



ក្រុមហ៊ុន ធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

របាយការណ៍ប្រចាំឆ្នាំ ២០២៥

មាតិកា

សារពីប្រធានក្រុមប្រឹក្សាភិបាល.....	១
សារពីអគ្គនាយកប្រតិបត្តិ	៣
ព័ត៌មានទូទៅ.....	៦
១. ព័ត៌មានទូទៅ	៦
២. ទស្សនវិស័យ បេសកកម្ម និងតម្លៃស្នូល.....	៧
៣. វិស័យអាជីវកម្ម និងតំបន់ប្រតិបត្តិការ	៧
៤. រចនាសម្ព័ន្ធអភិបាលកិច្ច និងរចនាសម្ព័ន្ធគ្រប់គ្រង.....	១២
៥. ទិសដៅអភិវឌ្ឍន៍	១៧
ស្ថានភាពអាជីវកម្ម.....	១៩
១. ទិន្នន័យនិន្នាការទីផ្សារធានារ៉ាប់រងនៅកម្ពុជា.....	១៩
២. លទ្ធផលនៃសកម្មភាពអាជីវកម្ម និងស្ថានភាពហិរញ្ញវត្ថុ	១៩
៣. អនុបាតហិរញ្ញវត្ថុ.....	២០
៤. ភាគហ៊ុន រចនាសម្ព័ន្ធភាគទុនិក និងការផ្លាស់ប្តូរទុនវិនិយោគរបស់ម្ចាស់	២០
អភិបាលកិច្ចសាជីវកម្ម.....	២២
១. របាយការណ៍ស្តីពីសកម្មភាពរបស់ក្រុមប្រឹក្សាភិបាល	២២
២. របាយការណ៍ស្តីពីសកម្មភាពរបស់គណៈកម្មាធិការនានា ដែលស្ថិតក្រោមក្រុមប្រឹក្សាភិបាល.....	២៣
ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការអាជីវកម្ម.....	២៧
របាយការណ៍និរន្តរភាព	៤១
របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ.....	៤៨

សារពីប្រធានក្រុមប្រឹក្សាភិបាល

ជូនចំពោះភាគទុនិក អតិថិជន និងដៃគូជាទីគោរព,

នៅឆ្នាំ ២០២៥ សេដ្ឋកិច្ចកម្ពុជាបានបន្តប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗ ក្នុងចំណោមភាពប្រែប្រួល សេដ្ឋកិច្ចសកល និងតំបន់ ភាពតានតឹងពាណិជ្ជកម្ម សម្ពាធពន្ធគយ ការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់សកល ឡើងវិញ និងតម្រូវការកាន់តែតឹងរឹងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការផ្លាស់ប្តូរបែបតង។ កត្តាទាំងនេះ បានប៉ះពាល់ដោយផ្ទាល់ដល់ការអនុវត្តការនាំចេញ លំហូរចូលវិនិយោគបរទេស ទំនុកចិត្តអាជីវកម្ម និងបរិយាកាស វិនិយោគទាំងមូល។

លើសពីនេះ ទីផ្សារហិរញ្ញវត្ថុកម្ពុជាត្រូវបានរងផលប៉ះពាល់ដោយក្តីបារម្ភធ្ងន់ធ្ងរទាក់ទងនឹងរឿងអាស្រូវ ហិរញ្ញវត្ថុនិងករណីលាងលុយកខ្វក់ដែលពាក់ព័ន្ធនឹងក្រុមធំៗ ដែលបណ្តាលឱ្យមានអស្ថិរភាពនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និងប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន។ ការបិទព្រំដែនរវាងប្រទេសថៃ និងកម្ពុជាដែលបានរំខានដល់ ពាណិជ្ជកម្មទ្វេភាគី កាត់បន្ថយសកម្មភាពទេសចរណ៍ និងបង្កើតសម្ពាធលើការងារ សន្តិសុខសង្គម ផលិតកម្ម ការ ដឹកជញ្ជូន និងការប្រើប្រាស់ក្នុងស្រុក។ ការវិវត្តទាំងនេះបានប៉ះពាល់ដល់តម្រូវការសម្រាប់ផលិតផលធានារ៉ាប់រង មិនមែនអាយុជីវិត ជាពិសេសអចលនទ្រព្យ វិស្វកម្ម ការដឹកជញ្ជូន និងក្រុមហ៊ុនធានារ៉ាប់រង។

ការរក្សាភាពធន់នៅក្នុងទីផ្សារដ៏លំបាកមួយ

នៅក្នុងបរិបទនេះ ក្រុមហ៊ុនធានារ៉ាប់រងកម្ពុជា-វៀតណាម(CVI) បានបន្តខិតខំប្រឹងប្រែងដើម្បីរក្សាប្រតិបត្តិ ការប្រកបដោយស្ថិរភាព ធានាសុវត្ថិភាពអាជីវកម្ម និងរក្សាតំណែងរបស់ខ្លួននៅក្នុងទីផ្សារធានារ៉ាប់រងមិនមែនអាយុ ជីវិតនៅកម្ពុជា។ ទោះបីជាទីផ្សារនៅតែទទួលបានកំណើននៅឆ្នាំ ២០២៥ ក៏ដោយអាត្រាកំណើនមានកម្រិតមធ្យម ដោយឈានដល់ត្រឹមតែ ២,៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ ខ្សែអាជីវកម្មសំខាន់ៗជាច្រើនបានបង្ហាញ សញ្ញានៃការធ្លាក់ចុះ រួមទាំងការធានារ៉ាប់រងអចលនទ្រព្យ ការធានារ៉ាប់រងវិស្វកម្ម និងការធានារ៉ាប់រងផ្សេងៗ ខណៈ ពេលដែលការប្រកួតប្រជែងក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងនៅតែខ្លាំងក្លាឡើង។

ទោះបីជាមានលក្ខខណ្ឌមិនអំណោយផលទាំងនេះក៏ដោយ ក្រុមហ៊ុន CVI នៅតែប្រកាន់ខ្ជាប់នូវទិសដៅ អាជីវកម្មដ៏ប្រុងប្រយ័ត្នរបស់ខ្លួន ដោយផ្ដោតលើប្រសិទ្ធភាពប្រតិបត្តិការ ការគ្រប់គ្រងហានិភ័យ វិន័យធានារ៉ាប់រង និងគុណភាពសេវាកម្មអតិថិជន។ នៅឆ្នាំ ២០២៥ ក្រុមហ៊ុន CVI បានកត់ត្រាប្រាក់ចំណូលបុព្វលាភសរុបចំនួន ៧,៤០ លានដុល្លារអាមេរិក ស្មើនឹង ៨១,៤% នៃគោលដៅដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។ ប្រាក់ ចំណេញបន្ទាប់ពីបង់ពន្ធបានឈានដល់ ១៩១,៧៩៤ ដុល្លារអាមេរិក ស្មើនឹង ៥៧,៣% នៃផែនការ។ ទោះបីជាលទ្ធ ផលទាំងនេះមិនបានបំពេញតាមការរំពឹងទុកក៏ដោយ ក៏វាបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ CVI ក្នុងការ រក្សាស្ថិរភាពអាជីវកម្មនៅក្នុងឆ្នាំដែលត្រូវបានសម្គាល់ដោយសម្ពាធខាងក្រៅខ្លាំង និងការរំខានទីផ្សារ។

សមិទ្ធផលគួរឱ្យកត់សម្គាល់មួយក្នុងឆ្នាំ ២០២៥ គឺសមត្ថភាពរបស់ CVI ក្នុងការកាត់បន្ថយសមាមាត្រខាត បង់ដែលរក្សាទុកពី ៣០,៥% ក្នុងឆ្នាំ ២០២៤ មកត្រឹម ៣០,៤% ក្នុងឆ្នាំ ២០២៥។ លទ្ធផលនេះបង្ហាញពីប្រសិទ្ធ ភាពនៃគោលនយោបាយធានារ៉ាប់រងដ៏ប្រុងប្រយ័ត្នរបស់ CVI ការរៀបចំធានារ៉ាប់រងឡើងវិញដែលអាចបត់បែន

បាន និងការគ្រប់គ្រងសំណងយ៉ាងតឹងរ៉ឹង ជាពិសេសនៅក្នុងបរិបទនៃការខាតបង់ធំៗកើនឡើងនៅក្នុងទីផ្សារធានារ៉ាប់រងកម្ពុជា។

ការទទួលខុសត្រូវ - ការប្រុងប្រយ័ត្ន - ប្រសិទ្ធភាព - ការអភិវឌ្ឍប្រកបដោយចីរភាព

ចូលដល់ឆ្នាំ ២០២៦ សេដ្ឋកិច្ច និងទីផ្សារធានារ៉ាប់រងកម្ពុជា ត្រូវបានគេរំពឹងថានឹងបន្តប្រឈមមុខនឹងភាពមិនប្រាកដប្រជាជាច្រើន។ ការងើបឡើងវិញនៃវិស័យសំខាន់ៗដូចជា សំណង់អចលនទ្រព្យទេសចរណ៍ពាណិជ្ជកម្ម និងការវិនិយោគបរទេសអាចនៅតែត្រូវការពេលវេលា។ អត្រាការប្រាក់ប្រាក់បញ្ញើក៏ត្រូវបានគេរំពឹងថានឹងនៅតែទាបផងដែរ ដែលដាក់សម្ពាធលើប្រាក់ចំណូលវិនិយោគរបស់សហគ្រាសធានារ៉ាប់រង។ ទន្ទឹមនឹងនេះ ការប្រកួតប្រជែងទីផ្សារនឹងបន្តមានសភាពខ្លាំងក្លា ដែលទាមទារឱ្យក្រុមហ៊ុនធានារ៉ាប់រងពង្រឹងសមត្ថភាពហិរញ្ញវត្ថុ កែលម្អគុណភាពសេវាកម្ម បង្កើនការគ្រប់គ្រងហានិភ័យ និងសម្របខ្លួនបានលឿនជាងមុនទៅនឹងការផ្លាស់ប្តូរតម្រូវការរបស់អតិថិជន។

ជាមួយនឹងការតំរូវទិសនៃ "ការទទួលខុសត្រូវ - ការប្រុងប្រយ័ត្ន - ប្រសិទ្ធភាព - ការអភិវឌ្ឍប្រកបដោយចីរភាព" CVI នឹងបន្តផ្តោតលើការពង្រឹងមូលដ្ឋានគ្រឹះអាជីវកម្មស្នូលរបស់ខ្លួន កែលម្អគុណភាពធានារ៉ាប់រង ការគ្រប់គ្រងហានិភ័យ និងការទាមទារសំណង ការបង្កើនប្រសិទ្ធភាពកម្មវិធីធានារ៉ាប់រងឡើងវិញ និងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។ CVI ក៏នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគទុនិក ធនាគារ ជើងសាធានារ៉ាប់រង ភ្នាក់ងារ និងដៃគូយុទ្ធសាស្ត្រ ដើម្បីរក្សាចំណែកទីផ្សារ និងអភិវឌ្ឍឱកាសអាជីវកម្មប្រកបដោយចីរភាព។

ក្នុងនាមក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះភាគទុនិក អតិថិជន និងដៃគូរបស់យើងចំពោះការជឿទុកចិត្ត ការគាំទ្រ និងការសហការជាបន្តបន្ទាប់របស់អ្នក។ ការគាំទ្ររបស់អ្នកគឺជាប្រភពដ៏សំខាន់នៃការលើកទឹកចិត្តសម្រាប់ CVI ដើម្បីជម្នះបញ្ហាប្រឈម បង្កើនភាពប្រកួតប្រជែងរបស់ខ្លួន និងបន្តការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរយៈពេលខាងមុខ។

សូមជូនពរឱ្យអ្នកមានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច!

ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់

លោក Tran Trung Tinh

ប្រធានក្រុមប្រឹក្សាភិបាល

សារពីអគ្គនាយកប្រតិបត្តិ

ជូនចំពោះភាគទុនិក អតិថិជន និងដៃគូជាទីគោរព,

នៅឆ្នាំ ២០២៥ ទីផ្សារធានារ៉ាប់រងមិនមែនអាយុជីវិតរបស់ប្រទេសកម្ពុជាបានបន្តកើនឡើង ប៉ុន្តែក្នុងល្បឿនយឺតជាងឆ្នាំមុនៗ។ ប្រាក់ចំណូលបុព្វលាភទីផ្សារសរុបបានឈានដល់ ១៥១,៦៨ លានដុល្លារអាមេរិក កើនឡើង ២,៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ កំណើនភាគច្រើនត្រូវបានជំរុញដោយការធានារ៉ាប់រងសុខភាព ការធានារ៉ាប់រងយានយន្ត ការធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន និងការធានារ៉ាប់រងសមុទ្រ-អាកាសចរណ៍-ដឹកជញ្ជូន។ ទោះជាយ៉ាងណាក៏ដោយ ខ្សែអាជីវកម្មសំខាន់ៗមួយចំនួន រួមទាំងការធានារ៉ាប់រងទ្រព្យសម្បត្តិ ការធានារ៉ាប់រងវិស្វកម្ម និងការធានារ៉ាប់រងផ្សេងៗ បានកត់ត្រាការធ្លាក់ចុះ ដែលឆ្លុះបញ្ចាំងពីបរិយាកាសអាជីវកម្មដ៏លំបាក និងតម្រូវការចុះខ្សោយពីសហគ្រាស។

ទីផ្សារក៏បានប្រឈមមុខនឹងការវិវត្តនៃការខាតបង់ដ៏ស្មុគស្មាញផងដែរ។ សមាមាត្រខាតបង់សរុបនៃទីផ្សារធានារ៉ាប់រងមិនមែនអាយុជីវិតរបស់ប្រទេសកម្ពុជាបានកើនឡើងពី ៣៥,៥% ក្នុងឆ្នាំ ២០២៤ ដល់ ៣៧,១% ក្នុងឆ្នាំ ២០២៥។ ការធានារ៉ាប់រងយានយន្ត ការធានារ៉ាប់រងសមុទ្រ-អាកាសចរណ៍-ដឹកជញ្ជូន និងការធានារ៉ាប់រងផ្សេងៗ បានកត់ត្រាសមាមាត្រខាតបង់ខ្ពស់ជាង ខណៈពេលដែលការធានារ៉ាប់រងសុខភាពបានប្រសើរឡើង ប៉ុន្តែនៅតែស្ថិតក្នុងកម្រិតខ្ពស់។ លើសពីនេះ ការប្រកួតប្រជែងខ្លាំងក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រង រួមជាមួយនឹងទំហំទីផ្សារតូច បានបន្តដាក់សម្ពាធលើអត្រាបុព្វលាភ និងអត្រាប្រាក់ចំណេញ។

លទ្ធផលអាជីវកម្មនៅឆ្នាំ ២០២៥

នៅឆ្នាំ ២០២៥ ក្រុមហ៊ុន CVI បានប្រតិបត្តិការក្នុងបរិបទដែលពោរពេញទៅដោយបញ្ហាប្រឈម ដែលកើតឡើងពីការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ច ការថយចុះសកម្មភាពវិនិយោគ សមត្ថភាពទិញរបស់អ្នកប្រើប្រាស់ក្នុងទីផ្សារមានកម្រិតទាប និងការវិវត្តមិនអំណោយផលនៅក្នុងទីផ្សារហិរញ្ញវត្ថុ និងធានារ៉ាប់រង។ ជាលទ្ធផល ប្រាក់ចំណូលបុព្វលាភសរុបរបស់ CVI បានឈានដល់ ៧,៤០ លានដុល្លារអាមេរិក ធ្លាក់ចុះ ១០,៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ និងស្មើនឹង ៨១,៤% នៃគោលដៅដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។

បណ្តាញលក់ភាគច្រើនបានកត់ត្រាប្រាក់ចំណូល ទាបជាងបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ ប្រាក់ចំណូលបុព្វលាភពីការធានារ៉ាប់រង/សហធានារ៉ាប់រង ជើងសារធានារ៉ាប់រង និងភ្នាក់ងារ និងការធានារ៉ាប់រងអាកាសចរណ៍បានថយចុះ ទន្ទឹមនឹងនេះ ចំណូលដែលទទួលបានពីម្ចាស់ភាគហ៊ុន និងបណ្តាញលក់ផ្ទាល់ នៅតែបន្តកើនឡើង។ នេះបង្ហាញថា ទោះបីជាមានការលំបាកក្នុងទីផ្សារក៏ដោយ ក្រុមហ៊ុន CVI បានបន្តរក្សាទំនាក់ទំនងអាជីវកម្មសំខាន់ៗ និងអភិវឌ្ឍការចូលប្រើប្រាស់អតិថិជនដោយផ្ទាល់។

តាមខ្សែអាជីវកម្ម ផ្នែកធានារ៉ាប់រងភាគច្រើនបានកត់ត្រាការធ្លាក់ចុះ។ ការធានារ៉ាប់រងអចលនទ្រព្យនៅតែជាអ្នករួមចំណែកធំបំផុតចំពោះប្រាក់ចំណូលបុព្វលាភសរុប ប៉ុន្តែបានថយចុះដោយសារតែផលប៉ះពាល់នៃពន្ធលើអគ្គិភ័យដែលបានកែសម្រួល ដែលបានកាត់បន្ថយអត្រាបុព្វលាភពី ១៥% ទៅ ៤០% សម្រាប់ហានិភ័យជាច្រើនដែលមានចំនួនទឹកប្រាក់ធានារ៉ាប់រងតិចជាង ១០ លានដុល្លារអាមេរិក។ ការធានារ៉ាប់រងអាកាសចរណ៍ក៏បានធ្លាក់

ចុះផងដែរ ដោយសារគណនីធំៗមួយចំនួនមិនបានបន្តក្នុងកម្រិតបុព្វលាភដូចគ្នានឹងឆ្នាំ ២០២៤។ ការធានារ៉ាប់រង វិស្វកម្មបានកត់ត្រាការថយចុះយ៉ាងខ្លាំង ដោយសារតែការវិនិយោគមានកម្រិតលើគម្រោងថ្មីៗ និងការថយចុះនៃ សកម្មភាពហេដ្ឋារចនាសម្ព័ន្ធ និងសំណង់។

ប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធក្នុងឆ្នាំ ២០២៥ បានឈានដល់ ១៩១,៧៩៤ ដុល្លារអាមេរិក ធ្លាក់ចុះ ៣៣,៧% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ និងស្មើនឹង ៥៨,៧% នៃផែនការប្រចាំឆ្នាំ។ ការថយចុះប្រាក់ចំណេញ ភាគច្រើនគឺដោយសារតែប្រាក់ចំណូលបុព្វលាភទាប បុព្វលាភរក្សាទុកទាប ប្រាក់ចំណូលធ្លាក់ចុះពីសកម្មភាព វិនិយោគប្រាក់បញ្ញើ និងសម្ពាធពីការប្រកួតប្រជែងទីផ្សារ។ លើសពីនេះ CVI បានរងការខាតបង់ធំៗជាច្រើនក្នុងឆ្នាំ នេះ រួមទាំងការខាតបង់ដោយសារអត្ថិភាពនៅក្រុមហ៊ុន Taica និងការខាតបង់ទាក់ទងនឹងអាកាសចរ។ ទោះបីជា យ៉ាងណា ដោយផ្អែកលើគោលនយោបាយធានារ៉ាប់រងបន្តដ៏ប្រុងប្រយ័ត្នរបស់ក្រុមហ៊ុន ផលចំណូលនៃសំណង ខាតបង់ធំៗទាំងនេះចំពោះបន្ទុកហានិភ័យដែលក្រុមហ៊ុនរក្សាទុក (retained liability) និងប្រាក់ចំណេញសរុបត្រូវ បានកម្រិត និងគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព។

ការកែលម្អការគ្រប់គ្រងហានិភ័យ និងប្រសិទ្ធភាពប្រតិបត្តិការ

ទោះបីជាលទ្ធផលអាជីវកម្មឆ្នាំ ២០២៥ មិនបានសម្រេចតាមការរំពឹងទុកក៏ដោយ ក៏ CVI សម្រេចបាន លទ្ធផលវិជ្ជមានក្នុងការគ្រប់គ្រងការទាមទារសំណង។ អត្រាខាតបង់ដែលបានរក្សាទុករបស់ក្រុមហ៊ុនបានថយ ចុះពី ៣១,៥% ក្នុងឆ្នាំ ២០២៤ មកត្រឹម ៣០,៤% ក្នុងឆ្នាំ ២០២៥។ ចំនួននៃការទាមទារសំណងក៏បានថយចុះ គួរឱ្យកត់សម្គាល់ផងដែរ ដែលភាគច្រើនដោយសារតែវិធានការសកម្មរបស់ CVI ដើម្បីកាត់បន្ថយការទាមទារ សំណងធានារ៉ាប់រងសុខភាពដែលគ្មានប្រសិទ្ធភាព និងពង្រឹងវិន័យធានារ៉ាប់រង។

សម្រាប់ការធានារ៉ាប់រងសុខភាព CVI បានពង្រឹងការគ្រប់គ្រងការធានារ៉ាប់រង និងការលក់ កែសម្រួលបុព្វ លាភធានារ៉ាប់រង កែប្រែអត្ថប្រយោជន៍ និងបង្កើនប្រសិទ្ធភាពនៃការរក្សាទុកហានិភ័យ ដើម្បីធ្វើឱ្យអាជីវកម្មដំណើរ ការកាន់តែមានប្រសិទ្ធភាព។ ជាលទ្ធផល អត្រាខាតបង់នៃការធានារ៉ាប់រងសុខភាពស្តង់ដារបានថយចុះពី ៨២,០% ក្នុងឆ្នាំ ២០២៤ មកត្រឹម ៤៥,២% ក្នុងឆ្នាំ ២០២៥។ នេះគឺជាលទ្ធផលសំខាន់មួយដែលឆ្លុះបញ្ចាំងពីការប្តេជ្ញា ចិត្តរបស់ CVI ក្នុងការកែលម្អគុណភាពផលប៉ុន្តែ និងធានាបាននូវប្រាក់ចំណេញប្រកបដោយចីរភាព។

ឈានទៅមុខដោយការប្តេជ្ញាចិត្ត

ចូលមកដល់ឆ្នាំ ២០២៦ CVI នឹងបន្តប្រឈមមុខទាំងកាលានុវត្តភាព និងបញ្ហាប្រឈមនានា។ ក្រុមហ៊ុន នឹងបន្តផ្តោតលើការរក្សាស្ថិរភាពនៃប្រតិបត្តិការអាជីវកម្ម ការលើកកម្ពស់គុណភាពចំណូល ការពង្រឹងការជ្រើស រើសហានិភ័យ ការគ្រប់គ្រងសំណងធានារ៉ាប់រង និងការបង្កើនគុណភាពសេវាកម្មអតិថិជន។ CVI ក៏នឹងបន្តបង្កើន ប្រសិទ្ធភាពកម្មវិធីធានារ៉ាប់រងបន្ត អភិវឌ្ឍបណ្តាញលក់ដែលមានប្រសិទ្ធភាព និងស្វែងរកឱកាសអាជីវកម្មថ្មីៗ នៅក្នុងក្រុមអតិថិជនដែលមានសក្តានុពលផងដែរ។

ដោយមានការគាំទ្រពីក្រុមប្រឹក្សាភិបាល ភាគទុនិក អតិថិជន ដៃគូ និងការលះបង់របស់បុគ្គលិកទាំងអស់ ខ្ញុំ ជឿជាក់ថា CVI នឹងបន្តយកឈ្នះលើបញ្ហាប្រឈម បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងឆ្នាំខាងមុខ។

ក្នុងនាមក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះភាគទុនិក អតិថិជន និងដៃគូ
របស់យើងចំពោះការជឿទុកចិត្ត និងការគាំទ្ររបស់អ្នក។ ការរួមដំណើររបស់អ្នកគឺជាប្រភពដ៏អស្ចារ្យនៃការលើកទឹក
ចិត្តសម្រាប់ CVI ដើម្បីបន្តខិតខំប្រឹងប្រែង ច្នៃប្រឌិត និងបញ្ជាក់ពីជំហររបស់ខ្លួននៅក្នុងទីផ្សារធានារ៉ាប់រងមិនមែន
អាយុជីវិតនៅកម្ពុជា។

សូមអរគុណ!

Vo Huy Toan

អគ្គនាយកប្រតិបត្តិ

ព័ត៌មានទូទៅ

១. ព័ត៌មានទូទៅ

ឈ្មោះពេញ និងឈ្មោះផ្លូវការ៖	ក្រុមហ៊ុន ធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី
ឈ្មោះពាណិជ្ជកម្ម៖	CVI
ការិយាល័យកណ្តាល៖	# អាគារលេខ ៣៩៨ ផ្លូវព្រះសមន្នីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖	(+៨៥៥) ២៣ ២១២ ០០០
ទូរសារ៖	(+៨៥៥) ២៣ ២១៥ ៥០៥
គេហទំព័រ៖	www.cvi.com.kh
អ៊ីមែល៖	info@cvi.com.kh
ដើមទុនចុះបញ្ជី៖	៧,០០០,០០០ ដុល្លារអាមេរិក
ក្រុមហ៊ុនសវនកម្ម៖	ក្រុមហ៊ុន អ៊ិនស្ទ អ៊ែន យ៉ាង(ខេមបូឌា)

ដំណើរការអភិវឌ្ឍន៍

ក្រុមហ៊ុន ធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី (Cambodia – Vietnam Insurance Plc.) ត្រូវបានបង្កើតឡើងដោយផ្អែកលើយុទ្ធសាស្ត្ររបស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) ក្នុងការអភិវឌ្ឍអាជីវកម្មធានារ៉ាប់រងរបស់ខ្លួននៅក្នុងទីផ្សារឥណ្ឌូចិន (វៀតណាម ឡាវ និងកម្ពុជា)។ CVI ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា នៅខែកក្កដា ឆ្នាំ ២០០៩ និងទទួលបានអាជ្ញាប័ណ្ណជាក្រុមហ៊ុនធានារ៉ាប់រងទូទៅដែលមានអនុញ្ញាត នៅខែកញ្ញា ឆ្នាំ ២០០៩ ក្រោមច្បាប់ស្តីពីធានារ៉ាប់រងនៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន ធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនភាគហ៊ុនសាធារណៈនៅក្នុងប្រទេសកម្ពុជា ក្រោមលេខចុះបញ្ជី ០០០៣៦៥១៩ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៥។

រង្វាន់ និងកិត្តិយស

- ពានរង្វាន់ “ក្រុមហ៊ុនធានារ៉ាប់រងមិនមែនអាយុជីវិតឌីជីថលបម្លែងថ្មីដ៏ច្នៃប្រឌិតបំផុត” ដែលប្រកាសដោយ The Global Economics នៅឆ្នាំ ២០២៤។
- ពានរង្វាន់ “ផលិតផលធានារ៉ាប់រងពាណិជ្ជកម្មល្អបំផុត” ដែលប្រកាសដោយ The Global Economics នៅឆ្នាំ ២០២៥។

២. ទស្សនវិស័យ របស់កកម្ម និងតម្លៃស្នូល

ទស្សនវិស័យ

- ក្លាយជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅក្នុងទីផ្សារធានារ៉ាប់រងកម្ពុជា។
- បង្កើតតម្លៃប្រកបដោយនិរន្តរភាពសម្រាប់អតិថិជន និងម្ចាស់ភាគហ៊ុន។

របស់កកម្ម

- ចំពោះអតិថិជន៖ ផ្តល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ
- ចំពោះបុគ្គលិក៖ កសាងវប្បធម៌ការងារដែលមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់សមត្ថភាពបុគ្គលិកឱ្យបានអតិបរមា។
- ចំពោះម្ចាស់ភាគហ៊ុន៖ បង្កើតតម្លៃ និងប្រាក់ចំណេញប្រកបដោយនិរន្តរភាព។
- ចំពោះសហគមន៍៖ ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម។

តម្លៃស្នូល

- វិជ្ជាជីវៈ
- ភាពជឿជាក់
- ភាពយុត្តិធម៌

៣. វិស័យអាជីវកម្ម និងតំបន់ប្រតិបត្តិការ

វិស័យអាជីវកម្ម

- ក្រុមហ៊ុន CVI ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅខែកក្កដា ឆ្នាំ២០០៩ និងទទួលបានអាជ្ញាប័ណ្ណជាក្រុមហ៊ុនធានារ៉ាប់រងទូទៅនៅខែកញ្ញា ឆ្នាំ ២០០៩ ស្របតាមច្បាប់ស្តីពីធានារ៉ាប់រងនៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៥ ក្រុមហ៊ុន ធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី ត្រូវបានចុះបញ្ជីជាផ្លូវការជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ក្រោមលេខចុះបញ្ជី ០០០៣៦៥១៩ ដែលចេញដោយក្រសួងពាណិជ្ជកម្ម។
- CVI ផ្តល់សេវាធានារ៉ាប់រងមិនមែនអាយុជីវិត។

តំបន់ប្រតិបត្តិការ

- បច្ចុប្បន្ន CVI មានការិយាល័យកណ្តាលមួយ ផ្នែកលក់ចំនួនបី និងបណ្តាញភ្នាក់ងារធានារ៉ាប់រងមួយដ៏ធំ។
- CVI ផ្តល់ជូនទីផ្សារនូវផលិតផលធានារ៉ាប់រងមិនមែនអាយុជីវិតជាង ៨ ដើម្បីបំពេញតម្រូវការធានារ៉ាប់រងមិនមែនជីវិតភាគច្រើនរបស់អតិថិជន។ ផលិតផលទាំងនេះត្រូវបានចាត់ថ្នាក់ជាថ្នាក់សំខាន់ៗដូចខាងក្រោម៖
 - អាកាសចរណ៍(AVIATION)
 - ស្វ័យប្រវត្តិ(AUTO)
 - ម៉ារីន(MARINE)

- ទ្រព្យសម្បត្តិ(PROPERTY)
- គ្រោះថ្នាក់បុគ្គល(PERSONAL ACCIDENT)
- វិស្វកម្ម(ENGINEERING)
- វេជ្ជសាស្ត្រ(MEDICAL)
- ផ្សេងៗ (MISCELLANEOUS)

➤ ប្រភេទផលិតផល

ធានារ៉ាប់រងយានយន្ត • ធានារ៉ាប់រងលើទោចក្រយានយន្ត • ធានារ៉ាប់រងលើយានយន្ត	ធានារ៉ាប់រងលើទ្រព្យសម្បត្តិ • ធានារ៉ាប់រងលើការរំខានធុរកិច្ច • ធានារ៉ាប់រងលើអគ្គិភ័យ និងហានិភ័យពិសេស • ធានារ៉ាប់រងលើរោងចក្រពីគ្រប់ហានិភ័យ • ធានារ៉ាប់រងលើទ្រព្យសម្បត្តិពីគ្រប់ហានិភ័យ • ធានារ៉ាប់រងអំពើអាក្រក់លើទ្រព្យសម្បត្តិ
ធានារ៉ាប់រងវិស្វកម្ម • ធានារ៉ាប់រងលើឡូជីស្ទិក និងធុនសម្ពាធន • ធានារ៉ាប់រងលើអ្នកម៉ៅការសំណង់ពីគ្រប់ហានិភ័យ • ធានារ៉ាប់រងលើសំណង់ស៊ីវិលដែលបានបញ្ចប់ • ធានារ៉ាប់រងលើគ្រឿងចក្រ និងបរិក្ខារសំណង់ • ធានារ៉ាប់រងលើការដំឡើងពីគ្រប់ហានិភ័យ • ធានារ៉ាប់រងលើការខូចខាតគ្រឿងចក្រ • ធានារ៉ាប់រងលើការខាតបង់ពីការខូចខាតគ្រឿងចក្រ	ធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គល • ធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គល

➤ **ប្រភេទផលិតផល**

ធានារ៉ាប់រងលើការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ • ធានារ៉ាប់រងលើការដឹកជញ្ជូនទំនិញតាមផ្លូវគោក • ធានារ៉ាប់រងលើការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ	ធានារ៉ាប់រងផ្សេងៗ • ធានារ៉ាប់រងសញ្ញាប័ណ្ណធានារបស់ធនាគារ • ធានារ៉ាប់រងលើការដឹកជញ្ជូនសាច់ប្រាក់ • ធានារ៉ាប់រងការ: ទទួលខុសត្រូវពីហានិភ័យសាយប៉រ • ធានារ៉ាប់រងលើគ្រឿងចក្រគ្រប់ហានិភ័យ • ធានារ៉ាប់រងការ: ទទួលខុសត្រូវរបស់នាយក និងមន្ត្រី • ធានារ៉ាប់រងឧក្រិដ្ឋកម្មតាមប្រព័ន្ធកុំព្យូទ័រ • ធានារ៉ាប់រងលើឧបករណ៍អេឡិចត្រូនិក • ធានារ៉ាប់រងលើថាមពលដំណាក់កាលដំបូង និងហានិភ័យពាក់ព័ន្ធ • ធានារ៉ាប់រងការ: ទទួលខុសត្រូវវិជ្ជាជីវៈវេជ្ជសាស្ត្រ • ធានារ៉ាប់រងលើសាច់ប្រាក់នៅក្នុងទីតាំងអាជីវកម្ម • ធានារ៉ាប់រងសញ្ញាប័ណ្ណអនុវត្តកិច្ចសន្យា • ធានារ៉ាប់រងលើសំណងវិជ្ជាជីវៈ • ធានារ៉ាប់រងការ: ទទួលខុសត្រូវលើផលិតផល និងសាធារណៈ • ធានារ៉ាប់រងការ: ទទួលខុសត្រូវលើផលិតផល • ធានារ៉ាប់រងការ: ទទួលខុសត្រូវសាធារណៈ • ធានារ៉ាប់រងលើដំណាំកៅស៊ូ • ធានារ៉ាប់រងលើចោរកម្ម
ធានារ៉ាប់រងអាកាសចរណ៍ • ធានារ៉ាប់រងអាកាសចរណ៍	
ធានារ៉ាប់រងសុខភាព • ធានារ៉ាប់រងសុខភាព • ធានារ៉ាប់រងលើការថែទាំសុខភាព	


បណ្តាញចែកចាយលក់ និងដៃគូ

CVI ចែកចាយផលិតផលធានារ៉ាប់រងរបស់ខ្លួនតាមបណ្តាញដែលមានភាពចម្រុះខ្លាំង រួមមានការលក់ដោយផ្ទាល់ និងជើងសាធានារ៉ាប់រង ភ្នាក់ងារ ដៃគូ bancassurance ការសហការជាមួយស្ថាប័នហិរញ្ញវត្ថុនិងការរៀបចំធានារ៉ាប់រង រួមជាមួយក្រុមហ៊ុនធានារ៉ាប់រងផ្សេងទៀត។ យុទ្ធសាស្ត្រចែកចាយច្រើនបណ្តាញនេះអនុញ្ញាតឱ្យក្រុមហ៊ុន បម្រើអតិថិជន សហគ្រាស និងអតិថិជនឯកជនបានយ៉ាងមានប្រសិទ្ធភាព ពង្រីកការចូលដំណើរការទីផ្សារ និងបង្កើនភាពងាយស្រួលក្នុងការចូលដំណើរការ និងភាពងាយស្រួលនៃសេវាកម្ម។

ប្រាក់ចំណូលធានារ៉ាប់រងដុលសរុបឆ្នាំ 2025


USD 7,400,578

CHANNEL CONTRIBUTION



៤. រចនាសម្ព័ន្ធអភិបាលកិច្ច និងរចនាសម្ព័ន្ធគ្រប់គ្រង

រចនាសម្ព័ន្ធអភិបាលកិច្ច



បញ្ជីសមាជិកក្រុមប្រឹក្សាភិបាល



លោក Tran Trung Tinh ប្រធានក្រុមប្រឹក្សាភិបាល

លោក Tran Trung Tinh បានបម្រើការងារជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CVI ចាប់តាំងពីឆ្នាំ២០១៣។ លោកមានបទពិសោធន៍ការងារក្នុងវិស័យធានារ៉ាប់រងអស់រយៈពេល ៣០ ឆ្នាំ។ បច្ចុប្បន្នលោកជាអគ្គនាយករងប្រតិបត្តិនៃក្រុមហ៊ុន BIDV Insurance Corporation។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ (National Economics University) ទីក្រុងហាណូយ ប្រទេសវៀតណាម និងសញ្ញាបត្របរិញ្ញាបត្រផ្នែកអប់រំភាសាបរទេសពីសាកលវិទ្យាល័យជាតិវៀតណាម (Vietnam National University)។



លោក អៀង សំផន – អនុប្រធានក្រុមប្រឹក្សាភិបាល

លោក អៀង សំផន បានបម្រើការងារជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CVI ចាប់តាំងពីឆ្នាំ២០១៣ មក ហើយបានកាន់តំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើន ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ រួមមាន ជានាយកនៃធនាគារ កាណាឌីយ៉ា គ្រុប (Canadia Group) អនុប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ កាណាឌីយ៉ា ឡាវ លីមីតធីត (Canadia Bank Lao Ltd.) និងជាអនុប្រធានសមាគមអ្នកសាងសង់កម្ពុជា។

លោកមានបទពិសោធន៍ជាង ៣០ ឆ្នាំ នៅក្នុងវិស័យធនាគារ ធានារ៉ាប់រង ការវិនិយោគ និងអចលនទ្រព្យ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យ ស្វីនប៊ឺន (Swinburne University) ទីក្រុងមែលប៊ឺន ប្រទេសអូស្ត្រាលី និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកចិត្តវិទ្យា ពីសាកលវិទ្យាល័យ ម៉ូណាស (Monash University) ទីក្រុងមែលប៊ឺន ប្រទេសអូស្ត្រាលី។



លោក Vo Huy Toan – សមាជិកក្រុមប្រឹក្សាភិបាល

លោក Vo Huy Toan មានបទពិសោធន៍ការងារជាង ២១ឆ្នាំ ក្នុងវិស័យធានារ៉ាប់រងទូទៅ ដោយក្នុងនោះមានរយៈពេលជិត ១០ឆ្នាំក្នុងទីផ្សារប្រទេសកម្ពុជា។ លោក Vo Huy Toan គឺជាអ្នកជំនាញក្នុងការគ្រប់គ្រងផ្នែកលក់ ការធានាគ្រោះថ្នាក់ ការធានារ៉ាប់រងបន្ត និងប្រតិបត្តិការផ្នែកទាមទារសំណង។ លោកមានស្នាដៃលេចធ្លោក្នុងការសម្រេចបាននូវគោលដៅ និងជំរុញកំណើនអាជីវកម្មទៅតាមផែនការ។ លោកត្រូវបានទទួលស្គាល់ថាជាអ្នកដឹកនាំដែលមានជំនាញទំនាក់ទំនងយ៉ាងល្អប្រសើរ និងមានការប្តេជ្ញាចិត្តខ្ពស់ចំពោះសុចរិតភាព។

ក្នុងនាមជាអ្នកដឹកនាំប្រកបដោយនវានុវត្តន៍ លោកមានជំនាញលើការអភិវឌ្ឍអាជីវកម្ម និងការចរចាជាយុទ្ធសាស្ត្រ។ លោកបានទទួលជោគជ័យក្នុងការកសាងក្រុមការងារឱ្យមានសាមគ្គីភាព និងពង្រីកវត្តមានទីផ្សារតាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន ដើម្បីធានាបាននូវកំណើនផលប្រកបដោយនិរន្តរភាព និងឧត្តមភាពនៃប្រតិបត្តិការ។



លោក Dieu Hong Ha – សមាជិកក្រុមប្រឹក្សាភិបាល

លោក Dieu Hong Ha បានបញ្ចប់ការសិក្សាជំនាញហិរញ្ញវត្ថុ និងធនាគារ និងមានបទពិសោធន៍ក្នុងសេវាកម្មហិរញ្ញវត្ថុ និងធនាគារប្រមាណ ១៥ឆ្នាំ។ លោកមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីទីផ្សារធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ លោក Dieu Hong Ha មានសមត្ថភាពក្នុងការគ្រប់គ្រងក្រុមការងារមានជំនាញទំនាក់ទំនងរឹងមាំ និងមានចំណេះដឹងខ្ពស់ក្នុងការផ្តល់ប្រឹក្សាជូនអតិថិជនអំពីផលិតផលហិរញ្ញវត្ថុ ក៏ដូចជាការវាយតម្លៃលើតម្រូវការរបស់អតិថិជន ប្រកបដោយភាពច្នៃប្រឌិត និងស្មារតីសហការក្នុងការងារ។



លោកស្រី ហង្ស ចន្ទ – សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី ហង្ស ចន្ទ បានបម្រើការងារជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CVI ចាប់តាំងពីឆ្នាំ២០១៨ មក។

លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែករដ្ឋបាលពាណិជ្ជកម្ម MBA(Financial and Capital Market)ពីសាកលវិទ្យាល័យ University of Gloucestershire នៅចក្រភពអង់គ្លេស និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ MBA (International Business) ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងថ្នាក់បរិញ្ញាបត្រBBA (Finance and Banking) ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង រាជធានីភ្នំពេញ ប្រទេសកម្ពុជា។



លោក Pham Hai Hoang សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ និងប្រធានគណៈកម្មាធិការវិនិយោគ

លោក Pham Hai Hoang គឺជាអ្នកជំនាញផ្នែកវិនិយោគ និងហិរញ្ញវត្ថុដែលមានបទពិសោធន៍ជាង ១៥ ឆ្នាំ ក្នុងការស្រាវជ្រាវវិនិយោគ ការគ្រប់គ្រងផលប៉ុន្តែវិនិយោគការវិភាគហិរញ្ញវត្ថុ និងការគ្រប់គ្រងហានិភ័យ នៅតាមក្រុមហ៊ុនមូលបត្រក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មឈានមុខគេក្នុងប្រទេសវៀតណាម និងសិង្ហបុរី។

លោកមានស្នាដៃលេចធ្លោក្នុងការសម្រេចបាននូវលទ្ធផលវិនិយោគប្រកបដោយប្រសិទ្ធភាព ដឹកនាំគំនិតផ្តួចផ្តើមស្រាវជ្រាវជាយុទ្ធសាស្ត្រ និងគាំទ្រដល់ការសម្រេចចិត្តវិនិយោគនៅថ្នាក់ដឹកនាំជាន់ខ្ពស់។ បច្ចុប្បន្ន លោកកាន់តំណែងជាប្រធានផ្នែកស្រាវជ្រាវ និងជាសមាជិកគណៈកម្មាធិការវិនិយោគនៃ NH Securities Company។



លោក Nguyen Duc Nghia សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ និងប្រធានគណៈកម្មាធិការសវនកម្ម

លោក Nguyen Duc Nghia ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ និងជាប្រធានគណៈកម្មាធិការសវនកម្មរបស់ CVI ចាប់តាំងពីឆ្នាំ ២០១៨ មក។



លោក Dang The Vinh សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ និងសមាជិកគណៈកម្មាធិការសវនកម្ម

លោក Dang The Vinh ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ និងជាសមាជិកគណៈកម្មាធិការសវនកម្មរបស់ CVI ចាប់តាំងពីឆ្នាំ ២០១៨ មក។

បញ្ជីគណៈគ្រប់គ្រង



លោក Vo Huy Toan - អគ្គនាយកប្រតិបត្តិ

មានបទពិសោធន៍ជាង ២០ ឆ្នាំ ក្នុងវិស័យធានារ៉ាប់រងទូទៅ និងមានបទពិសោធន៍ជិត ១០ ឆ្នាំ ក្នុងទីផ្សារប្រទេសកម្ពុជា។

លោកទទួលខុសត្រូវក្នុងការផ្តល់ ភាពជាអ្នកដឹកនាំផ្នែកយុទ្ធសាស្ត្រ និងត្រួតពិនិត្យការគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ការរៀបចំផែនការអង្គភាព និងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន។ លោកក៏ធានាឱ្យមាន អភិបាលកិច្ចសាជីវកម្ម ដ៏រឹងមាំ និងការចូលរួមប្រកបដោយប្រសិទ្ធភាពជាមួយភាគីពាក់ព័ន្ធ ព្រមទាំងត្រួតពិនិត្យលើ ការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំថវិកា ការរាយការណ៍ហិរញ្ញវត្ថុ និងមុខងាររដ្ឋបាល។



លោកស្រី តាំង សុខហ៊ឹង- អគ្គនាយករងប្រតិបត្តិ

វិញ្ញាបនបត្រផ្នែកផ្សារមូលបត្រ ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ។

បានបញ្ចប់ការសិក្សា ពីសាលារៀនចិនទួនហ្វា(Tuan Fa Chinese School)។

វិញ្ញាបនបត្រភាសាអង់គ្លេសកម្រិតខ្ពស់ ពីសាលាអន្តរជាតិសិង្ហបុរី ។ លោកស្រីមានជំនាញ និងបទពិសោធន៍យ៉ាងទូលំទូលាយក្នុងផ្នែកលក់ និងទីផ្សារ ហើយត្រូវបានទទួលស្គាល់ចំពោះសមត្ថភាពក្នុងការលើកកម្ពស់ ប្រសិទ្ធភាពប្រតិបត្តិការធានា ការអនុលោមតាមបទប្បញ្ញត្តិ និងរក្សា ស្តង់ដារខ្ពស់នៃសេវាកម្មអតិថិជន។



លោក Nguyen Duc Thanh - អគ្គនាយករងប្រតិបត្តិ

លោក Thanh មានបទពិសោធន៍ជាង ២០ ឆ្នាំ ក្នុងវិស័យធានារ៉ាប់រង និងបានបញ្ចប់កម្មវិធី

បណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើននៅប្រទេសវៀតណាម និងចក្រភពអង់គ្លេស ដែលរៀបចំ និង

បណ្តុះបណ្តាលដោយអ្នកជំនាញក្នុងវិស័យធានារ៉ាប់រង។ លោកបានចូលបម្រើការងារនៅ

BIDV Insurance Corporation (BIC) ក្នុងខែធ្នូ ឆ្នាំ ២០០៦ ហើយបានផ្លាស់មកបម្រើការងារ

នៅ ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី ក្នុងខែកក្កដា ឆ្នាំ ២០១៦។ លោកមាន

ជំនាញ និងបទពិសោធន៍យ៉ាងទូលំទូលាយក្នុង ការវាយតម្លៃ និង ការគ្រប់គ្រងសំណង ។

លោកទទួលខុសត្រូវក្នុងការត្រួតពិនិត្យលើ ការធានារ៉ាប់រង ការគ្រប់គ្រងសំណង ការធានា

រ៉ាប់រងបន្ត និងប្រតិបត្តិការបច្ចេកទេសធានារ៉ាប់រងទាំងមូល ព្រមទាំងធានាឱ្យមាន ការ

អនុលោមតាមបទប្បញ្ញត្តិ និងជំរុញឱ្យអាជីវកម្មដំណើរការប្រកបដោយ ប្រសិទ្ធភាព និង

ប្រសិទ្ធផល។

បញ្ជីគណៈកម្មាធិការអនុរបស់ក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការវិនិយោគ របស់ក្រុមហ៊ុន CVI

ល.រ	សមាជិក	តំណែង
១	លោក. Pham Hai Hoang	ប្រធានគណៈកម្មាធិការវិនិយោគ
២	លោក. Vo Huy Toan	សមាជិក
៣	លោកស្រី. ហង្ស ចន្ទ	សមាជិក
៤	លោក. Le Khanh Duy	សមាជិក
៥	លោក. Chih Ching Chan	សមាជិក

គណៈកម្មាធិការសវនកម្ម របស់ក្រុមហ៊ុន CVI

ល.រ	សមាជិក	តំណែង
១	លោក. Nguyen Duc Nghia	ប្រធានគណៈកម្មាធិការសវនកម្ម
២	លោក. Dang The Vinh	អនុប្រធាន
៣	លោក. Dieu Hong Ha	សមាជិក

៥. ទិសដៅអភិវឌ្ឍន៍

យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈមធ្យម និងរយៈវែង

- ដោយផ្អែកលើកេរ្តិ៍ឈ្មោះ ភាពជោគជ័យ និងបទពិសោធន៍រាប់សិបឆ្នាំពីក្រុមស្ថាបនិក ក្រុមហ៊ុន CVI ផ្តល់ជូននូវកញ្ចប់សេវាកម្ម ធនាគារ-ហិរញ្ញវត្ថុ-ធានារ៉ាប់រង ដែលមានភាពងាយស្រួល និងល្អឥតខ្ចោះ បំផុតជូនដល់អតិថិជននៅក្នុងប្រទេសកម្ពុជា។
- រាល់ផលិតផល និងសេវាកម្មទាំងអស់ ត្រូវបានរចនា និងកែច្នៃឡើងយ៉ាងសម្រិតសម្រាំង (Tailored) ដើម្បីឆ្លើយតបទៅនឹងគ្រប់តម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន CVI ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការនាំមកនូវផលប្រយោជន៍ជាអតិបរមាជូនដល់អតិថិជន តាមរយៈការផ្តល់នូវដំណោះស្រាយគ្រប់ជ្រុងជ្រោយ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយហានិភ័យនិងធានានូវសុវត្ថិភាពចំពោះទ្រព្យសម្បត្តិរបស់អតិថិជន។
- ដោយផ្ដោតលើចំណុចខ្លាំងស្នូលរបស់ខ្លួននៅក្នុងទីផ្សារធានារ៉ាប់រងទូទៅ រួមផ្សំនឹងយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល (Digital Transformation) ក្រុមហ៊ុន CVI ប្តេជ្ញាចិត្តចំពោះបេសកកម្មសាជីវកម្មរបស់ខ្លួន ក្នុងការផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មប្រកបដោយនវានុវត្តន៍ និងស្តង់ដារខ្ពស់ ដែលគាំទ្រដោយភាពរឹងមាំផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដ៏ហ្មត់ចត់ពីសំណាក់ BIDV Group។
- ដោយផ្ដោតសំខាន់លើការធ្វើឌីជីថលភាវូបនីយកម្ម (Digitalization) និងដើរតួជាអ្នកត្រួតត្រាផ្លូវក្នុងការអនុវត្តបច្ចេកវិទ្យា ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់សហគមន៍កម្ពុជា តាមរយៈផលិតផល និងសេវាកម្មធានារ៉ាប់រងបែបឌីជីថល ប្រកបដោយភាពច្នៃប្រឌិត និងភាពងាយស្រួល។

- រួមចំណែកដល់ការអភិវឌ្ឍ និងវិបុលភាពប្រកបដោយចីរភាព និងរយៈពេលវែងនៃព្រះរាជាណាចក្រកម្ពុជា។

គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន CVI យល់យ៉ាងច្បាស់ថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺជាគោលដៅដ៏សំខាន់ និងមានលក្ខណៈរយៈពេលវែងសម្រាប់គ្រប់អាជីវកម្មទាំងអស់ ក៏ដូចជាសម្រាប់ក្រុមហ៊ុន CVI ផ្ទាល់ផងដែរ។ ដើម្បីសម្រេចបាននូវគោលដៅមួយនេះ ក្រៅពីការខិតខំជំរុញកំណើនអាជីវកម្ម ក្រុមហ៊ុន CVI តែងតែយកចិត្តទុកដាក់ និងបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ក្នុងការការពារបរិស្ថាន និងការទទួលខុសត្រូវចំពោះសង្គម។ ក្រុមហ៊ុន CVI បានកំណត់យ៉ាងច្បាស់ថា ការអនុវត្តគោលដៅអាជីវកម្ម ដោយផ្សារភ្ជាប់ទៅនឹងគោលដៅការពារបរិស្ថាន និងការទទួលខុសត្រូវចំពោះសង្គម នឹងក្លាយជាគ្រឹះស្ថានដ៏ចាំបាច់បំផុត ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងរឹងមាំរបស់ក្រុមហ៊ុន CVI ក្នុងរយៈពេលវែង។

ស្ថានភាពអាជីវកម្ម

១. ទិន្នន័យនិយ្យការទីផ្សារធានារ៉ាប់រងនៅកម្ពុជា

ទីផ្សារធានារ៉ាប់រងនៅប្រទេសកម្ពុជាបានបន្តពង្រីកវិសាលភាពរបស់ខ្លួន ប៉ុន្តែល្បឿននៃកំណើនមានការថយចុះគួរឱ្យកត់សម្គាល់ (Materially) ក្នុងរយៈពេលកន្លងមកនេះ។ ធានារ៉ាប់រងទ្រព្យសម្បត្តិ (នៅតែជាផ្នែកទីផ្សារដ៏ធំបំផុត ប៉ុន្តែផ្នែកនេះបានធ្លាក់ចុះចំនួន ៤,៤% ក្នុងឆ្នាំ២០២៥ បន្ទាប់ពីមានការកែសម្រួលពន្ធគយលើការធានារ៉ាប់រងអគ្គិភ័យ និងសម្ភារៈនៃការប្រកួតប្រជែងតម្លៃ។

ដោយឡែក ធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងយាន គឺជាកត្តាលើកជំរុញកំណើនចម្បងនៅក្នុងឆ្នាំ២០២៥។ អត្រាខាតបង់នៃទីផ្សារបានកើនឡើងនិងកាន់តែអាក្រក់ទៅៗ ដោយសារកើនឡើងពី២៧,១% ក្នុងឆ្នាំ២០២៣ រហូតដល់ ៣៧,១% ក្នុងឆ្នាំ២០២៥ ដែលនេះបង្ហាញឱ្យឃើញនូវបរិយាកាសប្រឈមខ្លាំងជាងមុនក្នុងការទាមទារសំណង ។

ជារួម ទីផ្សារប្រទេសកម្ពុជានៅតែបន្តរីកចម្រើន ប៉ុន្តែក្នុងល្បឿនយឺតជាងមុន។ ទោះជាយ៉ាងណាក៏ដោយ កាលានុវត្តភាព នៅតែមាននៅក្នុងផ្នែកធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងយានយន្ត, សេវាធានារ៉ាប់រងតាមធនាគារ (Bancassurance) និងបណ្តាញលក់រាយ/ឌីជីថល (Retail/digital channels) ខណៈពេលដែលផ្នែកធានារ៉ាប់រងទ្រព្យសម្បត្តិ និងផ្នែកវិស្វកម្ម ទាមទារឱ្យមានការកំណត់តម្លៃ និងការជ្រើសរើសហានិភ័យយ៉ាងហ្មត់ចត់ និងតឹងរ៉ឹងជាងមុន។

Year	CVI GWP	CVI growth	CVI market share	CVI rank	Market GWP	Market growth
2023	7,883,771	7.2%	5.5%	No. 5	143,182,439	7.7%
2024	8,270,012	4.9%	5.6%	No. 5	148,005,173	3.4%
2025	7,400,578	-10.5%	4.9%	No. 5	151,679,734	2.5%

២. លទ្ធផលនៃសកម្មភាពអាជីវកម្ម និងស្ថានភាពហិរញ្ញវត្ថុ

Business indicator	2023	2024	2025	YoY 24/23	YoY 25/24
Gross written premium (GWP)	7,883,771	8,270,012	7,400,578	4.9%	-10.5%
Net premium / retained premium and RI commission income	2,488,804	2,676,603	2,274,978	7.5%	-15.0%
Financial investment income	566,520	568,298	547,501	0.3%	-3.7%
Profit after tax (PAT) (IFRS)	180,994	283,467	191,794	56.6%	-32.3%
Owner's equity	9,334,937	8,923,963	9,121,563	-4.4%	2.2%

លទ្ធផលអាជីវកម្ម៖ ឆ្នាំ២០២៤ គឺជាឆ្នាំដែលខ្លាំងបំផុតក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដោយទទួលបានកំណើនបុព្វលាភធានារ៉ាប់រងដុល (GWP growth) ចំនួន ៤,៩% និងកំណើនប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធ (PAT growth) រហូតដល់ ៥៦,៦%។ នៅក្នុងឆ្នាំ២០២៥ ទោះបីជាបុព្វលាភធានារ៉ាប់រងដុល (GWP) និងប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធ (PAT) មានការធ្លាក់ចុះក៏ដោយ ប៉ុន្តែអត្រាខាតបង់ (Loss ratio) នៅតែមានភាពល្អប្រសើរឡើង ដែលនេះបង្ហាញថា សម្ពាធចម្បងគឺកើតចេញពីការរួមតូចនៃបុព្វលាភធានារ៉ាប់រង (Premium contraction) និងការធ្លាក់ចុះនៃចំណូលរក្សាទុក (Lower retained income) ជាជាងការកើនឡើងនៃទំហំសំណងទាមទារសរុប (Claim deterioration on a net basis)។

៣. អនុបាតហិរញ្ញវត្ថុ

Year	Net premium / GWP	Investment income / GWP	PBT / GWP	PAT / GWP	Loss ratio
2023	31.6%	7.2%	7.3%	2.3%	40.8%
2024	32.4%	6.9%	8.4%	3.4%	31.3%
2025	30.7%	7.4%	7.6%	2.6%	30.4%

ការបកស្រាយអនុបាត៖ អនុបាតបុព្វលាភធានារ៉ាប់រងសុទ្ធ (Net premium ratio) បានថយចុះពី ៣១,៥% ក្នុងឆ្នាំ២០២៣ មកត្រឹម ៣០,៧% ក្នុងឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃបុព្វលាភធានារ៉ាប់រងរក្សាទុក (Lower retained premium)។ ដោយឡែក ម៉ាជីនប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធ (PAT margin) មានភាពល្អប្រសើរឡើងដោយបានកើនឡើងពី ២,៣% ក្នុងឆ្នាំ២០២៣ ទៅដល់ ៣,៤% ក្នុងឆ្នាំ២០២៤ មុនពេលធ្លាក់ចុះមកត្រឹម ២,៦% វិញនៅក្នុងឆ្នាំ២០២៥។

៤. ភាគហ៊ុន របស់សម្ព័ន្ធភាគខុនិក និងការផ្លាស់ប្តូរទុនវិនិយោគរបស់ម្ចាស់

ព័ត៌មានអំពីទុនចុះបញ្ជី

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥

ដើមទុនចុះបញ្ជី	២៨,០០០,០០០,០០០ រៀល = ៧,០០០,០០០ ដុល្លា
ចំនួនភាគហ៊ុន	១,០០០ ភាគហ៊ុន

រចនាសម្ព័ន្ធកម្មសិទ្ធិ

ម្ចាស់ភាគហ៊ុន	ភាគហ៊ុន
BANK FOR INVESTMENT AND DEVELOPMENT OF VIETNAM INSURANCE JOINT STOCK CORPORATION. "BIC	៥១.០%
ជាយាមេន អោយលែន ឌីវីឡូបម៉េន ខេមបូឌី អិលធីឌី	២៩.០%
កាស៊ីមីរ ខេម អិលធីឌី	១០.០%
កញ្ញា ប្រិម បូផង់	១០.០%

(យោងតាមបញ្ជីបិទឈ្មោះភាគទុនិក គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥)

អភិបាលកិច្ចសាជីវកម្ម

១. របាយការណ៍ស្តីពីសកម្មភាពរបស់ក្រុមប្រឹក្សាភិបាល

- នៅក្នុងឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានប្រជុំជាទៀងទាត់ ទាំងក្នុងទម្រង់ផ្ទាល់ (Face-to-face) និងតាមប្រព័ន្ធអនឡាញ (Online)។ រាល់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល ត្រូវបានដឹកនាំ និងពិភាក្សាដោយប្រធានក្រុមប្រឹក្សាភិបាល ហើយសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ បានចូលរួមប្រជុំយ៉ាងពេញលេញ ព្រមទាំងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់មតិយោបល់លើខ្លឹមសារនៃកិច្ចប្រជុំ។
- ក្រុមប្រឹក្សាភិបាលតែងតែអនុវត្តតាមទិសដៅនៃសេចក្តីសម្រេច របស់មហាសន្និបាតភាគហ៊ុននិងរក្សាជំហរស្របគ្នាយ៉ាងម៉ឺងម៉ាត់ជាមួយនឹង គោលដៅប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្តសេចក្តីសម្រេចនានា។ នៅក្នុងឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានរៀបចំកិច្ចប្រជុំចំនួន ០៣ លើក។
- នៅក្នុងឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន CVI បានរៀបចំកិច្ចប្រជុំផ្លូវការចំនួន ០៣ លើក ដោយមានការសង្ខេបអំពីវត្តមានរបស់សមាជិក ដូចខាងក្រោម៖

ល.រ	សមាជិកក្រុមប្រឹក្សាភិបាល	តំណែង	ចំនួនកិច្ចប្រជុំដែលបានចូលរួម
១	Tran Trung Tinh	ប្រធានក្រុមប្រឹក្សាភិបាល	៣/៣
២	វ៉ាន់ ឆារស័ដួន	អនុប្រធានក្រុមប្រឹក្សាភិបាល	៣/៣
៣	Nguyen Huy Trung	សមាជិក	៣/៣
៤	ហង្ស ចន្ទ	សមាជិក	៣/៣
៥	Dieu Hong Ha	សមាជិក	៣/៣
៦	Nguyen Duc Nghia	សមាជិកឯករាជ្យ	៣/៣
៧	Pham Hai Hoang	សមាជិកឯករាជ្យ	៣/៣
៨	Dang The Vinh	សមាជិកឯករាជ្យ	៣/៣

ចំពោះបញ្ហានានាដែលកើតឡើងនៅចន្លោះពេលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល នឹងពិភាក្សានិងដោះស្រាយ តាមទម្រង់នៃការប្រមូលមតិយោបល់ជាលាយលក្ខណ៍អក្សរ ឬតាមរយៈសារអេឡិចត្រូនិក ហើយនឹងធ្វើការបញ្ជាក់ទទួលស្គាល់ឡើងវិញនៅក្នុងកិច្ចប្រជុំបន្ទាប់។

សកម្មភាពរបស់សមាជិកកងករាជ្យនៃក្រុមប្រឹក្សាភិបាល៖

បច្ចុប្បន្ននេះ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន CVI មានសមាជិកកងករាជ្យចំនួន ០៣ រូប គឺ លោក Nguyen Duc Nghia លោក Pham Hai Hoang និងលោក Dang The Vinh។ សមាជិកទាំងនេះសុទ្ធសឹងតែជាបុគ្គលដែលមានបទពិសោធន៍ការងារយ៉ាងសម្បូរបែបនៅក្នុងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង។ បន្ថែមលើនេះ លោក Pham Hai Hoang ទទួលបានបន្ទុកជាប្រធានគណៈកម្មាធិការវិនិយោគ ដែលស្ថិតនៅក្រោមក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន CVI។ ចំណែកឯ លោក Nguyen Duc Nghia ក៏ទទួលបានបន្ទុកជាប្រធានគណៈកម្មាធិការសវនកម្ម ដែលស្ថិតនៅក្រោមក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន CVI ផងដែរ។

សកម្មភាពរបស់គណៈកម្មាធិការជំនាញ នៃក្រុមប្រឹក្សាភិបាល៖

សកម្មភាពរបស់គណៈកម្មាធិការវិនិយោគ ៖

គណៈកម្មាធិការវិនិយោគ មានការទទួលខុសត្រូវក្នុងការពិនិត្យ និងវាយតម្លៃលើការសំណើវិនិយោគ, វាយតម្លៃហានិភ័យ និងផលចំណេញ, ផ្តល់អនុសាសន៍សម្រាប់ការអនុម័ត, តាមដានត្រួតពិនិត្យរាល់ការវិនិយោគដែលបានអនុម័តរួច, និងធានាឱ្យបាននូវការអនុវត្តស្របតាមគោលនយោបាយវិនិយោគរបស់ក្រុមហ៊ុន ព្រមទាំងបទប្បញ្ញត្តិជាធរមាន។

សកម្មភាពរបស់គណៈកម្មាធិការសវនកម្ម ៖

គណៈកម្មាធិការសវនកម្ម [ដឹកនាំ/ត្រួតពិនិត្យ] កម្មវិធីសវនកម្មផ្ទៃក្នុងស្របតាមផែនការដែលបានអនុម័ត និងធ្វើរបាយការណ៍យ៉ាងពេញលេញជូនក្រុមប្រឹក្សាភិបាល ទៅតាមវិមជ្ឈការនៃសមត្ថកិច្ច (ការបែងចែកអំណាចសម្រេចចិត្ត)។ ផ្អែកលើលទ្ធផលដែលរកឃើញក្រោយការធ្វើសវនកម្ម គណៈកម្មាធិការសវនកម្មនឹងដាក់ចេញនូវតម្រូវការ និងអនុសាសន៍ដាក់លាក់នានា ដើម្បីធានាឱ្យបាននូវការអនុវត្តស្របតាមបទប្បញ្ញត្តិរបស់រដ្ឋ កាត់បន្ថយហានិភ័យ ហើយតាមរយៈសកម្មភាពទាំងនេះ គឺដើម្បីរួមចំណែកលើកកម្ពស់គុណភាពការងារនៅក្នុងផ្នែកដែលបានរងសវនកម្ម។

២. របាយការណ៍ស្តីពីសកម្មភាពរបស់គណៈកម្មាធិការនានា ដែលស្ថិតក្រោមក្រុមប្រឹក្សាភិបាល

ក. របាយការណ៍វិនិយោគ

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន ធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី បានរក្សាទុកនូវផលបត្រប្រាក់បញ្ញើមានកាលកំណត់ សរុបចំនួន ៨,៦៤ លានដុល្លារអាមេរិក នៅតាមធនាគារចំនួនប្រាំមួយ ដោយក្នុងនោះទំហំនៃការដាក់ប្រាក់ធំជាងគេគឺនៅធនាគារ BIDC បន្ទាប់មកគឺធនាគារកាណាឌីយ៉ា (Canadia Bank)

ធនាគារប្រៃសណីយ៍កម្ពុជា (Cambodia Post Bank) ធនាគារ MB Bank ធនាគារ APD Bank និងធនាគារ Sacombank។

វិស័យធនាគារនៅប្រទេសកម្ពុជាបានបន្តរក្សាស្ថិរភាពនៅក្នុងឆ្នាំ២០២៥ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យហិរញ្ញវត្ថុមានការកើនឡើង ដោយសារតែការកើនឡើងនៃឥណទានមិនដំណើរការ និងលក្ខខណ្ឌទីផ្សារដែលមានភាពតឹងរ៉ឹងជាងមុន។ ប្រព័ន្ធធនាគារនៅតែបន្តបង្ហាញពីកំណើនប្រាក់បញ្ញើយ៉ាងខ្លាំងក្លា និងមានសន្តិសុខដោយស្រួល យ៉ាងបរិបូណ៌ ខណៈពេលដែលកំណើនឥណទានមានភាពយឺតយ៉ាវ។ កត្តាទាំងនេះបានរួមចំណែកធ្វើឱ្យអត្រាការប្រាក់នៅទូទាំងទីផ្សារមានការធ្លាក់ចុះ។

យុទ្ធសាស្ត្រវិនិយោគរបស់ក្រុមហ៊ុន CVI នៅតែបន្តផ្ដោតសំខាន់លើការរក្សាមូលធន ការគ្រប់គ្រងសន្តិសុខដោយស្រួល និងការធ្វើឱ្យប្រសើរឡើងបំផុតនូវផលត្រឡប់មកវិញ ស្ថិតក្រោមដែនកំណត់ហានិភ័យដែលបានអនុម័ត។ ប្រាក់បញ្ញើភាគច្រើនត្រូវបានដាក់នៅតាមធនាគារដែលស្ថិតនៅក្នុង «បញ្ជីឈ្មោះធនាគារលំដាប់លំដោយខ្ពស់ដែលបានអនុម័ត ដោយក្នុងនោះធនាគារ BIDC ផ្តល់នូវអត្រាការប្រាក់ដែលមានការប្រកួតប្រជែងខ្ពស់ជាងគេ។ គណៈកម្មាធិការវិនិយោគបានផ្តល់អនុសាសន៍ឱ្យរក្សានូវផលបត្រប្រាក់បញ្ញើមានកាលកំណត់បច្ចុប្បន្នផ្អាកជាបណ្តោះអាសន្ននូវការពង្រីកបញ្ជីឈ្មោះធនាគារលំដាប់ធ្វើការពិនិត្យឡើងវិញជាទៀងទាត់លើលក្ខខណ្ឌនៃការបន្តកិច្ចសន្យាប្រាក់បញ្ញើ និងតាមដានយ៉ាងជិតស្និទ្ធនូវអត្រាការប្រាក់ទីផ្សារ ព្រមទាំងហានិភ័យនានាក្នុងវិស័យធនាគារ។

ការយកចិត្តទុកដាក់ជាពិសេសត្រូវបានធ្វើឡើងចំពោះធនាគារ APD Bank ហៅថា (អេស៊ីប៉ាស៊ីហ្វិក ឌីវីឡុបមេន) ឆ្លើយតបទៅនឹងក្តីបារម្ភលើបញ្ហាសន្តិសុខដោយស្រួល និងការកម្រិតលើការដកប្រាក់ដែលដាក់ចេញដោយធនាគារនេះ។ ក្រុមហ៊ុន CVI បានចូលរួមដោះស្រាយយ៉ាងសកម្មជាមួយធនាគារ APD Bank និងបានរាយការណ៍អំពីស្ថានភាពនេះជូនក្រុមប្រឹក្សាភិបាល។ ដោយសារតែមានការកម្រិតលើការដកប្រាក់បញ្ញើទាំងមូលកាលកំណត់ និងទាំងពេលដល់កំណត់ ក្រុមហ៊ុន CVI បានស្នើថានឹងរក្សាទុកប្រាក់បញ្ញើរបស់ខ្លួននៅធនាគារ APD Bank ជាបណ្តោះអាសន្នសិន ក្នុងខណៈពេលដែលបន្តតាមដានការវិវត្តនៃសភាពការណ៍ និងរាយការណ៍ជូនក្រុមប្រឹក្សាភិបាលដើម្បីទទួលបានការណែនាំបន្ថែម។

ខ. របាយការណ៍គណៈកម្មាធិការសវនកម្ម

នៅក្នុងឆ្នាំ២០២៥ គណៈកម្មាធិការសវនកម្មបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមផែនការសវនកម្មផ្ទៃក្នុង និងក្របខ័ណ្ឌអភិបាលកិច្ចសាជីវកម្មរបស់ក្រុមហ៊ុន។ គណៈកម្មាធិការបានត្រួតពិនិត្យ និងពិនិត្យឡើងវិញនូវរាល់សកម្មភាពសវនកម្មផ្ទៃក្នុង ដែលគ្របដណ្តប់លើវិស័យប្រតិបត្តិការសំខាន់ៗរបស់ក្រុមហ៊ុន រួមមាន៖ ផ្នែកហិរញ្ញវត្ថុ និងធនធានមនុស្ស ផ្នែកវាយតម្លៃហានិភ័យធានារ៉ាប់រង ផ្នែកសំណងទាមទារ ផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ។

ក្នុងឆ្នាំកន្លងទៅនេះ គណៈកម្មាធិការសវនកម្មបានពិនិត្យមើលលទ្ធផលសវនកម្មផ្ទៃក្នុងសម្រាប់រយៈពេលចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥។ សវនកម្មនេះបានផ្ដោតសំខាន់លើការវាយតម្លៃលើប្រសិទ្ធភាពនៃការគ្រប់

គ្រងផ្ទៃក្នុង ការអនុលោមតាមគោលនយោបាយ និងនីតិវិធីផ្ទៃក្នុង ប្រសិទ្ធភាពប្រតិបត្តិការ ព្រមទាំងភាពជឿជាក់នៃ ឯកសារយោង និងដំណើរការនៃការធ្វើរបាយការណ៍។

សវនកម្មផ្ទៃក្នុងបានរកឃើញចំណុចខ្វះខាតមួយចំនួន ដែលភាគច្រើនពាក់ព័ន្ធនឹងភាពពេញលេញនៃឯកសារ ភាពត្រឹមត្រូវនៃព័ត៌មាន ការអនុលោមតាមដំណើរការការងារ នីតិវិធីនៃការអនុម័ត និងការសម្របសម្រួលរវាង នាយកដ្ឋានពាក់ព័ន្ធ។ លទ្ធផលដែលរកឃើញទាំងនេះ ត្រូវបានចាត់ថ្នាក់ទៅតាមកម្រិតហានិភ័យ និងបាន រាយការណ៍ជូនគណៈកម្មាធិការសវនកម្ម និងក្រុមប្រឹក្សាភិបាលដើម្បីពិនិត្យ និងពិចារណា។ ជាមួយគ្នានេះដែរ គណៈកម្មាធិការក៏បានពិនិត្យឡើងវិញនូវការបកស្រាយបំភ្លឺរបស់ថ្នាក់គ្រប់គ្រង និងផែនការសកម្មភាពកែតម្រូវផងដែរ។

គណៈកម្មាធិការសវនកម្មបានស្នើឱ្យនាយកដ្ឋានពាក់ព័ន្ធទាំងអស់ ពង្រឹងការគ្រប់គ្រងផ្ទៃក្នុង ធ្វើឱ្យប្រសើរ ឡើងនូវនីតិវិធីពិនិត្យឯកសារ ធានាឱ្យបាននូវការរក្សាទុកកំណត់ត្រាទាន់ពេលវេលា និងមានភាពត្រឹមត្រូវ ព្រមទាំង អនុវត្តឱ្យបានម៉ឺងម៉ាត់តាមគោលនយោបាយ និងនីតិវិធីដែលបានអនុម័ត។ គណៈកម្មាធិការក៏បានតាមដានយ៉ាង ដិតដល់លើលទ្ធផលសវនកម្មមុនៗ និងត្រួតពិនិត្យលើស្ថានភាពនៃការអនុវត្តសកម្មភាពកែតម្រូវដែលបានធ្វើឡើង ដោយថ្នាក់គ្រប់គ្រង។

ជារួម គណៈកម្មាធិការសវនកម្មបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាកាសអភិបាលកិច្ច ការគ្រប់គ្រងហានិភ័យ ការអនុលោមភាព និងការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុន CVI។ គណៈកម្មាធិការសវនកម្ម នឹងបន្តតាមដានការអនុវត្តតាមអនុសាសន៍សវនកម្ម និងគាំទ្រថ្នាក់គ្រប់គ្រងក្នុងការកែលម្អប្រសិទ្ធភាពប្រតិបត្តិការ ព្រមទាំងកាត់បន្ថយហានិភ័យដែលអាចកើតមានឡើងជាប្រចាំ។

គ. របាយការណ៍អភិបាលកិច្ចសាជីវកម្ម

នៅក្នុងឆ្នាំ២០២៥ ក្រុមហ៊ុន ធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី បានរក្សាទុកនូវក្របខ័ណ្ឌអភិបាល កិច្ចសាជីវកម្ម ស្របតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់មហាសន្និបាត ភាគហ៊ុនិក។ ក្រុមប្រឹក្សាភិបាលបានត្រួតពិនិត្យយ៉ាងដិតដល់លើលទ្ធផលអាជីវកម្ម សកម្មភាពគ្រប់គ្រង ការត្រួត ពិនិត្យហានិភ័យ និងកិច្ចការអនុលោមភាព ដើម្បីធានាឱ្យបាននូវប្រតិបត្តិការមួយប្រកបដោយភាពហ្មត់ចត់ តម្លាភាព និងប្រសិទ្ធភាព។

ក្នុងឆ្នាំកន្លងទៅនេះ ទោះបីជាត្រូវប្រឈមមុខនឹងបរិយាកាសទីផ្សារដ៏លំបាកក៏ដោយ ក្រុមហ៊ុន CVI នៅតែ បន្តរក្សាបាននូវប្រតិបត្តិការប្រកបដោយស្ថិរភាព និងពង្រឹងវិន័យនៃការគ្រប់គ្រងហានិភ័យរបស់ខ្លួន។ ក្រុមហ៊ុន CVI ទទួលបានបុព្វលាភធានារ៉ាប់រងដុលសរុប ចំនួន ៧,៤០ លានដុល្លារអាមេរិក និងប្រាក់ចំណេញសុទ្ធក្រោយ បង់ពន្ធ ចំនួន ១៩១,៧៩៤ ដុល្លារអាមេរិក។ ទោះបីជាលទ្ធផលអាជីវកម្មមានការថយចុះជាងឆ្នាំមុន ដោយសារការ ប្រកួតប្រជែងនៅលើទីផ្សារ ការធ្លាក់ចុះនៃតម្រូវការ និងការថយចុះនៃចំណូលរក្សាទុក យ៉ាងណាក៏ដោយ ក៏ ក្រុមហ៊ុន CVI សម្រេចបាននូវវឌ្ឍនភាពវិជ្ជមានក្នុងការត្រួតពិនិត្យលើសំណងទាមទារ ដោយក្នុងនោះអនុបាតខាត បង់រក្សាទុក ត្រូវបានកែលម្អឱ្យកាន់តែល្អប្រសើរឡើងរហូតដល់ ៣០,៤%។

ក្រុមប្រឹក្សាភិបាលបានរៀបចំកិច្ចប្រជុំផ្លូវការចំនួន ០៣ លើក នៅក្នុងឆ្នាំ២០២៥។ កិច្ចប្រជុំទាំងនេះត្រូវបាន ប្រព្រឹត្តទៅទាំងក្នុងទម្រង់ផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមការដឹកនាំរបស់ប្រធានក្រុមប្រឹក្សាភិបាល ដោយ

មានការចូលរួមយ៉ាងពេញលេញ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល ទាំងអស់។ បញ្ហាសំខាន់ៗដែលត្រូវបានពិនិត្យ និងពិភាក្សា រួមមាន៖ លទ្ធផលអាជីវកម្ម, លទ្ធផលហិរញ្ញវត្ថុ, ការគ្រប់គ្រងហានិភ័យ, សកម្មភាពវិនិយោគ, លទ្ធផលដែលរកឃើញដោយសវនកម្មផ្ទៃក្នុង, ទិសដៅយុទ្ធសាស្ត្រ, និងការអនុវត្តសេចក្តីសម្រេចដែលបានអនុម័តដោយមហាសន្និបាតភាគហ៊ុនិក។ ចំពោះបញ្ហានានាដែលកើតឡើង នៅចន្លោះពេលនៃកិច្ចប្រជុំ ត្រូវបានដោះស្រាយតាមរយៈការប្រមូលមតិយោបល់ជាលាយលក្ខណ៍អក្សរ ឬការ ពិគ្រោះយោបល់តាមសារអេឡិចត្រូនិក ហើយត្រូវបានធ្វើការបញ្ជាក់ទទួលស្គាល់ឡើងវិញនៅក្នុងកិច្ចប្រជុំក្រុម ប្រឹក្សាភិបាលបន្ទាប់។

ពាក់ព័ន្ធនឹងរចនាសម្ព័ន្ធគ្រប់គ្រង និងការតែងតាំងបុគ្គលិក ក្រុមហ៊ុន CVI បានរក្សានូវគំរូអភិបាលកិច្ចដែល រួមមាន៖ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងគណៈកម្មាធិការជំនាញនានាដែលស្ថិតនៅក្រោមក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សាភិបាលរួមមានសមាជិកដែលមានបទពិសោធន៍យ៉ាងក្រាស់ក្រែលក្នុងវិស័យធានារ៉ាប់រង ហិរញ្ញវត្ថុ ធនាគារ វិនិយោគ និងការគ្រប់គ្រងហានិភ័យ។ សមាជិកឯករាជ្យបានបន្តដើរតួនាទីយ៉ាងសកម្មក្នុងការពង្រឹងគុណ ភាពអភិបាលកិច្ច ដោយក្នុងនោះ លោក Pham Hai Hoang ទទួលបន្ទុកជាប្រធានគណៈកម្មាធិការវិនិយោគ និង លោក Nguyen Duc Nghia ទទួលបន្ទុកជាប្រធានគណៈកម្មាធិការសវនកម្ម។ ក្រុមហ៊ុន CVI ក៏បានរក្សាទុកនូវ គណៈកម្មាធិការវិនិយោគ និងគណៈកម្មាធិការសវនកម្ម ដើម្បីគាំទ្រដល់ក្រុមប្រឹក្សាភិបាលក្នុងការពិនិត្យមើលកិច្ចការ វិនិយោគ ត្រួតពិនិត្យសកម្មភាពសវនកម្មផ្ទៃក្នុង តាមដានការអនុលោមភាព និងកែលម្អប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។

ជារួម សកម្មភាពអភិបាលកិច្ចសាជីវកម្មរបស់ក្រុមហ៊ុន CVI នៅក្នុងឆ្នាំ២០២៥ បានរួមចំណែកក្នុងការ លើកកម្ពស់តម្លាភាព គណនេយ្យភាព វិន័យប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រុមប្រឹក្សាភិបាលនិង ក្រុមការងារគ្រប់គ្រងនឹងបន្តកែលម្អការអនុវត្តអភិបាលកិច្ចពង្រឹងការគ្រប់គ្រងហានិភ័យនិងធានាឱ្យបាននូវ ការអនុវត្តប្រកប ដោយ ប្រសិទ្ធភាពនូវគោលដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុននៅក្នុងឆ្នាំខាងមុខ។

ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការអាជីវកម្ម

១. ការអនុលោមតាមតម្រូវការទុន និងកម្រិតលទ្ធភាពអាចសងបំណុលបាន

ស្ថិតក្រោមបទប្បញ្ញត្តិធានារ៉ាប់រងជាធរមាននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងទូទៅត្រូវបានតម្រូវឱ្យរក្សាទុកនូវទុនប្បញ្ញត្តិអប្បបរមា ស្មើនឹង ៥,០០០,០០០ SDR (សិទ្ធិដកប្រាក់ពិសេស) ដែលមានតម្លៃប្រហាក់ប្រហែលនឹង ៧,០០០,០០០ ដុល្លារអាមេរិក។ ក្រុមហ៊ុនធានារ៉ាប់រងក៏ត្រូវបានតម្រូវឱ្យរក្សាអត្រាសាធនភាពភាពគ្រប់គ្រាន់ក្នុងអំឡុងពេលប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ដោយមានសមាមាត្រសាធនភាពមិនតិចជាង 120% ផងដែរ។ បន្ថែមលើនេះ ទុនប្បញ្ញត្តិអប្បបរមាត្រូវតែរក្សាទុកឱ្យស្របទៅតាមរចនាសម្ព័ន្ធដែលបានកំណត់ រួមមាន៖ ប្រាក់តម្កល់ធានាអាជីវកម្ម នៅនិយតករធានារ៉ាប់រងកម្ពុជា, សាច់ប្រាក់រក្សាទុកនៅតាមធនាគារពាណិជ្ជក្នុងស្រុក ស្ថិតក្រោមដែនកំណត់ប្រមូលផ្តុំដែលបានអនុញ្ញាត (Concentration limit), និងអចលនទ្រព្យដែលប្រើប្រាស់ផ្ទាល់ដោយក្រុមហ៊ុន និងទទួលបានការអនុម័តពីនិយតករ ឬជាសាច់ប្រាក់។

នៅក្នុងឆ្នាំ២០២៥ ក្រុមហ៊ុន ធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី បានអនុវត្តតាមយ៉ាងពេញលេញនូវតម្រូវការទុនប្បញ្ញត្តិ និងលទ្ធភាពអាចសងបំណុលបាន។

ក្រុមហ៊ុនបានរក្សាទុកនូវទុនចុះបញ្ជី ចំនួន ៧,០០០,០០០ ដុល្លារអាមេរិក ដែលស្មើនឹងទុនប្បញ្ញត្តិអប្បបរមា អនុវត្តចំពោះក្រុមហ៊ុនធានារ៉ាប់រងទូទៅ។ កម្រិតលទ្ធភាពអាចសងបំណុលបានរបស់ក្រុមហ៊ុន CVI ត្រូវបានរក្សាទុកជាប្រចាំនៅបន្តរក្សាបានលើសពី ២០០% ដែលខ្ពស់ជាងឆ្ងាយធៀបនឹងតម្រូវការអប្បបរមានៃបទប្បញ្ញត្តិគឺ ១២០% ដែលនេះឆ្លុះបញ្ចាំងពីភាពរឹងមាំនៃទុនសមស្រប និងសមត្ថភាពហិរញ្ញវត្ថុដ៏ខ្លាំងក្លាក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន។

ក្រុមហ៊ុន CVI ក៏បានអនុលោមតាមរចនាសម្ព័ន្ធដែលបានតម្រូវនៃទុនអប្បបរមា ស្របតាមប្រកាសពាក់ព័ន្ធផងដែរ។ សមាសភាគទុនត្រូវបានរក្សាទុកស្របទៅតាមតម្រូវការនៃបទប្បញ្ញត្តិ រួមមាន៖ ប្រាក់បញ្ញើមានកាលកំណត់ សាច់ប្រាក់រក្សាទុកនៅតាមធនាគារពាណិជ្ជក្នុងស្រុក និងសមាសភាគទុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ផ្សេងទៀត។ ក្រុមហ៊ុន CVI បានបន្តតាមដានយ៉ាងដិតដល់លើដែនកំណត់ប្រមូលផ្តុំ សម្រាប់ប្រាក់បញ្ញើដែលបានដាក់នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីធានាឱ្យបាននូវការអនុលោមតាមបទប្បញ្ញត្តិជាធរមាន។

ក្នុងឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន CVI បានបំពេញកាតព្វកិច្ចធ្វើរបាយការណ៍ជូននិយតករធានារ៉ាប់រងកម្ពុជាយ៉ាងពេញលេញ។ ក្រុមហ៊ុន CVI បានដាក់ជូននូវរបាយការណ៍អនុបាតលទ្ធភាពអាចសងបំណុលបានរបាយការណ៍ទុន និងរបាយការណ៍ប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត ទៅតាមកាលកំណត់ដែលបានកំណត់ទុក។ តាមរយៈវិធានការទាំងនេះ ក្រុមហ៊ុន CVI បានបន្តរក្សាការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុប្រកបដោយភាពហ្មត់ចត់ធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិ និងពង្រឹងសមត្ថភាពក្នុងការប្រតិបត្តិការអាជីវកម្មដោយសុវត្ថិភាព និងចីរភាព។

២. សកម្មភាពវិនិយោគ

ស្ថិតក្រោមបទប្បញ្ញត្តិធានារ៉ាប់រងជាធរមាននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងត្រូវបានអនុញ្ញាតឱ្យវិនិយោគលើមូលនិធិវិនិយោគប្រចាំឆ្នាំរបស់ខ្លួន នៅក្នុងទ្រព្យសកម្មវិនិយោគដែលបានអនុម័តនៅក្នុងប្រទេស

កម្ពុជា រួមមាន៖ មូលបត្រ អចលនទ្រព្យ បរិក្ខារបរិក្ខារកិច្ច ការវិនិយោគផ្ទាល់ ប្រាក់បញ្ញើមានកាលកំណត់នៅតាម ធនាគារពាណិជ្ជក្នុងស្រុក និងការវិនិយោគផ្សេងៗទៀត ដែលត្រូវស្ថិតក្រោមការអនុម័តដាច់ដោយឡែកពីនិយតករ ធានារ៉ាប់រងកម្ពុជា។ ប្រកាសពាក់ព័ន្ធលើការអនុម័តលើការវិនិយោគសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង តម្រូវឱ្យក្រុម ហ៊ុនធានារ៉ាប់រងគ្រប់គ្រងសកម្មភាពវិនិយោគប្រកបដោយភាពហ្មត់ចត់ ដោយផ្អែកលើការពិចារណាឱ្យបានត្រឹមត្រូវ លើសុវត្ថិភាព សន្តិសុខស្រួល ការធ្វើពិពិធកម្ម ការគ្រប់គ្រងទ្រព្យសកម្មនិងបំណុល ហានិភ័យវិនិយោគ ហានិភ័យសន្តិសុខស្រួល ហានិភ័យប្រឆាំងការសម្អាតប្រាក់ និងហានិភ័យពាក់ព័ន្ធដទៃទៀត។

ប្រកាសនេះក៏តម្រូវឱ្យក្រុមហ៊ុនធានារ៉ាប់រងនីមួយៗ បង្កើតគណៈកម្មាធិការវិនិយោគមួយដែលទទួលបាន ការអនុម័តពីក្រុមប្រឹក្សាភិបាល, រៀបចំគោលនយោបាយវិនិយោគ, រៀបចំផែនការវិនិយោគរយៈពេល ៣ ឆ្នាំ, ពិនិត្យ ឡើងវិញនូវសកម្មភាពវិនិយោគបច្ចុប្បន្ន, វាយតម្លៃលើលទ្ធផលវិនិយោគ, គ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មឱ្យ មានប្រសិទ្ធភាពដើម្បីបំពេញកាតព្វកិច្ចរបស់ក្រុមហ៊ុន, និងធ្វើរបាយការណ៍លទ្ធផលវិនិយោគប្រចាំត្រីមាសនិងប្រចាំ ឆ្នាំជូនក្រុមប្រឹក្សាភិបាល និងនិយតករធានារ៉ាប់រងកម្ពុជា។ បន្ថែមលើនេះ ប្រាក់បញ្ញើមានកាលកំណត់ដែលបាន ដាក់នៅតាមធនាគារពាណិជ្ជក្នុងស្រុកនីមួយៗ ត្រូវតែមិនលើសពីដែនកំណត់នៃបទប្បញ្ញត្តិ ដែលអាចអនុវត្តបាន ចំពោះមូលនិធិវិនិយោគឡើយ។

នៅក្នុងឆ្នាំ២០២៥ ក្រុមហ៊ុន ធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី បានអនុវត្តតាមយ៉ាងពេញលេញនូវ តម្រូវការបទប្បញ្ញត្តិជាធរមាន ស្តីពីសកម្មភាពវិនិយោគ។ ក្រុមហ៊ុន CVI បានរក្សាទុកនូវគណៈកម្មាធិការវិនិយោគ មួយស្ថិតក្រោមក្រុមប្រឹក្សាភិបាល ដើម្បីពិនិត្យ និងវាយតម្លៃលើរាល់សំណើវិនិយោគ, វាយតម្លៃហានិភ័យ និងផល ចំណេញ, តាមដានត្រួតពិនិត្យរាល់ការវិនិយោគដែលបានអនុម័តរួច, និងធានាឱ្យបាននូវការអនុលោមតាមគោល នយោបាយវិនិយោគរបស់ក្រុមហ៊ុន CVI ព្រមទាំងបទប្បញ្ញត្តិជាធរមាន។ ក្រុមហ៊ុន CVI ក៏បានបន្តដំណើរការ សកម្មភាពវិនិយោគរបស់ខ្លួនក្រោមនាមករណ៍របស់ក្រុមហ៊ុន CVI ផ្ទាល់ និងបានអនុវត្តតាមនីតិវិធីនៃការតាមដាន របាយការណ៍ និងការអនុម័តលើការវិនិយោគ ស្របតាមតម្រូវការរបស់និយតករធានារ៉ាប់រងកម្ពុជា។

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន CVI បានរក្សាទុកនូវផលបត្រប្រាក់បញ្ញើមានកាលកំណត់ សរុបចំនួន ៨,៦៤ លានដុល្លារអាមេរិក នៅតាមធនាគារចំនួនប្រាំមួយ ដោយក្នុងនោះទំហំនៃការដាក់ប្រាក់ធំជាងគេ គឺនៅធនាគារ BIDC បន្ទាប់មកគឺធនាគារកាណាឌីយ៉ា (Canadia Bank) ធនាគារប្រៃសណីយ៍កម្ពុជា (Cambodia Post Bank) ធនាគារ MB Bank ធនាគារ APD Bank និងធនាគារ Sacombank។ ផលបត្រវិនិយោគរបស់ក្រុម ហ៊ុន CVI គឺត្រូវបានប្រមូលផ្តុំទាំងស្រុងលើប្រាក់បញ្ញើមានកាលកំណត់ ដែលនេះឆ្លុះបញ្ចាំងពីវិធីសាស្ត្រវិនិយោគ ប្រកប ដោយភាពហ្មត់ចត់ ដោយផ្ដោតលើការរក្សាមូលធន ការគ្រប់គ្រងសន្តិសុខស្រួល និងចំណូលវិនិយោគ ដែលមានស្ថិរភាព។ ក្រុមហ៊ុន CVI ក៏បានបន្តតាមដានយ៉ាងដិតដល់លើដែនកំណត់ប្រមូលផ្តុំ សម្រាប់ប្រាក់បញ្ញើ ដែលបានដាក់នៅតាមធនាគារនីមួយៗ ដើម្បីធានាឱ្យបាននូវការអនុលោមតាមបទប្បញ្ញត្តិវិនិយោគជាធរមាន។

ក្នុងឆ្នាំកន្លងទៅនេះ បរិយាកាសម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជានៅតែបន្តជួបប្រទះនូវភាព ប្រឈម។ កំណើនសេដ្ឋកិច្ចមានសភាពថយចុះ ដោយសារតែសកម្មភាពវិនិយោគមានភាពយឺតយ៉ាវ, ភាពទន់ខ្សោយ នៃវិស័យសំណង់ និងអចលនទ្រព្យ, ភាពមិនប្រាកដប្រជានៃពាណិជ្ជកម្ម, ការអាក់អន់នៅតាមព្រំដែន និង ការធ្លាក់ចុះនៃទំនុកចិត្តលើអាជីវកម្ម។ នៅក្នុងវិស័យធនាគារ កំណើនឥណទានមានភាពយឺតយ៉ាវ ខណៈពេលដែល

ឥណទានមិនដំណើរការ មានការកើនឡើង ដែលនេះបានបង្កើតឱ្យមានហានិភ័យដៃគូទូទាត់ និងហានិភ័យសន្និធិ ងាយស្រួលកាន់តែខ្ពស់ សម្រាប់ក្រុមហ៊ុនទាំងឡាយណាដែលមានការដាក់ប្រាក់បញ្ញើនៅតាមធនាគារ។ អត្រាការ ប្រាក់បញ្ញើក៏បានបង្ហាញពីនិន្នាការធ្លាក់ចុះផងដែរ ដែលបានដាក់សម្ពាធមកលើចំណូលវិនិយោគរបស់ក្រុមហ៊ុន ធានារ៉ាប់រង។

ផ្អែកលើបរិបទនេះ ក្រុមហ៊ុន CVI បានដាក់ចេញនូវយុទ្ធសាស្ត្រវិនិយោគប្រកបដោយការប្រុងប្រយ័ត្ន។ ក្រុមហ៊ុន CVI បានបន្តផ្តល់អាទិភាពចម្បងលើ សុវត្ថិភាពនៃប្រាក់ដើម ការត្រៀមលក្ខណៈជាស្រេចនៃសន្និធិងាយ ស្រួល និងការអនុលោមតាមតម្រូវការបទប្បញ្ញត្តិ ជាងការជ្រើសរើសជម្រើសវិនិយោគផ្សេងទៀតដែលផ្តល់ផល ចំណេញខ្ពស់ប៉ុន្តែមានហានិភ័យខ្ពស់។

ប្រាក់បញ្ញើភាគច្រើនត្រូវបានរក្សាទុកនៅតាមធនាគារ ដែលស្ថិតនៅក្នុងបញ្ជីឈ្មោះធនាគារលំដាប់លំដោយ ខ្ពស់ដែលបានអនុម័ត ឬធនាគារដែលត្រូវបានវាយតម្លៃថាមានសមត្ថភាពហិរញ្ញវត្ថុរឹងមាំ មានស្ថានភាពសន្និធិងាយ ស្រួលល្អ មានកេរ្តិ៍ឈ្មោះនៅលើទីផ្សារ និងមានស្ថិរភាពនៃទំនាក់ទំនង។ លក្ខខណ្ឌនៃការបន្តកិច្ចសន្យា, អត្រាការ ប្រាក់, ទំហំនៃការដាក់ប្រាក់នៅតាមធនាគារ និងការវិវត្តនៃទីផ្សារ ត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយគណៈ កម្មាធិការវិនិយោគ និងបានរាយការណ៍ជូនក្រុមប្រឹក្សាភិបាលក្នុងករណីចាំបាច់។

ការយកចិត្តទុកដាក់ជាពិសេសត្រូវបានធ្វើឡើងចំពោះហានិភ័យសន្និធិងាយស្រួល និងហានិភ័យនៃការដក ប្រាក់របស់ធនាគារជាក់លាក់នីមួយៗ។ ចំពោះធនាគារណាដែលបង្ហាញពីសញ្ញាគួរឱ្យព្រួយបារម្ភលើបញ្ហាសន្និធិ ងាយស្រួល ឬការកម្រិតលើការដកប្រាក់ ក្រុមហ៊ុន CVI បានតាមដានការវិវត្តនៃសភាពការណ៍យ៉ាងសកម្ម ធ្វើការ ទំនាក់ទំនងជាមួយធនាគារពាក់ព័ន្ធនិងបានរាយការណ៍ បញ្ហានេះជូនក្រុមប្រឹក្សាភិបាលដើម្បីទទួលបានការណែនាំ។ ក្រុមហ៊ុន CVI បានបន្តគ្រប់គ្រងការដាក់ប្រាក់ទាំងនោះប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ ក្នុងខណៈពេលដែល ធានាថា រាល់ការសម្រេចចិត្តវិនិយោគនៅតែរក្សាភាពស្របគ្នាទៅនឹងការរក្សាមូលធន តម្រូវការសន្និធិងាយស្រួល ការអនុលោមតាមបទប្បញ្ញត្តិ និងផលប្រយោជន៍របស់អ្នកកាន់កិច្ចសន្យាធានារ៉ាប់រង ព្រមទាំងភាគហ៊ុនិក។

សម្រាប់រយៈពេលបីឆ្នាំខាងមុខ ផ្អែកលើភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចបច្ចុប្បន្ន និងការកើនឡើងនៃ ហានិភ័យក្នុងវិស័យហិរញ្ញវត្ថុ ក្រុមហ៊ុន CVI គ្រោងនឹងរក្សាទុក ១០០% នៃផលបត្រវិនិយោគរបស់ខ្លួននៅក្នុង ទម្រង់ជាប្រាក់បញ្ញើមានកាលកំណត់នៅតាមធនាគារដែលមានសុវត្ថិភាពខ្ពស់ ទៅតាមដែនកំណត់នៃបទប្បញ្ញត្តិ និងតម្រូវការនៃការអនុម័ត។ ក្រុមហ៊ុន CVI មិនមានផែនការពង្រីកការវិនិយោគទៅលើទ្រព្យសកម្មដែលមាន ហានិភ័យខ្ពស់ ដូចជា ភាគហ៊ុន សហគ្រឹះបណ្ណសាជីវកម្ម អចលនទ្រព្យ បរិក្ខារបាលកិច្ច ឬការវិនិយោគផ្ទាល់នោះទេ លើកលែងតែលក្ខខណ្ឌទីផ្សារ ការណែនាំអំពីបទប្បញ្ញត្តិ និងកម្រិតនៃហានិភ័យដែលអាចទទួលយកបាន មានការ ប្រែប្រួលជាដុំកំភួន។ ក្រុមហ៊ុន CVI នឹងបន្តផ្តោតលើធនាគារដែលមានស្ថានភាពហិរញ្ញវត្ថុរឹងមាំ មានសន្និធិងាយ ស្រួលគ្រប់គ្រាន់ មានអភិបាលកិច្ចល្អ មានប្រវត្តិសងប្រាក់បញ្ញើមានស្ថិរភាព និងទទួលបានការវាយតម្លៃហានិភ័យ ដែលអាចទទួលយកបានពីគណៈកម្មាធិការវិនិយោគ។

តាមរយៈវិធានការទាំងនេះ ក្រុមហ៊ុន CVI មានគោលបំណងរក្សាមូលធន រក្សាសន្និធិងាយស្រួលឱ្យបាន គ្រប់គ្រាន់ដើម្បីបំពេញកាតព្វកិច្ចសំណង និងប្រតិបត្តិការអាជីវកម្ម ធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិ

វិនិយោគធានារ៉ាប់រងរបស់កម្ពុជាយ៉ាងពេញលេញ និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងបរិយាកាស សេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានភាពប្រែប្រួលខ្លាំង។

៣. ទុនបម្រុងបច្ចេកទេសធានារ៉ាប់រង

ក្រុមហ៊ុន CVI ធ្វើការវាយតម្លៃលើទុនបម្រុងបច្ចេកទេសធានារ៉ាប់រង ដោយផ្អែកលើរបាយការណ៍វាយតម្លៃ តាមការគណនា ដែលរៀបចំឡើងដោយអ្នកជំនាញគណនាបុព្វលាភដែលបានតែងតាំង។ ការវាយតម្លៃនេះត្រូវបាន ធ្វើឡើងទាំងលើមូលដ្ឋានមុនដកការធានារ៉ាប់រងបន្ត និងមូលដ្ឋានក្រោយដកការធានារ៉ាប់រងបន្ត ដែលស្របទៅតាម តម្រូវការបង្ហាញរបាយការណ៍របស់ស្តង់ដារ IFRS4 ដើម្បីឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃការធានារ៉ាប់រងបន្តមកលើ បំណុលធានារ៉ាប់រងរបស់ក្រុមហ៊ុន។ ចំពោះកិច្ចសន្យាធានារ៉ាប់រងរយៈពេលខ្លី វិធីសាស្ត្រ Chain-Ladder ត្រូវបាន យកមកអនុវត្តដើម្បីប៉ាន់ប្រមាណទំហំសំណងចុងក្រោយ និងសំណងដែលបានកើតឡើងតែមិនទាន់បាន រាយការណ៍ (IBNR) ខណៈពេលដែលវិធីសាស្ត្រវាយតម្លៃបុព្វលាភដុល ត្រូវបានយកមកអនុវត្តសម្រាប់កិច្ចសន្យា ធានារ៉ាប់រងរយៈពេលវែង។

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ ទុនបម្រុងបច្ចេកទេសធានារ៉ាប់រងសរុបរបស់ក្រុមហ៊ុន CVI មានចំនួន ៣,៦៩ លានដុល្លារអាមេរិក លើមូលដ្ឋានដុល និងចំនួន ០,៤៨ លានដុល្លារអាមេរិក លើមូលដ្ឋានសុទ្ធ ។ បើប្រៀបធៀបទៅនឹងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ទុនបម្រុងបច្ចេកទេសធានារ៉ាប់រងដុលមានការថយចុះបន្តិចបន្តួចប្រមាណ ២,៤% ដែលជាចម្បងបណ្តាលមកពីការថយចុះនៃសម្រុងបុព្វលាភមិនទាន់រកចំណូលបានខណៈពេលដែលសម្រុង សំណងទាមទារ មានការកើនឡើង ដែលជាលទ្ធផលនៃការកើនឡើងនៃសំណងដែលបានរាយការណ៍រួចតែមិន ទាន់ដោះស្រាយ។ ដោយឡែក ទុនបម្រុងបច្ចេកទេសធានារ៉ាប់រងសុទ្ធបានបន្តរក្សាស្ថិរភាពជារួម ដោយមានការ ថយចុះត្រឹមតែ ១,៥% ធៀបនឹងឆ្នាំមុន។

តារាង៖ ការប្រែប្រួលនៃសម្រុងបច្ចេកទេសធានារ៉ាប់រងក្នុងរយៈពេលពីរឆ្នាំចុងក្រោយ

Reserve item	Gross 2024	Gross 2025	Gross change	Net 2024	Net 2025	Net change
Insurance technical reserve (ITR)	3,784,580	3,692,819	-2.4%	486,884	479,723	-1.5%
Claims reserve after LAE	948,112	1,091,982	+15.2%	96,177	148,655	+54.6%
IBNR including LAE	160,123	155,441	-2.9%	30,596	21,639	-29.3%
RBNS	787,989	916,768	+16.3%	65,581	112,361	+71.3%
Mathematical reserve (MR)	8,757	18,883	+115.6%	2,108	4,943	+134.5%
Unearned premium reserve (UPR)	2,827,712	2,581,954	-8.7%	388,599	326,125	-16.1%
Margin for adverse deviation (MfAD)	N/A	19,772	N/A	N/A	14,655	N/A

កំណត់ចំណាំ៖ ទិន្នន័យទឹកប្រាក់ទាំងអស់ត្រូវបានគិតជា ដុល្លារអាមេរិក។ សម្រុងបម្រុងសំណងដែលបានកើតឡើងតែមិន ទាន់បានរាយការណ៍ (IBNR) គឺរួមបញ្ចូលទាំង ការចំណាយលើការកែសម្រួលការខាតបង់ (Loss Adjustment Expenses - LAE) ផងដែរ។ ការបម្រុងទុកបន្ថែមសម្រាប់ហានិភ័យនៃគម្លាតអវិជ្ជមាន (MfAD) ត្រូវបានបង្ហាញជាសមាសភាគសម្រុងបម្រុង ដាច់ដោយឡែកមួយ នៅក្នុងរបាយការណ៍វាយតម្លៃឆ្នាំ២០២៥។ ដោយឡែក សម្រាប់របាយការណ៍ឆ្នាំ២០២៤ មិនបានបង្ហាញ MfAD ជាបន្ទាត់គណនីសម្រុងបម្រុងដាច់ដោយឡែក នៅក្នុងតារាងទុនបម្រុងបច្ចេកទេសធានារ៉ាប់រងនោះទេ។

អ្នកជំនាញគណនាបុព្វលាភធានារ៉ាប់រងដែលត្រូវបានតែងតាំងបានសន្និដ្ឋានថា គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ទុនបម្រុងបុព្វលាភដែលមិនទាន់រកបានគឺគ្រប់គ្រាន់ដើម្បីគ្របដណ្តប់លើការទាមទារ និងការចំណាយនាពេលអនាគត ហើយដូច្នេះមិនតម្រូវឱ្យមានទុនបម្រុងហានិភ័យដែលមិនទាន់ផុតកំណត់បន្ថែមទេ គិតត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦។ ទុនបម្រុង IBNR ត្រូវបានគណនាដោយប្រើប្រាស់បទពិសោធន៍នៃការទាមទារដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុត ជាមួយនឹងរឹមសម្រាប់គម្លាតអវិជ្ជមាននៅកម្រិតទំនុកចិត្ត ៦០% ដែលអនុវត្តចំពោះរយៈពេលខាតបង់ដែលការអភិវឌ្ឍការទាមទារមិនទាន់បានបញ្ចប់។ អ្នកជំនាញគណនាបុព្វលាភក៏បានបញ្ជាក់ផងដែរថា ទុនបម្រុងការទាមទារគឺគ្រប់គ្រាន់ ហើយដូច្នេះការធ្វើតេស្តភាពគ្រប់គ្រាន់នៃការទទួលខុសត្រូវដាច់ដោយឡែកសម្រាប់ទុនបម្រុងការទាមទារមិនត្រូវបានទាមទារសម្រាប់ឆ្នាំ ២០២៥ នោះទេ។

សម្រាប់ឆ្នាំ២០២៤ អ្នកជំនាញគណនាបុព្វលាភដែលបានតែងតាំងបានសន្និដ្ឋានថា សម្រុងបុព្វលាភមិនទាន់រកចំណូលបាន (Unearned premium reserve) គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ មានភាពគ្រប់គ្រាន់ក្នុងការគ្របដណ្តប់លើសំណង និងការចំណាយនាពេលអនាគត ហើយមិនមានការតម្រូវឱ្យមានសម្រុងបម្រុងបន្ថែមនោះទេ គិតត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥។ របាយការណ៍ឆ្នាំ២០២៤ ក៏បានកត់សម្គាល់ផងដែរថា សម្រុងបម្រុងសំណងគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣ មានភាពមិនគ្រប់គ្រាន់ក្រោមការធ្វើតេស្តវិភាគពីក្រោយទៅមុខ (Retrospective run-off test) ដែលជាចម្បងបណ្តាលមកពីការបម្រុងទុកមិនគ្រប់គ្រាន់សម្រាប់សំណងដែលបានរាយការណ៍រួច (RBNS) ដែលមិនអាចគ្របដណ្តប់លើការទូទាត់សំណងដែលមានតម្លៃខ្ពស់ក្នុងឆ្នាំ២០២៤ សម្រាប់កិច្ចសន្យាធានារ៉ាប់រងដែលនៅមានសុពលភាពមុនរយៈពេលធ្វើតេស្ត។ បន្ទាប់ពីការសង្កេតឃើញបញ្ហានេះ ក្រុមហ៊ុន CVI បានបន្តពង្រឹងការតាមដានលើសំណងដែលបានរាយការណ៍ ភាពគ្រប់គ្រាន់នៃសម្រុងបម្រុងសំណង និងការជ្រើសរើសអ្នកកាន់កិច្ចសន្យាធានារ៉ាប់រង (Policyholder selection)។

ជារួម មតិរបស់អ្នកជំនាញគណនាបុព្វលាភបង្ហាញថា ក្រុមហ៊ុន CVI បានរក្សាទុកនូវសម្រុងបុព្វលាភយ៉ាងគ្រប់គ្រាន់ទាំងក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ការប្រែប្រួលនៃទុនបម្រុងបច្ចេកទេសឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃទំហំអាជីវកម្ម ការវិវត្តនៃសំណង សំណងដែលបានរាយការណ៍រួចតែមិនទាន់ដោះស្រាយ និងផលប៉ះពាល់នៃការធានារ៉ាប់រងបន្ត។ ក្រុមហ៊ុន CVI បន្តពិនិត្យឡើងវិញនូវវិធីសាស្ត្រនៃការបម្រុងទុក បទពិសោធន៍សំណង និងទម្រង់ហានិភ័យនៃផលបត្រ ដើម្បីធានាថាទុនបម្រុងបច្ចេកទេសធានារ៉ាប់រងនៅតែរក្សាបាននូវភាពគ្រប់គ្រាន់ និងភាពហ្មត់ចត់។

៤. លទ្ធផលប្រតិបត្តិការអាជីវកម្ម

នៅក្នុងឆ្នាំ២០២៥ ក្រុមហ៊ុន ធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី បានគ្រប់គ្រងផលបត្របុព្វលាភ ការចំណាយ និងសំណងទាមទារ នៅក្នុងបរិយាកាសទីផ្សារដ៏ប្រឈមមួយ ដែលត្រូវបានកំណត់ដោយកំណើនសេដ្ឋកិច្ចយឺតយ៉ាវ ការធ្លាក់ចុះនៃសកម្មភាពវិនិយោគ ការប្រកួតប្រជែងយ៉ាងខ្លាំងក្លា និងការផ្លាស់ប្តូរនៃលក្ខខណ្ឌតារាងតម្លៃទីផ្សារ។ គណៈគ្រប់គ្រង បានបន្តផ្តោតលើគុណភាពនៃបុព្វលាភ វិន័យនៃការវាយតម្លៃហានិភ័យធានារ៉ាប់រងប្រសិទ្ធភាពនៃការចំណាយ ការរៀបចំការធានារ៉ាប់រងបន្តប្រកបដោយការប្រុងប្រយ័ត្ន និងការគ្រប់គ្រងលើសំណងទាមទារ ដើម្បីរក្សាប្រតិបត្តិការឱ្យមានស្ថិរភាព និងការពារភាពអាចរកប្រាក់ចំណេញបាន របស់ក្រុមហ៊ុន។

បុព្វលាភធានារ៉ាប់រងដុលសរុប សម្រេចបានចំនួន ៧,៤០ លានដុល្លារអាមេរិក ដែលមានការថយចុះ ១០,៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ និងតំណាងឱ្យ ៨១,៤% នៃគោលដៅប្រចាំឆ្នាំដែលបានកំណត់ដោយ ក្រុមប្រឹក្សាភិបាល។ ការធ្លាក់ចុះនេះ ភាគច្រើនបណ្តាលមកពីការមិនបន្តកិច្ចសន្យា ឬការថយចុះនៃទំហំបុព្វលាភពី គណនីអតិថិជនធំៗមួយចំនួន, ការថយចុះនៃបុព្វលាភធានារ៉ាប់រងបន្តចូល (Inward reinsurance premium), ការ អនុវត្តតារាងតម្លៃធានារ៉ាប់រងអគ្គិភ័យដែលបានកែសម្រួលថ្មី ចាប់ពីខែកក្កដា ឆ្នាំ២០២៥, ព្រមទាំងតម្រូវការ ដ៏ទន់ខ្សោយនៅក្នុងវិស័យសំណង់ អចលនទ្រព្យ ការវិនិយោគបរទេស និងសកម្មភាពអាជីវកម្មផ្សេងៗទៀត។

តារាងទី ១. សូចនាករគន្លឹះនៃកិច្ចប្រតិបត្តិការការងារ (គិតជាដុល្លារអាមេរិក)

Indicator	2024	2025	Change	2025 Target	% of Target
Gross Written Premium	8,270,012	7,400,578	-10.5%	9,097,013	81.4%
Net Premium Income	2,676,633	2,274,978	-15.0%	-	-
Financial Investment Income	568,298	547,501	-3.7%	-	-
Loss Ratio	31.5%	30.4%	-1.1%	-	-
Combined Ratio	113.5%	131.3%	+17.8%	-	-
Profit After Tax (IFRS)	289,275	191,794	-33.7%	350,000	54.8%

ការថយចុះនៃទំហំបុព្វលាភ និងប្រាក់ចំណេញ គឺត្រូវបានជំរុញជាចម្បងដោយសារតែមូលដ្ឋានបុព្វលាភ មានកម្រិតទាបជាងមុន , បុព្វលាភរក្សាទុកមានការថយចុះ , ចំណូលវិនិយោគមានការថយចុះដោយសារការធ្លាក់ ចុះនៃអត្រាការប្រាក់បញ្ញើធនាគារ, និងការប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅលើទីផ្សារ។ ទោះបីជាសំណងកើតឡើង ដុល មានការកើនឡើង ដោយសារតែការខាតបង់ធំៗពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍យ៉ាងណាក៏ដោយ ក៏ក្រុម ហ៊ុន CVI បានកម្រិតផលប៉ះពាល់មកលើចំណូលរក្សាទុក របស់ខ្លួន តាមរយៈការវាយតម្លៃហានិភ័យធានារ៉ាប់រង ប្រកបដោយការប្រុងប្រយ័ត្ន និងការរៀបចំធានារ៉ាប់រងបន្តដោយមានភាពបត់បែន។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន CVI ក៏បានកាត់បន្ថយជាបុរេកម្ម នូវការទទួលរងហានិភ័យពីអាជីវកម្មធានារ៉ាប់រងសុខភាពស្តង់ដារដែលមិនផ្តល់ ផលចំណេញ ដែលសកម្មភាពនេះបានរួមចំណែកធ្វើឱ្យការត្រួតពិនិត្យលើការខាតបង់មានភាពល្អប្រសើរឡើង។

តារាងទី ២៖ ការវិភាគលើការចំណាយ

Expense item	2025 (USD)	2024 (USD)	Change (USD)	Change (%)
Total commission and other expenses	1,937,475	2,119,567	-182,092	-8.6%
Total claims, commission and other expenses	2,223,962	2,541,342	-317,380	-12.5%

នៅក្នុងឆ្នាំ២០២៥ ក្រុមហ៊ុន CVI បានបន្តរក្សានូវការគ្រប់គ្រងការចំណាយប្រកបដោយការប្រុងប្រយ័ត្ន ក្នុងបរិបទដែលទំហំអាជីវកម្មមានការថយចុះ។ ថ្លៃកម្រៃជើងសារសរុប និងការចំណាយផ្សេងៗបានថយចុះ ៨,៦% ពោលគឺពី ២,១២ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ មកនៅត្រឹម ១,៩៤ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។ ការថយចុះនេះត្រូវបានជំរុញជាចម្បងដោយសារការកាត់បន្ថយ ៤១,២% លើការចំណាយកម្រៃជើងសារ និងការ កាត់បន្ថយ ៩,២% លើការចំណាយធានារ៉ាប់រងផ្សេងៗទៀត ដែលការថយចុះនេះគឺមានសមាមាត្រស្របគ្នាទៅនឹង ការធ្លាក់ចុះនៃបុព្វលាភធានារ៉ាប់រងដុលសរុបនៅក្នុងឆ្នាំកន្លងទៅ។

ការចំណាយលើការគ្រប់គ្រងទូទៅ និងរដ្ឋបាល បានបន្តរក្សាស្ថិរភាពក្នុងរង្វង់ ១,០៧ លានដុល្លារអាមេរិក ដោយមានការថយចុះបន្តិចបន្តួចត្រឹមតែ ០,៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។ នេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុនក្នុងការត្រួតពិនិត្យលើការចំណាយប្រតិបត្តិការ ក្នុងខណៈពេលដែលនៅតែរក្សាបាននូវប្រតិបត្តិការអាជីវកម្មជាធម្មតា និងគុណភាពសេវាកម្ម។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែបុព្វលាភដុលសរុបមានការថយចុះ ១០,៥% នោះ បានធ្វើឱ្យអនុបាតការចំណាយលើការគ្រប់គ្រងទូទៅ និងរដ្ឋបាលធៀបនឹងបុព្វលាភដុលសរុប មានការកើនឡើងពី ១៣,០% ក្នុងឆ្នាំ២០២៤ ទៅដល់ ១៤,៤% ក្នុងឆ្នាំ២០២៥។

ជារួម ការចំណាយសរុបលើសំណងទាមទារ កម្រៃជើងសារ និងការចំណាយផ្សេងៗ បានថយចុះ ១២,៥% គឺពី ២,៥៤ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ មកនៅត្រឹម ២,២២ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។ វឌ្ឍនភាពវិជ្ជមាននេះ គឺទទួលបានការគាំទ្រជាចម្បងពីការថយចុះនៃសំណងទាមទារសុទ្ធ (Lower net claims) ព្រមទាំងការកាត់បន្ថយកម្រៃជើងសារ និងការចំណាយនានាដែលពាក់ព័ន្ធនឹងធានារ៉ាប់រង ដែលកត្តាទាំងនេះបានរួមចំណែកជួយប៉ះប៉ូវមួយផ្នែកនូវផលប៉ះពាល់ដែលបណ្តាលមកពីការធ្លាក់ចុះនៃចំណូលបុព្វលាភនិងចំណូលវិនិយោគ។

តារាងទី ៣៖ លទ្ធផលនៃការគ្រប់គ្រងសំណងទាមទារតាមប្រភេទអាជីវកម្ម

Line of Business	No. Claims 2024	No. Claims 2025	Gross Incurred 2024	Gross Incurred 2025	Net Incurred 2024	Net Incurred 2025
Aviation	1	2	580,000	1,406,000	232	562
Engineering	3	1	40,546	12,044	11,849	5,781
Personal Accident	129	58	35,353	14,721	11,745	6,954
Marine	1	0	138	-287	138	-287
Medical	1,867	526	148,936	45,392	102,828	34,863
Medical ACP	832	937	417,997	456,758	20,191	31,417
Miscellaneous	1	1	1,948	2,265	584	680
Motor Vehicle	115	132	142,599	74,360	82,518	47,003
Property	28	23	320,960	422,242	193,665	154,319
Total	2,977	1,680	1,688,476	2,433,494	423,751	281,291

ការពិនិត្យឡើងវិញលើការគ្រប់គ្រងសំណងទាមទារ ៖ ចំនួនករណីសំណងទាមទារបានធ្លាក់ចុះយ៉ាងគំហុកពី ២,៩៧៧ ករណី ក្នុងឆ្នាំ២០២៤ មកនៅត្រឹម ១,៦៨០ ករណី ក្នុងឆ្នាំ២០២៥ ដែលនេះជាចម្បងបណ្តាលមកពីគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន CVI ក្នុងការកាត់បន្ថយគណនីធានារ៉ាប់រងសុខភាពដែលមិនផ្តល់ផលចំណេញ ព្រមទាំងការពង្រឹងលើការវាយតម្លៃហានិភ័យធានារ៉ាប់រង និងការត្រួតពិនិត្យលើសំណង។ សំណងកើតឡើងដុលបានកើនឡើងពី ១,៦៩ លានដុល្លារអាមេរិក ទៅដល់ ២,៤៣ លានដុល្លារអាមេរិក ដែលជាចម្បងបណ្តាលមកពីការខាតបង់ពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ និងការខាតបង់ដោយសារគ្រោះអគ្គិភ័យនៅក្រុមហ៊ុន Taica។ ទោះជាយ៉ាងណាក៏ដោយ សំណងកើតឡើងសុទ្ធ បានថយចុះពី ៤២៣,៧៥១ ដុល្លារអាមេរិក មកនៅត្រឹម ២៨១,២៩១ ដុល្លារអាមេរិក ហើយអនុបាតខាតបង់ជារួម មានភាពល្អប្រសើរឡើងដោយបានថយចុះពី ៣១,៥% មកនៅត្រឹម ៣០,៤% ដែលនេះឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការគ្រប់គ្រងសំណងរបស់ក្រុមហ៊ុន CVI វិនិយោគការវាយតម្លៃហានិភ័យ និងកិច្ចការពារពីការធានារ៉ាប់រងបន្ត។ អនុបាតខាតបង់នៃធានារ៉ាប់រងសុខភាពស្តង់ដារ មានការថយចុះគួរឱ្យកត់សម្គាល់ (មានភាពល្អប្រសើរឡើង) ពី ៨២,០% មកនៅត្រឹម ៤៥,២% បន្ទាប់ពីមានការរឹតបន្តឹងលើការវាយតម្លៃហានិភ័យ និងការគ្រប់គ្រងលើការលក់។

សន្និដ្ឋានជាមួយ : ទោះបីជាលទ្ធផលការងារផ្នែកបុព្វលាភ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន CVI ក្នុងឆ្នាំ ២០២៥ មិនសម្រេចបានតាមផែនការដើមក៏ដោយ ក៏ក្រុមហ៊ុន CVI នៅតែអាចរក្សាបាននូវប្រតិបត្តិការដ៏មានស្ថិរភាព និងសម្រេចបាននូវលទ្ធផលវិជ្ជមានក្នុងការត្រួតពិនិត្យលើការខាតបង់។ ក្រុមហ៊ុន CVI បន្តផ្ដោតលើការកែលម្អគុណភាពនៃបុព្វលាភ គ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព ពង្រឹងវិន័យនៃការវាយតម្លៃហានិភ័យ ធ្វើឱ្យការរៀបចំការធានារ៉ាប់រងបន្តមានភាពប្រសើរនិងលើកកម្ពស់ការគ្រប់គ្រងសំណងទាមទារ ដើម្បីបង្កើនប្រសិទ្ធភាពអាជីវកម្ម និងគាំទ្រដល់កំណើនប្រកបដោយចីរភាព។

៥. សកម្មភាពធានារ៉ាប់រងបន្ត

ក្រុមហ៊ុន CVI ចាត់ទុកការធានារ៉ាប់រងបន្តជាសមាសភាគដ៏សំខាន់មួយ នៅក្នុងក្របខណ្ឌគ្រប់គ្រងហានិភ័យរបស់ខ្លួន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនរក្សាបាននូវសមត្ថភាពវាយតម្លៃហានិភ័យធានារ៉ាប់រង ការពារស្ថានភាពមូលធន និងធានាបាននូវស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែង។ ក្រុមហ៊ុន CVI អនុវត្តយុទ្ធសាស្ត្រធានារ៉ាប់រងបន្តបែបពិពិធកម្ម តាមរយៈការរួមបញ្ចូលគ្នារវាងការរៀបចំការធានារ៉ាប់រងបន្តបែបសមាមាត្រ និងបែបមិនសមាមាត្រ ជាមួយក្រុមហ៊ុនធានារ៉ាប់រងបន្តក្នុងតំបន់ និងអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ។

ការជ្រើសរើស និងការវាយតម្លៃក្រុមហ៊ុនធានារ៉ាប់រងបន្ត ត្រូវបានធ្វើឡើងស្របតាមគោលការណ៍ណែនាំផ្ទៃក្នុងស្តីពីការវាយតម្លៃហានិភ័យ និងការធានារ៉ាប់រងបន្ត។ សូចនាករវាយតម្លៃគន្លឹះរួមមាន៖ ចាត់ថ្នាក់ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ សមត្ថភាពក្នុងការទូទាត់សំណង កេរ្តិ៍ឈ្មោះនៅលើទីផ្សារ ជំនាញបច្ចេកទេស ប្រវត្តិការសហការគ្នាកន្លងមក គុណភាពសេវាកម្ម និងការអនុលោមតាមតម្រូវការបទប្បញ្ញត្តិ។ ក្រុមហ៊ុន CVI ផ្តល់អាទិភាពខ្ពស់ដល់ក្រុមហ៊ុនធានារ៉ាប់រងបន្តដែលមានចំណាត់ថ្នាក់ឥណទានខ្ពស់ ទទួលស្គាល់ជាអន្តរជាតិ និងមានបទពិសោធន៍ច្បាស់លាស់នៅក្នុងប្រភេទអាជីវកម្មពាក់ព័ន្ធ។

ក្នុងអំឡុងឆ្នាំ២០២៥ ក្រុមហ៊ុន CVI បានពិនិត្យឡើងវិញជាប្រចាំនូវកម្មវិធីធានារ៉ាប់រងបន្តរបស់ខ្លួន ដើម្បីធានាឱ្យមានភាពស្របគ្នាទៅនឹងកម្រិតហានិភ័យដែលអាចទទួលយកបាន របស់ក្រុមហ៊ុន, ការអភិវឌ្ឍផលបត្រ, និងលក្ខខណ្ឌទីផ្សារ។ ការផ្លាស់ប្តូរជាដុំកំរងលើរចនាសម្ព័ន្ធជាធានារ៉ាប់រងបន្ត (ក្នុងករណីដែលអាចអនុវត្តបាន) ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីពង្រឹងពិពិធកម្មហានិភ័យ ធ្វើឱ្យប្រសើរបំផុតនូវប្រសិទ្ធភាពមូលធន និងបង្កើនកិច្ចការពារប្រឆាំងនឹងការខាតបង់ធំៗ ព្រមទាំងហានិភ័យមហន្តរាយ ។ ការកែសម្រួលទាំងនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការវាយតម្លៃគ្រប់ជ្រុងជ្រោយលើ លទ្ធផលការងារនៃការវាយតម្លៃហានិភ័យ សមត្ថភាពទីផ្សារ លក្ខខណ្ឌតម្លៃ និងបរិយាកាសហានិភ័យដែលកំពុងវិវត្ត។

តាមរយៈវិធានការទាំងនេះ ក្រុមហ៊ុន CVI នៅតែបន្តប្តេជ្ញាចិត្តក្នុងការរក្សានូវកម្មវិធីធានារ៉ាប់រងបន្តដ៏រឹងមាំ និងមានប្រសិទ្ធភាព ដើម្បីគាំទ្រដល់កំណើនប្រកបដោយចីរភាព ក្នុងខណៈពេលដែលការពារផលប្រយោជន៍របស់អ្នកកាន់កិច្ចសន្យាធានារ៉ាប់រង ភាគហ៊ុនិក និងភាគីពាក់ព័ន្ធដទៃទៀត។

៦. ការគ្រប់គ្រងហានិភ័យ

នៅក្នុងឆ្នាំ២០២៥ ក្រុមហ៊ុន ធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី បានបន្តពង្រឹងក្របខណ្ឌគ្រប់គ្រងហានិភ័យរបស់ខ្លួន ដើម្បីធានាឱ្យបាននូវប្រតិបត្តិការដែលមានសុវត្ថិភាព ហ្មត់ចត់ និងមានចីរភាព នៅក្នុងបរិយាកាសម៉ាក្រូសេដ្ឋកិច្ច និងទីផ្សារធានារ៉ាប់រងដ៏ប្រឈម។ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែបន្តរក្សាបាននូវ

ភាពធន់ ប៉ុន្តែបានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីកំណើនសេដ្ឋកិច្ចយឺតយ៉ាវ, ភាពទន់ខ្សោយនៃសកម្មភាពសំណង់ និងអចលនទ្រព្យ, ភាពតានតឹងនៅតាមព្រំដែន, ភាពមិនប្រាកដប្រជានៃពាណិជ្ជកម្ម, ការពង្រីកឥណទានមានភាពយឺតយ៉ាវ, ឥណទានមិនដំណើរការ កើនឡើងនៅក្នុងវិស័យធានាគារ, និងអត្រាការប្រាក់បញ្ញើមានកម្រិតទាបជាងមុន។ ការវិវត្តទាំងនេះបានជះឥទ្ធិពលដល់ទំនុកចិត្តលើអាជីវកម្ម សកម្មភាពវិនិយោគ តម្រូវការរបស់សហគ្រាស និន្នាការសំណង អត្រាបុព្វលាភ ចំណូលវិនិយោគ និងបរិយាកាសប្រតិបត្តិការជាមួយរបស់ក្រុមហ៊ុនធានារ៉ាប់រងមិនមែនអាយុជីវិត។

ផ្អែកតាមការវាយតម្លៃចុងក្រោយបំផុតដោយគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានសភាពថមថយនៅក្នុងឆ្នាំ២០២៥ ហើយទស្សនវិស័យទៅថ្ងៃអនាគតនៅតែបន្តប្រឈមនឹងហានិភ័យធ្លាក់ចុះ។ ហានិភ័យគន្លឹះនានារួមមាន៖ ភាពទន់ខ្សោយអូសបន្លាយក្នុងវិស័យអចលនទ្រព្យ និងសំណង់, ការអាក់អន់ដល់ពាណិជ្ជកម្ម លំហូរពលកម្ម និងវិស័យទេសចរណ៍ដែលបណ្តាលមកពីភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ, ភាពមិនប្រាកដប្រជានៅក្នុងទីផ្សារនាំចេញ, និងសម្ពាធលើវិស័យហិរញ្ញវត្ថុដែលបណ្តាលមកពីហានិភ័យឥណទានកើនឡើង។ វិស័យធានាគារបានបន្តបង្ហាញឱ្យឃើញនូវសន្និធិងាយស្រួលគ្រប់គ្រាន់ និងកំណើនប្រាក់បញ្ញើដ៏រឹងមាំ ទោះជាយ៉ាងណាក៏ដោយ កំណើនឥណទានមានភាពយឺតយ៉ាវ និងឥណទានមិនដំណើរការបានកើនឡើង ដែលតម្រូវឱ្យក្រុមហ៊ុនធានារ៉ាប់រងត្រូវតាមដានយ៉ាងដិតដល់លើហានិភ័យដៃគូទូទាត់ ទំហំនៃការដាក់ប្រាក់នៅតាមធនាគារ ការប្រមូលផ្តុំការវិនិយោគ និងការរៀបចំផែនការសន្និធិងាយស្រួល។

ទីផ្សារធានារ៉ាប់រងកម្ពុជានៅតែបន្តផ្តល់នូវសក្តានុពលកំណើនរយៈពេលវែង ដោយសារតែអត្រានៃការជ្រៀតចូលទីផ្សារធានារ៉ាប់រង នៅមានកម្រិតទាប, ការកើនឡើងនៃតម្រូវការកិច្ចការពារហិរញ្ញវត្ថុ, និងការអភិវឌ្ឍនៃបណ្តាញចែកចាយធានារ៉ាប់រងបុគ្គល សុខភាព យានយន្ត ធានារ៉ាប់រងតាមរយៈធនាគារ (Bancassurance) និងបណ្តាញឌីជីថល។ ទោះជាយ៉ាងណាក៏ដោយ ទីផ្សារនៅក្នុងឆ្នាំ២០២៥ ក៏មានការប្រកួតប្រជែងកាន់តែខ្លាំងក្លាផងដែរ ដោយមានសម្ពាធលើអត្រាបុព្វលាភ កំណើនយឺតយ៉ាវក្នុងប្រភេទធានារ៉ាប់រងពាណិជ្ជកម្មមួយចំនួន និងភាពប្រែប្រួលខ្ពស់នៃសំណងទាមទារនៅក្នុងផ្នែកខ្លះ។ ធានារ៉ាប់រងទ្រព្យសម្បត្តិ និងវិស្វកម្ម ទទួលបានផលប៉ះពាល់ពីភាពទន់ខ្សោយនៃការវិនិយោគ សកម្មភាពសំណង់ និងអចលនទ្រព្យ ខណៈពេលដែលធានារ៉ាប់រងសុខភាព និងយានយន្ត នៅតែបន្តទាមទារឱ្យមានការវាយតម្លៃហានិភ័យ ការតាមដានសំណង និងវិន័យកំណត់តម្លៃយ៉ាងម៉ឺងម៉ាត់។

ផ្អែកលើបរិបទនេះ សកម្មភាពគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន CVI ត្រូវបានអនុវត្តឡើងក្រោមការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាភិបាល ដោយមានការគាំទ្រពីគណៈកម្មាធិការសវនកម្ម គណៈកម្មាធិការវិនិយោគ និងគណៈគ្រប់គ្រង។ ក្រុមហ៊ុន CVI បានផ្តោតលើការកំណត់ ការវាយតម្លៃ ការតាមដានត្រួតពិនិត្យ និងការគ្រប់គ្រងលើហានិភ័យគន្លឹះនានា ដែលកើតចេញពីប្រតិបត្តិការធានារ៉ាប់រង សកម្មភាពវិនិយោគ ការគ្រប់គ្រងហិរញ្ញវត្ថុ ទំនាក់ទំនងអតិថិជន ការអនុលោមតាមបទប្បញ្ញត្តិ និងការវិវត្តនៃទីផ្សារ។ នៅក្នុងឆ្នាំ២០២៥ ក្រុមហ៊ុន CVI បានបន្តអនុវត្តវិន័យវាយតម្លៃហានិភ័យប្រកបដោយការប្រុងប្រយ័ត្ន ការត្រួតពិនិត្យសំណងយ៉ាងម៉ឺងម៉ាត់ ការរៀបចំការធានារ៉ាប់រងបន្តដោយភាពបត់បែន ការពិនិត្យឡើងវិញដោយសវនកម្មផ្ទៃក្នុងជាទៀងទាត់ ការគ្រប់គ្រងសន្និធិងាយស្រួលដោយយកចិត្តទុកដាក់ និងការតាមដានយ៉ាងដិតដល់លើសូចនាករហិរញ្ញវត្ថុ និងប្រតិបត្តិការ។

ការវិភាគ និងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ សំដៅលើហានិភ័យនៃការខាតបង់ដែលកើតចេញពីភាពមិនគ្រប់គ្រាន់ ឬការបរាជ័យនៃដំណើរការផ្ទៃក្នុង បុគ្គលិក ប្រព័ន្ធ ឯកសារ ការអនុម័ត របាយការណ៍ ការអនុលោមភាព ឬព្រឹត្តិការណ៍ខាងក្រៅ។ នៅក្នុងឆ្នាំ២០២៥ ហានិភ័យប្រតិបត្តិការមានការកើនឡើង ដោយសារតែបរិយាកាសអាជីវកម្មមានភាពលំបាកជាងមុន ទំហំបុព្វលាភមានកម្រិតទាប ការប្រកួតប្រជែងកាន់តែខ្លាំងក្លា ការផ្លាស់ប្តូរឥរិយាបថរបស់អតិថិជន និងតម្រូវការកាន់តែខ្ពស់លើវិន័យនៃដំណើរការការងារ ព្រមទាំងគុណភាពសេវាកម្ម។

ក្រុមហ៊ុន CVI បានគ្រប់គ្រងហានិភ័យប្រតិបត្តិការតាមរយៈរចនាសម្ព័ន្ធអភិបាលកិច្ច ដែលមានសមាសភាពពី ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង នាយកដ្ឋានជំនាញ គណៈកម្មាធិការសវនកម្ម និងគណៈកម្មាធិការវិនិយោគ។ សកម្មភាពសវនកម្មផ្ទៃក្នុងបានគ្របដណ្តប់លើវិស័យគន្លឹះនានា រួមមាន៖ ហិរញ្ញវត្ថុ-ធនធានមនុស្ស ការវាយតម្លៃហានិភ័យធានារ៉ាប់រង សំណងទាមទារ ការអភិវឌ្ឍអាជីវកម្ម និងបច្ចេកវិទ្យាព័ត៌មាន។ គណៈកម្មាធិការសវនកម្មបានពិនិត្យឡើងវិញនូវលទ្ធផលរកឃើញនៃសវនកម្មផ្ទៃក្នុង ពាក់ព័ន្ធនឹងភាពពេញលេញនៃឯកសារ ភាពត្រឹមត្រូវនៃព័ត៌មាន ការអនុលោមតាមដំណើរការការងារ នីតិវិធីនៃការអនុម័ត ការសម្របសម្រួលរវាងនាយកដ្ឋាន និងគុណភាពនៃកំណត់ត្រាគាំទ្រ។ ផ្នែកលើលទ្ធផលរកឃើញទាំងនេះ ថ្នាក់គ្រប់គ្រងត្រូវបានតម្រូវឱ្យពង្រឹងការត្រួតពិនិត្យផ្ទៃក្នុងកែលម្អនីតិវិធីត្រួតពិនិត្យឯកសារ ធានាឱ្យបាននូវការកត់ត្រាទុកទាន់ពេលវេលានិងត្រឹមត្រូវ និងអនុវត្តតាមគោលនយោបាយព្រមទាំងនីតិវិធីដែលបានអនុម័តយ៉ាងម៉ឺងម៉ាត់។

ក្រុមហ៊ុន CVI ក៏បានបន្តកែលម្អវិន័យលំហូរការងារ ការបណ្តុះបណ្តាលបុគ្គលិក ឧបករណ៍ឌីជីថល បណ្តាញសេវាអតិថិជន និងការសម្របសម្រួលអន្តរនាយកដ្ឋាន។ វិធានការទាំងនេះបានជួយកាត់បន្ថយកំហុសឆ្គងដែលធ្វើឡើងដោយដៃ បង្កើនប្រសិទ្ធភាពប្រតិបត្តិការ លើកកម្ពស់បទពិសោធន៍អតិថិជន និងគាំទ្រដល់សមត្ថភាពក្នុងការប្រតិបត្តិការអាជីវកម្មដោយសុវត្ថិភាព នៅក្នុងទីផ្សារដែលមានការប្រឈមខ្លាំងជាងមុន។

ការវិភាគ និងការគ្រប់គ្រងហានិភ័យឥណទាន

ហានិភ័យឥណទាន កើតឡើងពីលទ្ធភាពដែលដៃគូទូទាត់ ក្រុមហ៊ុនធានារ៉ាប់រងបន្ត ធនាគារ ភ្នាក់ងារបុគ្គលិក ជើងសាធានារ៉ាប់រង អតិថិជន ឬដៃគូផ្សេងទៀត មិនបានបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ពួកគេ។ សម្រាប់ក្រុមហ៊ុន CVI ហានិភ័យឥណទានគឺពាក់ព័ន្ធជាចម្បងទៅនឹង ទ្រព្យសកម្មត្រូវប្រមូលពីបុព្វលាភធានារ៉ាប់រង ទ្រព្យសកម្មធានារ៉ាប់រងបន្តដែលអាចទាមទារមកវិញបាន និងប្រាក់បញ្ញើដែលបានដាក់នៅតាមធនាគារ ព្រមទាំងដៃគូហិរញ្ញវត្ថុផ្សេងទៀត។

នៅក្នុងឆ្នាំ២០២៥ ហានិភ័យឥណទានទាមទារឱ្យមានការតាមដានយ៉ាងដិតដល់ ដោយសារការកើនឡើងនៃឥណទានមិនដំណើរការនៅក្នុងវិស័យធនាគារកម្ពុជា កំណើនឥណទានយឺតយ៉ាវ និងស្ថានភាពហិរញ្ញវត្ថុខ្សោយនៅក្នុងផ្នែកអាជីវកម្មមួយចំនួន ជាពិសេសវិស័យសំណង់ អចលនទ្រព្យ និងសហគ្រាសនានាដែលរងផលប៉ះពាល់ពីការធ្លាក់ចុះនៃសកម្មភាពវិនិយោគ។ ក្រុមហ៊ុន CVI បានគ្រប់គ្រងហានិភ័យឥណទានតាមរយៈការតាមដានសមតុល្យគណនីត្រូវប្រមូល ពង្រឹងការប្រមូលប្រាក់បុព្វលាភ ពិនិត្យឡើងវិញនូវសមត្ថភាពហិរញ្ញវត្ថុ និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនធានារ៉ាប់រងបន្តព្រមទាំងដៃគូអាជីវកម្ម និងរក្សាទុកប្រាក់បញ្ញើភាគច្រើននៅតាមធនាគារដែលស្ថិតនៅក្នុងបញ្ជីឈ្មោះដែលបានអនុម័ត។

ផលបត្រប្រាក់បញ្ញើមានកាលកំណត់របស់ក្រុមហ៊ុន CVI ត្រូវបានធ្វើពិពិធកម្មនៅតាមធនាគារជាច្រើន ហើយគណៈកម្មាធិការវិនិយោគបានពិនិត្យឡើងវិញជាទៀងទាត់លើលក្ខខណ្ឌនៃការបន្តកិច្ចសន្យា បម្រែបម្រួល អត្រាការប្រាក់ ទំហំនៃការដាក់ប្រាក់នៅតាមធនាគារ និងការវិវត្តនៅក្នុងវិស័យហិរញ្ញវត្ថុ។ ការយកចិត្តទុកដាក់ជា ពិសេសត្រូវបានធ្វើឡើងចំពោះធនាគារទាំងឡាយណាដែលបង្ហាញពីសញ្ញាគួរឱ្យព្រួយបារម្ភលើបញ្ហាសន្តិសុខស្រួល ឬការកម្រិតលើការដកប្រាក់ ហើយបញ្ហាទាំងនោះត្រូវបានរាយការណ៍ជូនក្រុមប្រឹក្សាភិបាលដើម្បីទទួលបានការ ណែនាំ។ ក្រុមហ៊ុន CVI ក៏បានបន្តអនុវត្តតាមផែនការកំណត់ប្រមូលផ្តុំនៃបទប្បញ្ញត្តិ ដែលអាចអនុវត្តបានចំពោះប្រាក់ បញ្ញើ និងរចនាសម្ព័ន្ធមូលធន។

ការវិភាគ និងការគ្រប់គ្រងហានិភ័យសន្តិសុខស្រួល

ហានិភ័យសន្តិសុខស្រួល គឺជាហានិភ័យដែលក្រុមហ៊ុន CVI ប្រហែលជាមិនមានសាច់ប្រាក់ ឬទ្រព្យ សកម្មភាពស្រួលប្តូរជាសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីបំពេញកាតព្វកិច្ចទូទាត់នៅពេលដល់កំណត់ រួមមាន ការទូទាត់ សំណង ការចំណាយប្រតិបត្តិការ កាតព្វកិច្ចពន្ធ ការទូទាត់ការធានារ៉ាប់រងបន្ត និងតម្រូវការបទប្បញ្ញត្តិ។ នៅក្នុងឆ្នាំ ២០២៥ ប្រព័ន្ធធនាគារនៅកម្ពុជាបានបន្តបង្ហាញពីកំណើនប្រាក់បញ្ញើដ៏រឹងមាំ ប៉ុន្តែលក្ខខណ្ឌទីផ្សារនៅតែមាន សភាពប្រុងប្រយ័ត្ន ដោយសារសកម្មភាពផ្តល់កម្ចីមានភាពយឺតយ៉ាវ ឥណទានមិនដំណើរការកើនឡើង និងអត្រា ការប្រាក់បញ្ញើមាននិន្នាការធ្លាក់ចុះ។ កត្តានេះតម្រូវឱ្យក្រុមហ៊ុន CVI ត្រូវរក្សាតុល្យភាពរវាងការរក្សាមូលធន ការ ត្រៀមលក្ខណៈជាស្រេចនៃសន្តិសុខស្រួល និងផលត្រឡប់មកវិញពីការវិនិយោគ។

ក្រុមហ៊ុន CVI បានគ្រប់គ្រងហានិភ័យសន្តិសុខស្រួល តាមរយៈការរក្សាសាច់ប្រាក់ និងប្រាក់បញ្ញើមាន កាលកំណត់ឱ្យបានគ្រប់គ្រាន់នៅតាមធនាគារពាណិជ្ជក្នុងស្រុក តាមដានលំហូរចូលនិងលំហូរចេញនៃសាច់ប្រាក់ ដែលបានរំពឹងទុក ព្រមទាំងតម្រឹមកាលកំណត់នៃការវិនិយោគឱ្យស្របទៅតាមតម្រូវការអាជីវកម្ម និងការទូទាត់ សំណងទាមទារ។ ក្រុមហ៊ុន CVI បានរក្សាទុកនូវទុនចុះបញ្ជីចំនួន ៧,០ លានដុល្លារអាមេរិក និងកម្រិតលទ្ធភាព អាចសងបំណុលបានជាប្រចាំនៅលើសពីតម្រូវការអប្បបរមានៃបទប្បញ្ញត្តិ ដែលនេះបានផ្តល់ជាទ្រនាប់ហិរញ្ញវត្ថុដ៏ រឹងមាំ ដើម្បីគាំទ្រដល់កាតព្វកិច្ចចំពោះអ្នកកាន់កិច្ចសន្យាធានារ៉ាប់រង។ បន្ថែមលើនេះការរៀបចំការធានារ៉ាប់រងបន្ត ប្រកប ដោយការប្រុងប្រយ័ត្ន បានជួយកម្រិតផលប៉ះពាល់នៃសំណងធំៗមកលើបំណុលរក្សាទុក និងលំហូរ សាច់ប្រាក់។

ការវិភាគ និងការគ្រប់គ្រងហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ សំដៅលើហានិភ័យនៃការប្រែប្រួលអវិជ្ជមាននៅក្នុងលក្ខខណ្ឌទីផ្សារ រួមមាន អត្រាការ ប្រាក់ អត្រាប្តូរប្រាក់ ផលត្រឡប់មកវិញពីការវិនិយោគ អតិផរណា ការកំណត់តម្លៃធានារ៉ាប់រង សម្ពាធប្រកួតប្រជែង និងការវិវត្តម៉ាក្រូសេដ្ឋកិច្ច។ នៅក្នុងឆ្នាំ២០២៥ ហានិភ័យទីផ្សាររបស់ក្រុមហ៊ុន CVI មានការកើនឡើង ដោយសារ តែកំណើនសេដ្ឋកិច្ចយឺតយ៉ាវ សកម្មភាពវិនិយោគមានកម្រិតទាប តម្រូវការខ្សោយក្នុងវិស័យសំណង់និងអចលនទ្រព្យ ការអាក់អន់នៅតាមព្រំដែនកម្ពុជា-ថៃ ភាពមិនប្រាកដប្រជានៃពាណិជ្ជកម្ម ការធ្លាក់ចុះនៃអត្រាការប្រាក់បញ្ញើ ធនាគារ និងការប្រកួតប្រជែងយ៉ាងខ្លាំងក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងមិនមែនអាយុជីវិត។

លក្ខខណ្ឌទីផ្សារទាំងនេះបានរួមចំណែកធ្វើឱ្យបុព្វលាភធានារ៉ាប់រងដុលសរុបមានកម្រិតទាប បុព្វលាភរក្សាទុក មានការថយចុះ និងចំណូលវិនិយោគធ្លាក់ចុះ។ ធានារ៉ាប់រងទ្រព្យសម្បត្តិនៅតែបន្តស្ថិតក្រោមសម្ពាធដោយសារ តម្រូវការពាណិជ្ជកម្មមានកម្រិតទាប និងការផ្លាស់ប្តូរតារាងតម្លៃ ខណៈពេលដែលធានារ៉ាប់រងវិស្វកម្មរងផល ប៉ះពាល់ពីភាពមានកម្រិតនៃគម្រោងសំណង់ និងហេដ្ឋារចនាសម្ព័ន្ធទីៗ។ ក្នុងពេលជាមួយគ្នានេះ ការប្រកួតប្រជែង ក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងបានបន្តដាក់សម្ពាធមកលើអត្រាបុព្វលាភ និងរឹមប្រាក់ចំណេញ ។

ដើម្បីគ្រប់គ្រងហានិភ័យទីផ្សារ ក្រុមហ៊ុន CVI បានបន្តផ្ដោតលើការរក្សាមូលធន ការគ្រប់គ្រងសន្និធិងាយ ស្រួល និងការធ្វើឱ្យប្រសើរធុននៃផលត្រឡប់មកវិញ ស្ថិតក្រោមដែនកំណត់ហានិភ័យដែលបានអនុម័ត។ គណៈ កម្មាធិការវិនិយោគបានពិនិត្យឡើងវិញនូវសំណើវិនិយោគ វាយតម្លៃហានិភ័យនិងផលត្រឡប់ តាមដានការវិនិយោគ ដែលបានអនុម័ត និងធានាឱ្យមានការអនុលោមតាមគោលនយោបាយវិនិយោគផ្ទៃក្នុងព្រមទាំងបទប្បញ្ញត្តិជាធរមាន។ ផ្នែកអាជីវកម្ម ក្រុមហ៊ុន CVI បានពង្រឹងវិន័យកំណត់តម្លៃ ពិនិត្យឡើងវិញនូវភាពអាចរកប្រាក់ចំណេញបាននៃ ផលបត្រ កាត់បន្ថយការទទួលរងហានិភ័យពីគណនីដែលមិនមានប្រសិទ្ធភាព និងផ្ដោតលើផ្នែកអតិថិជនព្រមទាំង ផលិតផលដែលមានផលត្រឡប់មកវិញល្អជាងមុនធៀបនឹងហានិភ័យ ។ ក្រុមហ៊ុន CVI ក៏បានតាមដានផងដែរនូវ ការផ្លាស់ប្តូរបទប្បញ្ញត្តិស្តីពីតារាងតម្លៃ អត្រាបុព្វលាភទីផ្សារ និន្នាការសំណង និងឥរិយាបថរបស់គូប្រកួតប្រជែង ដើម្បីគាំទ្រដល់ការសម្រេចចិត្តអាជីវកម្មបានទាន់ពេលវេលា។

ការវិភាគ និងការគ្រប់គ្រងហានិភ័យធានារ៉ាប់រង

ហានិភ័យធានារ៉ាប់រង គឺជាហានិភ័យស្នូលនៃអាជីវកម្មរបស់ក្រុមហ៊ុន CVI ដែលរួមមាន ហានិភ័យនៃការ វាយតម្លៃហានិភ័យធានារ៉ាប់រង ហានិភ័យនៃការកំណត់តម្លៃ ហានិភ័យនៃសំណង ហានិភ័យនៃការប្រុងទុក ហានិភ័យ មហន្តរាយ និងហានិភ័យធានារ៉ាប់រងបន្ត។ នៅក្នុងឆ្នាំ២០២៥ ទីផ្សារធានារ៉ាប់រងមិនមែនអាយុជីវិតនៅកម្ពុជានៅតែ បន្តមានកំណើនក្នុងល្បឿនយឺត ខណៈពេលដែលប្រភេទធានារ៉ាប់រងពាណិជ្ជកម្មមួយចំនួនដូចជា ធានារ៉ាប់រងទ្រព្យ សម្បត្តិ វិស្វកម្ម និងធានារ៉ាប់រងផ្សេងៗ បានប្រឈមមុខនឹងតម្រូវការខ្សោយ។ ការប្រកួតប្រជែងក្នុងទីផ្សារនៅតែ បន្តមានភាពខ្លាំងក្លា ហើយការវិវត្តនៃសំណងនៅក្នុងផ្នែកខ្លះមានសភាពកាន់តែស្មុគស្មាញ។

ក្រុមហ៊ុន CVI ក៏បានជួបប្រទះនូវការខាតបង់ដុលធំៗផងដែរ រួមមាន ការខាតបង់ពាក់ព័ន្ធនឹងវិស័យ អាកាសចរណ៍ និងការទទួលរងហានិភ័យពីការខាតបង់ដោយសារគ្រោះអគ្គិភ័យ។ ទោះជាយ៉ាងណាក៏ដោយ

ក្រុមហ៊ុន CVI បានត្រួតពិនិត្យ និងគ្រប់គ្រងផលប៉ះពាល់មកលើបំណុលរក្សាទុក តាមរយៈការវាយតម្លៃ ហានិភ័យប្រកប ដោយការប្រុងប្រយ័ត្ន និងកិច្ចការពារធានារ៉ាប់រងបន្តដែលមានប្រសិទ្ធភាព។ អនុបាតខាតបង់រក្សា ទុករបស់ក្រុមហ៊ុន CVI មានភាពល្អប្រសើរឡើងរហូតដល់ ៣០,៤% នៅក្នុងឆ្នាំ២០២៥ ដែលនេះឆ្លុះបញ្ចាំងពី ប្រសិទ្ធភាពនៃវិន័យវាយតម្លៃហានិភ័យ ការត្រួតពិនិត្យសំណង និងការរៀបចំការធានារ៉ាប់រងបន្ត។

ក្រុមហ៊ុន CVI បានគ្រប់គ្រងហានិភ័យធានារ៉ាប់រងតាមរយៈការអនុវត្តគោលការណ៍ណែនាំនៃការវាយតម្លៃ ហានិភ័យយ៉ាងម៉ឺងម៉ាត់ កែលម្អការជ្រើសរើសហានិភ័យ ពិនិត្យឡើងវិញនូវខសន្យានិងលក្ខខណ្ឌនៃបណ្ណសន្យាកែ សម្រួលបុព្វលាភនិងអត្ថប្រយោជន៍ក្នុងករណីចាំបាច់ និងតាមដានអនុបាតខាតបង់តាមប្រភេទអាជីវកម្មនីមួយៗ។ ចំពោះធានារ៉ាប់រងសុខភាព ក្រុមហ៊ុន CVI បានដាក់ចេញនូវការរឹតបន្តឹងលើការវាយតម្លៃហានិភ័យ និងការគ្រប់គ្រង

ការលក់ កែសម្រួលបុព្វលាភ កែសម្រួលអត្ថប្រយោជន៍ និងធ្វើឱ្យការរក្សាទុកហានិភ័យ មានភាពប្រសើរបំផុត ដែលសកម្មភាពទាំងនេះបាននាំមកនូវការកែលម្អគួរឱ្យកត់សម្គាល់នៅក្នុងអនុបាតខាតបង់នៃធានារ៉ាប់រងសុខភាពស្តង់ដារ។ ក្រុមហ៊ុន CVI ក៏បានពង្រឹងផងដែរនូវការវាយតម្លៃសំណង ឯកសារសំណង នីតិវិធីនៃការកែសម្រួលការខាតបង់ និងការតាមដានបម្រុង។

ទុនបម្រុងបច្ចេកទេសត្រូវបានវាស់វែងដោយផ្អែកលើរបាយការណ៍វាយតម្លៃតាមការគណនា ដែលរៀបចំឡើងដោយអ្នកជំនាញគណនាបុព្វលាភដែលបានតែងតាំង ទាំងលើមូលដ្ឋានដុល និងមូលដ្ឋានសុទ្ធ។ ក្រុមហ៊ុន CVI បានអនុវត្តវិធីសាស្ត្របម្រុងទុកដ៏សមស្របសម្រាប់កិច្ចសន្យាធានារ៉ាប់រងរយៈពេលខ្លី និងរយៈពេលវែង រួមមាន វិធីសាស្ត្រ Chain-Ladder និងវិធីសាស្ត្រវាយតម្លៃបុព្វលាភដុល។ ក្រុមហ៊ុន CVI បានបន្តពិនិត្យឡើងវិញនូវបទពិសោធន៍សំណង សំណងដែលបានរាយការណ៍រួចតែមិនទាន់ដោះស្រាយ IBNR សម្រុងបុព្វលាភមិនទាន់រកចំណូលបាន និងការបម្រុងទុកបន្ថែមសម្រាប់ហានិភ័យនៃគម្លាតអវិជ្ជមាន ដើម្បីធានាថាបំណុលធានារ៉ាប់រងនៅតែរក្សាបាននូវភាពគ្រប់គ្រាន់ និងភាពហ្មត់ចត់។

ការវិភាគ និងការគ្រប់គ្រងហានិភ័យផ្សេងៗទៀត

បន្ថែមលើហានិភ័យខាងលើ ក្រុមហ៊ុន CVI ក៏អាចរងឥទ្ធិពលពីហានិភ័យផ្សេងៗទៀត រួមមាន ហានិភ័យអនុលោមភាព ហានិភ័យបទប្បញ្ញត្តិ ហានិភ័យយុទ្ធសាស្ត្រ ហានិភ័យកេរ្តិ៍ឈ្មោះ ហានិភ័យបច្ចេកវិទ្យា ហានិភ័យសន្តិសុខសាយប៉រ ហានិភ័យបរិស្ថាននិងសង្គម និងហានិភ័យភាគីពាក់ព័ន្ធ។ ហានិភ័យទាំងនេះអាចកើតឡើងពីការផ្លាស់ប្តូរច្បាប់និងបទប្បញ្ញត្តិ បណ្តឹងតវ៉ារបស់អតិថិជន បញ្ហាកិច្ចការពារទិន្នន័យ គុណភាពសេវាកម្ម ការប្រកបរបរបស់ដៃគូអាជីវកម្ម ការអាក់អន់នៃប្រព័ន្ធ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ឬប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ។

នៅក្នុងឆ្នាំ២០២៥ ហានិភ័យអនុលោមភាព និងហានិភ័យកេរ្តិ៍ឈ្មោះបានដើរតួនាទីកាន់តែសំខាន់ ដោយសារមានការយកចិត្តទុកដាក់កាន់តែខ្លាំងលើ អភិបាលកិច្ច ការប្រឆាំងការសម្អាតប្រាក់ ភាពតម្លាភាពហិរញ្ញវត្ថុ និងស្ថិរភាពនៃវិស័យហិរញ្ញវត្ថុកម្ពុជា។ ក្រុមហ៊ុន CVI បានគ្រប់គ្រងហានិភ័យទាំងនេះតាមរយៈយន្តការអភិបាលកិច្ចសាជីវកម្ម គោលនយោបាយផ្ទៃក្នុង នីតិវិធីនៃការអនុម័ត កាតព្វកិច្ចធ្វើរបាយការណ៍ ការពិនិត្យឡើងវិញដោយសវនកម្មផ្ទៃក្នុង ការតាមដានអនុលោមភាពតាមបទប្បញ្ញត្តិ និងការទំនាក់ទំនងប្រកបដោយតម្លាភាពជាមួយភាគីពាក់ព័ន្ធ។

ក្រុមហ៊ុន CVI បានរក្សាការសន្ទនាជាទៀងទាត់ជាមួយនិយតករ ភាគហ៊ុនិក អតិថិជន បុគ្គលិក ដៃគូ និងអ្នកផ្តល់សេវាកម្ម។ ក្រុមហ៊ុន CVI ក៏បានបន្តកែលម្អបណ្តាញឌីជីថល ស្តង់ដារសេវាអតិថិជន ការបណ្តុះបណ្តាលបុគ្គលិក ការគ្រប់គ្រងប្រព័ន្ធ IT និងការយល់ដឹងអំពីនិរន្តរភាពអាជីវកម្ម ។ រាល់ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ (បើមាន) គឺត្រូវបានតម្រូវឱ្យអនុវត្តតាមនីតិវិធីនៃការអនុម័តផ្ទៃក្នុង ធ្វើឡើងនៅលើមូលដ្ឋានឯករាជ្យនិងស្មើភាពគ្នា (Arm's-length basis) ព្រមទាំងត្រូវបានកត់ត្រាទុក និងធ្វើរបាយការណ៍យ៉ាងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិជាធរមាន និងក្របខណ្ឌអភិបាលកិច្ចរបស់ក្រុមហ៊ុន។

នីតិវិធីសម្រាប់ការអនុវត្តវិធានការត្រួតពិនិត្យដោយយកចិត្តទុកដាក់លើអតិថិជន និងភាគីពាក់ព័ន្ធ

ក្រុមហ៊ុន CVI អនុវត្តវិធានការត្រួតពិនិត្យដោយយកចិត្តទុកដាក់ (Due diligence) លើអតិថិជន ដៃគូអាជីវកម្ម បុគ្គលលក្ខណៈកណ្តាល និងភាគីពាក់ព័ន្ធ ដើម្បីបង្ការហានិភ័យផ្នែកច្បាប់ ហិរញ្ញវត្ថុ ប្រតិបត្តិការ ការសម្អាតប្រាក់ ទណ្ឌកម្ម ការបន្លំ និងហានិភ័យកេរ្តិ៍ឈ្មោះ។ ដំណើរការត្រួតពិនិត្យដោយយកចិត្តទុកដាក់នេះ ត្រូវបានអនុវត្តឡើង

មុនពេលបង្កើតទំនាក់ទំនងអាជីវកម្ម និងត្រូវបានធ្វើបច្ចុប្បន្នភាពក្នុងអំឡុងពេលនៃទំនាក់ទំនង នៅពេលមានការផ្លាស់ប្តូរជាដុំកំរិត ស្ថានភាពមិនប្រក្រតី ឬនៅពេលដែលសូចនាករហានិភ័យខ្ពស់កើតឡើង។

នីតិវិធីត្រួតពិនិត្យដោយយកចិត្តទុកដាក់របស់ក្រុមហ៊ុន CVI រួមមាន៖ ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់អតិថិជន ឬដៃគូទូទាត់, ការប្រមូលឯកសារច្បាប់ និងព័ត៌មានអាជីវកម្ម, ការស្វែងយល់ពីគោលបំណង និងលក្ខណៈនៃទំនាក់ទំនងធានារ៉ាប់រង, ការវាយតម្លៃទម្រង់ហានិភ័យរបស់អតិថិជន, ការត្រួតពិនិត្យកម្មសិទ្ធិ និងតំណាងដែលមានការអនុញ្ញាត, ព្រមទាំងការពិនិត្យមើលថាតើអតិថិជន ឬភាគីពាក់ព័ន្ធនោះមានការផ្សារភ្ជាប់ទៅនឹងភាគហ៊ុនិក នាយក ថ្នាក់គ្រប់គ្រង បុគ្គលិក ឬបុគ្គលពាក់ព័ន្ធផ្សេងទៀតរបស់ក្រុមហ៊ុន CVI ដែរឬទេ។ ចំពោះអតិថិជនជាសាជីវកម្ម (Corporate customers) ក្រុមហ៊ុន CVI ពិនិត្យឡើងវិញនូវឯកសារចុះបញ្ជី សកម្មភាពអាជីវកម្មកម្មសិទ្ធិករទទួលបានលិខិតប្រាកដ (Beneficial ownership) អ្នកមានសិទ្ធិចុះហត្ថលេខាដែលមានការអនុញ្ញាតសមត្ថភាពហិរញ្ញវត្ថុ តម្រូវការធានារ៉ាប់រង និងប្រភពមូលនិធិក្នុងករណីពាក់ព័ន្ធ។

ចំពោះអតិថិជនដែលមានហានិភ័យខ្ពស់ គណនីអតិថិជនធំៗ ប្រតិបត្តិការមិនប្រក្រតី ការរៀបចំ ឬប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធដែលពាក់ព័ន្ធនឹង «បុគ្គលដែលមានឥទ្ធិពលនយោបាយ» (Politically exposed persons - PEPs), បញ្ហាគួរឱ្យព្រួយបារម្ភផ្នែកទណ្ឌកម្ម, រចនាសម្ព័ន្ធកម្មសិទ្ធិសុគតស្នាញ, ឧស្សាហកម្មដែលមានហានិភ័យខ្ពស់ ឬឥរិយាបថទូទាត់ប្រាក់ខុសធម្មតា ក្រុមហ៊ុន CVI នឹងអនុវត្តវិធានការត្រួតពិនិត្យដោយយកចិត្តទុកដាក់កម្រិតខ្ពស់ (Enhanced due diligence)។ វិធានការនេះអាចរួមបញ្ចូលទាំង ការផ្ទៀងផ្ទាត់បន្ថែម, ការអនុម័តពីថ្នាក់គ្រប់គ្រងជាន់ខ្ពស់, ការតាមដានប្រតិបត្តិការយ៉ាងដិតដល់, ការពិនិត្យឡើងវិញនូវឯកសារឱ្យបានញឹកញាប់, និងការធ្វើរបាយការណ៍ជូនអាជ្ញាធរពាក់ព័ន្ធស្របតាមការតម្រូវដោយច្បាប់ ឬគោលនយោបាយផ្ទៃក្នុង។

ក្រុមហ៊ុន CVI ក៏តម្រូវឱ្យមានការសម្របសម្រួលគ្នារវាងនាយកដ្ឋាននានាដែលពាក់ព័ន្ធនឹង ការវាយតម្លៃហានិភ័យធានារ៉ាប់រង សំណងទាមទារ ហិរញ្ញវត្ថុ ការអភិវឌ្ឍអាជីវកម្ម និងការអនុលោមភាព ក្នុងការកំណត់អត្តសញ្ញាណសកម្មភាពដែលគួរឱ្យសង្ស័យ ឬមិនប្រក្រតី។ កំណត់ត្រារបស់អតិថិជន និងភាគីពាក់ព័ន្ធត្រូវតែរក្សាទុកឱ្យបានត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពទាន់ពេលវេលា។ រាល់វិវាទផលប្រយោជន៍ (Conflict of interest) ឬប្រតិបត្តិការភាគីពាក់ព័ន្ធណាមួយ ត្រូវតែត្រូវបានលាតត្រដាង ពិនិត្យឡើងវិញ និងអនុម័តស្របតាមនីតិវិធីអភិវឌ្ឍន៍ផ្ទៃក្នុងរបស់ក្រុមហ៊ុន។ តាមរយៈវិធានការត្រួតពិនិត្យដោយយកចិត្តទុកដាក់ទាំងនេះ ក្រុមហ៊ុន CVI មានគោលបំណងការពារក្រុមហ៊ុនពីហានិភ័យផ្លូវច្បាប់ និងកេរ្តិ៍ឈ្មោះ ធានាបាននូវការអនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន និងរក្សាបាននូវប្រតិបត្តិការអាជីវកម្មប្រកបដោយតម្លាភាព និងភាពហ្មត់ចត់។

របាយការណ៍វិនិច្ឆ័យភាព

១. យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ CVI៖

CVI នាំមកនូវអត្ថប្រយោជន៍ និងឧបករណ៍ប្រើប្រាស់ដ៏ល្អបំផុតដល់អតិថិជន និងដៃគូ; ម្ចាស់ភាគហ៊ុន និងវិនិយោគិន; កម្មករ និងសហគមន៍សង្គម៖

អតិថិជន ដៃគូ	ភាគហ៊ុន វិនិយោគិន	បុគ្គលិក	សហគមន៍សង្គម
ប្តេជ្ញាចិត្តក្នុងការផ្តល់នូវផលិតផលនិងសេវាកម្មធានារ៉ាប់រងល្អបំផុតដែលបំពេញតម្រូវការរបស់អតិថិជនប្រកបដោយប្រសិទ្ធភាពផ្តល់នូវអត្ថប្រយោជន៍លេចធ្លោលក្នុងពិសេសចម្រុះនិងបទពិសោធន៍យ៉ាងរលូនដែលដំណើរការដោយបច្ចេកវិទ្យាទំនើប។	ប្តេជ្ញាចិត្តក្នុងការផ្តល់អត្ថប្រយោជន៍ប្រកបដោយនិរន្តរភាពនិងតម្លៃរយៈពេលវែងដល់ភាគហ៊ុនដោយធានាបាននូវប្រាក់ចំណេញភាគលាភដែលមានស្ថេរភាពបង្កើនតម្លៃភាគហ៊ុននិងជំរុញភាពជាដៃគូដ៏រឹងមាំរយៈពេលវែងរវាងវិនិយោគិននិង CVI។	ប្តេជ្ញាចិត្តលើកកម្ពស់បរិយាកាសការងារប្រកបដោយវិជ្ជាជីវៈនិងថាមវន្ត ដែលគាំទ្រដល់ការរីកចម្រើន អាជីពផ្តល់ប្រាក់ឈ្នួលប្រកួតប្រជែងនិងពង្រឹងជំហររបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងមួយដែលមានបរិយាកាសកន្លែងធ្វើការល្អបំផុតនៅកម្ពុជា។	ប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ដ៏ទូលំទូលាយនិងប្រកបដោយចីរភាពនៃសហគមន៍តាមរយៈគំនិតផ្តួចផ្តើមសុខុមាលភាពសង្គមដំណោះស្រាយធានារ៉ាប់រងមនុស្សធម៌និងល្អិតខ្ចោះនិងកម្មវិធីឧបត្ថម្ភដ៏មានអត្ថន័យរយៈពេលវែង។

២. បញ្ហាសម្ភារៈ៖

កំណត់អ្នកពាក់ព័ន្ធដែលមានសារៈសំខាន់ចំពោះ CVI៖

អង្គការ និងបុគ្គលដែលត្រូវបានចាត់ទុកថាជាភាគីពាក់ព័ន្ធរបស់ CVI រួមមានភាគហ៊ុន វិនិយោគិន អតិថិជន បុគ្គលិក និយ័តករ សហគមន៍ ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ ដៃគូ និងអ្នកផ្តល់សេវា។ CVI ចូលរួមយ៉ាងសកម្មនិងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធរបស់ខ្លួនដើម្បីធានាបាននូវតុល្យភាពនៃ ផលប្រយោជន៍លើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយចីរភាពនិងបង្កើតតម្លៃរយៈពេលវែងសម្រាប់ភាគីទាំងអស់។

ភាគហ៊ុន/វិនិយោគិន
អតិថិជន/ដៃគូ
ភ្នាក់ងារនីតិបញ្ញត្តិ




អ្នកផ្គត់ផ្គង់
សហគមន៍
ទីភ្នាក់ងារសារព័ត៌មាន

វិធីសាស្ត្រ និងភាពញឹកញាប់នៃអន្តរកម្មជាមួយភាគីពាក់ព័ន្ធ៖

របៀបធ្វើអន្តរកម្មជាមួយភាគីពាក់ព័ន្ធ	ភាពញឹកញាប់នៃអន្តរកម្ម
ភាគហ៊ុនិក/វិនិយោគិន	
មហាសន្និបាតភាគហ៊ុនិក	ប្រចាំឆ្នាំ ឬ មិនទៀងទាត់
ការធ្វើបច្ចុប្បន្នភាពតាមកាលកំណត់តាមរយៈគេហទំព័រ មុខរបរ ទូរស័ព្ទ អ៊ីមែល	ប្រចាំខែ ឬ នៅពេលកើតឡើងប្រចាំខែ
ជួបជាមួយអ្នកវិភាគ	ទៀងទាត់
អតិថិជន/ដៃគូ	
ការផ្លាស់ប្តូរដោយផ្ទាល់	ទៀងទាត់
លេខទូរស័ព្ទទាន់ហេតុការណ៍របស់នាយកដ្ឋានសេវាកម្មអតិថិជន អាចរកបាន 24/7	បន្ត 24/7
ធ្វើការស្ទង់មតិការពេញចិត្ត	ទៀងទាត់
ប្រព័ន្ធផ្សព្វផ្សាយសង្គម	ប្រចាំថ្ងៃ
បុគ្គលិក	
ការស្ទង់មតិពេញចិត្ត	ប្រចាំឆ្នាំ
សន្និសីទកម្មករ	ប្រចាំឆ្នាំ
ការបោះពុម្ពផ្សាយផ្ទៃក្នុង	ប្រចាំថ្ងៃ
និយាយជាមួយសហជីព	ប្រចាំខែ
បរិយាកាសបណ្តាញនិងបណ្តុះបណ្តាល	ប្រចាំថ្ងៃ
ភ្នាក់ងារនីតិយុត្តិ	
រក្សាយន្តការសន្ទនាទៀងទាត់	ប្រចាំខែ
ជួបនិងផ្លាស់ប្តូរនៅវេទិកា	នៅពេលដែលវាកើតឡើង

ចូលរួមផ្តល់យោបល់លើសេចក្តីព្រាង និងគោលនយោបាយ	នៅពេលចាំបាច់
សហគមន៍	
សម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន	ប្រចាំឆ្នាំ
កម្មវិធីសន្តិសុខសង្គមចាប់ផ្តើមជាមួយអាជ្ញាធរមូលដ្ឋាន	ប្រចាំត្រីមាស
ទីភ្នាក់ងារសារព័ត៌មាន	
សន្និសីទកាសែត	នៅពេលដែលព្រឹត្តិការណ៍មួយកើតឡើង
ក្រុមអ្នកជំនាញឆ្លើយនិងផ្តល់ព័ត៌មានដល់សារព័ត៌មាន	នៅពេលចាំបាច់
អ្នកផ្គត់ផ្គង់	
ជួបនិងផ្លាស់ប្តូរដោយផ្ទាល់បន្ថែមបទប្បញ្ញត្តិដេញថ្លៃ សហការជាមួយអ្នកផ្គត់ផ្គង់	នៅពេលដែលវាកើតឡើង
រក្សាការប្រកួតប្រជែង	ញឹកញាប់នៅក្នុងដំណើរការ
ធានាតម្លាភាពក្នុងការដេញថ្លៃ	ញឹកញាប់នៅក្នុងដំណើរការ
គុណភាពសេវាកម្ម ប្រភពដើមទំនិញច្បាស់លាស់	ញឹកញាប់នៅក្នុងដំណើរការ

ម៉ាទ្រីសនៃបញ្ហាសំខាន់ៗនៅឆ្នាំ 2025៖



៣. ការទទួលខុសត្រូវចំពោះអតិថិជន និងដៃគូអាជីវកម្ម

ក្រោមបាវចនា «យកអតិថិជនជាមជ្ឈមណ្ឌលក្នុងគ្រប់សកម្មភាព» ក្រុមហ៊ុន CVI ធ្វើការលើកកម្ពស់គុណភាពផលិតផល និងសេវាកម្មរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីផ្តល់នូវដំណោះស្រាយធានារ៉ាប់រងដ៏ប្រសើរបំផុតជូនដល់អតិថិជន និងដៃគូអាជីវកម្ម។ ក្រុមហ៊ុន CVI តែងតែសិក្សាស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពផលិតផលធានារ៉ាប់រងកម្រិតខ្ពស់ពីទីផ្សារក្នុងតំបន់ និងសកលលោក ព្រមទាំងខិតខំស្តាប់រាល់មតិកែលម្អរបស់អតិថិជនតាមរយៈបណ្តាញប្រស្រ័យទាក់ទងនានា ដើម្បីកែលម្អផលិតផលដែលមានស្រាប់ និងធានាបាននូវភាពស្របគ្នាទៅនឹងតម្រូវការទីផ្សារព្រមទាំងនិន្នាការដែលកំពុងលេចឡើង។

ការផ្លាស់ប្តូរឌីជីថល — ការបង្កើនបទពិសោធន៍អតិថិជន

កំណើនយ៉ាងរហ័សនៃបច្ចេកវិទ្យាធានារ៉ាប់រង (InsurTech) រួមផ្សំនឹងការផ្លាស់ប្តូរឥរិយាបថរបស់អតិថិជនបន្ទាប់ពីមានជំងឺរាតត្បាតកូវីដ-១៩ បានជំរុញយ៉ាងខ្លាំងដល់ការចាប់យកប្រតិបត្តិការអនឡាញ និងការប្រស្រ័យទាក់ទងគ្នាតាមប្រព័ន្ធឌីជីថល។ ដើម្បីឆ្លើយតបនឹងការវិវត្តនេះ ក្រុមហ៊ុន CVI បានអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏ទូលំទូលាយ ជាមួយនឹងបណ្តាញចូលរួមរបស់អតិថិជនប្រកបដោយភាពបត់បែនជាច្រើន រួមមាន៖

- ទំព័រ Facebook ផ្លូវការ
- ខ្សែទូរស័ព្ទបម្រើសេវាអតិថិជន ២៤/៧ ៖ ០២៣ ២១២ ០០០

ការវាស់វែង និងការកែលម្អគុណភាពសេវាកម្មជាបន្តបន្ទាប់ដើម្បីធានាបាននូវគុណភាពសេវាកម្មអតិថិជនប្រកបដោយសន្តិវង្ស (ស្ថិរភាព) នៅទូទាំងប្រព័ន្ធទាំងមូល ក្រុមហ៊ុន CVI បានអនុវត្តស្តង់ដារផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់ទាក់ទងនឹងកន្លែងប្រតិបត្តិការការងារ និងក្រមសីលធម៌សេវាកម្ម ព្រមទាំងធ្វើការស្ទង់មតិការពេញចិត្តរបស់អតិថិជនជាទៀងទាត់តាមរយៈបណ្តាញចែកចាយរបស់ខ្លួន។ ទិន្នន័យដែលប្រមូលបានដើរតួជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមហ៊ុន CVI ក្នុងការអនុវត្តសកម្មភាពដូចខាងក្រោម៖

- កែលម្អផលិតផល និងសេវាកម្ម៖ ធ្វើការកែច្នៃឱ្យស្របទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជន។
- បណ្តុះបណ្តាលធនធានមនុស្ស៖ លើកកម្ពស់ជំនាញ និងសមត្ថភាពក្នុងការថែទាំ ព្រមទាំងការផ្តល់ប្រឹក្សាធានារ៉ាប់រង។
- ស្តង់ដារនីយកម្មគុណភាព៖ ធ្វើឱ្យដំណើរការការងារមានភាពល្អឥតខ្ចោះ ដើម្បីលើកកម្ពស់សូចនាករការពេញចិត្តរបស់អតិថិជន (Customer Satisfaction Index)។

ជាមួយនឹងការតម្រង់ទិសដែលយកអតិថិជនជាចម្បង ក្រុមហ៊ុន CVI ប្តេជ្ញាចិត្តក្នុងការបង្កើតថ្មីជាបន្តបន្ទាប់កែលម្អគុណភាពផលិតផល និងសេវាកម្ម នាំមកនូវបទពិសោធន៍ដ៏ល្អឥតខ្ចោះកាន់តែច្រើនឡើង និងបញ្ជាក់ពីឋានៈឈានមុខគេរបស់ខ្លួននៅក្នុងឧស្សាហកម្មធានារ៉ាប់រងមិនមែនអាយុជីវិតនៅក្នុងប្រទេសកម្ពុជា។

៤. ការទទួលខុសត្រូវចំពោះភាគហ៊ុនិក និងវិនិយោគិន

នាយកដ្ឋានទំនាក់ទំនងវិនិយោគិន ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុន CVI ជាមួយភាគហ៊ុនិក និងសហគមន៍វិនិយោគ តាមរយៈការធានានូវការលាតត្រដាងព័ត៌មានប្រកបដោយតម្លាភាព ត្រឹមត្រូវ និងទាន់ពេលវេលា ព្រមទាំងការពារផលប្រយោជន៍របស់ភាគហ៊ុនិកស្របតាមស្តង់ដារអន្តរជាតិ។

ក្រុមហ៊ុន CVI ក៏ផ្ដោតការយកចិត្តទុកដាក់លើការលើកកម្ពស់រូបភាពសាជីវកម្មរបស់ខ្លួនដើម្បីទាក់ទាញវិនិយោគិន សក្តានុពលនិងសម្របសម្រួលដល់ការប្រស្រ័យទាក់ទងទិដ្ឋភាពប្រកបដោយប្រសិទ្ធភាពរវាងសហគមន៍វិនិយោគ និងក្រុម ប្រឹក្សាភិបាល ដើម្បីធានាបាននូវតុល្យភាពនៃផលប្រយោជន៍ក្នុងចំណោមគ្រប់ភាគីទាំងអស់។

៥. ការទទួលខុសត្រូវចំពោះបុគ្គលិកនិយោជិត

ការថែទាំជីវភាពសម្ភារៈ និងស្មារតីរបស់បុគ្គលិកនិយោជិត

ដោយដឹងច្បាស់ពីតួនាទីដ៏សំខាន់របស់បុគ្គលិកនិយោជិត ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ស្ថាប័ន ក្រុមហ៊ុន CVI ប្តេជ្ញាចិត្តក្នុងការថែទាំសុខុមាលភាពរបស់បុគ្គលិកលើគ្រប់ទិដ្ឋភាពទាំងអស់ និងបង្កើតលក្ខខណ្ឌ អំណោយផលសម្រាប់បុគ្គលិកគ្រប់រូបក្នុងការបង្កើនសមត្ថភាពរបស់ខ្លួន និងកសាងការប្តេជ្ញាចិត្តរយៈពេលវែងជា មួយក្រុមហ៊ុន CVI។ ជាជាក់ស្តែង៖

- ធានាប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់ដ៏ត្រឹមត្រូវ៖ មូលនិធិប្រាក់ចំណូលត្រូវបានបែងចែកប្រកបដោយ តម្លាភាព និងយុត្តិធម៌ ស្របតាមជំនាញបច្ចេកទេស សមត្ថភាព និងការរួមចំណែករបស់បុគ្គលម្នាក់ៗ នៅក្នុងសកម្មភាពរបស់អង្គភាព។
- របបគាំពារសុខភាពទូលំទូលាយ៖ បន្ថែមលើការអនុវត្តពេញលេញនូវគោលនយោបាយ និងរបបច្បាប់ សម្រាប់បុគ្គលិកនិយោជិត ក្រុមហ៊ុន CVI បន្តរក្សានូវការទិញធានារ៉ាប់រងទូលំទូលាយដែលរួមបញ្ចូល គ្នារវាងធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងការថែទាំសុខភាព (Health & Accident Insurance) ជូនដល់ បុគ្គលិក។
- ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាព៖ រៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់បុគ្គលិកថ្មី ព្រម ទាំងវគ្គបណ្តុះបណ្តាលបំប៉នបន្ថែមសម្រាប់មន្ត្រីចាស់ ដើម្បីបង្កើតលក្ខខណ្ឌ និងលើកទឹកចិត្តឱ្យ បុគ្គលិកទាំងអស់អាចស្វ័យកែលម្អចំណេះដឹងរបស់ខ្លួនជាប្រចាំ។
- បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងវិន័យ៖ ធានានូវអនុលោមភាពតាមបទបញ្ជាផ្ទៃក្នុង ព្រម ទាំងសុខភាព និងសុវត្ថិភាពការងារ ។ បុគ្គលិកទាំងអស់ត្រូវបានផ្តល់ជូននូវឧបករណ៍ និងធនធាន ចាំបាច់ដើម្បីបំពេញភារកិច្ច ខណៈពេលដែលបរិយាកាសការងារត្រូវបានរក្សាក្រោមលក្ខខណ្ឌដ៏ ប្រសើរបំផុត។ ក្រុមហ៊ុន CVI ក៏ផ្តល់ជូនផងដែរនូវកម្មវិធីសម្រាកលំហែកាយ និងថែទាំសុខភាពជា ទៀងទាត់ ដើម្បីគាំទ្រដល់សុខុមាលភាព បង្កើនការពេញចិត្តនឹងការងារ និងជំរុញការប្តេជ្ញាចិត្តរយៈ ពេលវែង។
- សកម្មភាពផ្សារភ្ជាប់ទំនាក់ទំនង ដឹកក់ក្តៅ៖ រៀបចំកម្មវិធីជូនពរ និងកាដូថ្ងៃកំណើតសម្រាប់បុគ្គលិក និងក្រុមគ្រួសារ ការសួរសុខទុក្ខនិងការគាំទ្រក្នុងអំឡុងពេលមានជំងឺ ឬជួបការលំបាក ព្រមទាំងការ ប្រារព្ធពិធីក្នុងឱកាសពិសេសៗដូចជា ទិវាអន្តរជាតិនារី, ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, ពិធី បុណ្យចូលឆ្នាំសកល, ទិវាពលកម្មអន្តរជាតិ និងថ្ងៃឈប់សម្រាកសំខាន់ៗផ្សេងទៀត។

៦. ការទទួលខុសត្រូវចំពោះបរិស្ថាន និងសហគមន៍សង្គម

សកម្មភាពកសាងសហគមន៍ និងសន្តិសុខសង្គម

ចាប់តាំងពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ ក្រុមហ៊ុន ធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី (CVI) បានពង្រឹងយ៉ាងសកម្មនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមអភិវឌ្ឍសហគមន៍ សន្តិសុខសង្គម និងការបរិច្ចាគមនុស្សធម៌។ ដោយទទួលស្គាល់តួនាទីរបស់ខ្លួនជាពលរដ្ឋសាជីវកម្មដែលមានការទទួលខុសត្រូវ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន CVI មានយុទ្ធសាស្ត្រតម្រង់ទិសឆ្ពោះទៅរកការផ្តល់មូលនិធិសម្រាប់ឧត្តមភាពនៃការថែទាំសុខភាព ការអភិវឌ្ឍកីឡាយុវជន និងការគាំទ្រដល់កិច្ចការពារជាតិ។

ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន CVI បានផ្តល់ការបរិច្ចាគប្រកបដោយឥទ្ធិពលដល់សហគមន៍ ដូចជា៖

- ការថែទាំសុខភាពកុមារ ៖ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងចំពោះសុខភាពរបស់កុមារកម្ពុជា ក្រុមហ៊ុន CVI បានផ្តល់ការរួមចំណែកហិរញ្ញវត្ថុជាបន្តបន្ទាប់ដល់មន្ទីរពេទ្យគន្ធបុប្ផា។ ក្រុមហ៊ុន CVI បានបរិច្ចាគថវិកាចំនួន ៥០០ ដុល្លារអាមេរិក ក្នុងខែមេសា ឆ្នាំ២០២៥ និងបន្ថែមចំនួន ៥០០ ដុល្លារអាមេរិកទៀត ក្នុងខែមេសា ឆ្នាំ២០២៦ ដើម្បីគាំទ្រដោយផ្ទាល់ ដល់បេសកកម្មរបស់មន្ទីរពេទ្យក្នុងការផ្តល់ការថែទាំវេជ្ជសាស្ត្រសង្គ្រោះជីវិតដោយឥតគិតថ្លៃដល់កុមារ។
- កីឡាយុវជន ៖ នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន CVI បានរួមចំណែកថវិកាចំនួន ៧០០ ដុល្លារអាមេរិក ដល់សមាគមកីឡាវាយកូនបាល់ (IAC)។ ថវិកានេះបានឧបត្ថម្ភដោយផ្ទាល់ដល់ការប្រកួតកីឡាវាយកូនបាល់ក្នុងស្រុកដែលរៀបចំឡើងដោយ IAC ក្នុងគោលបំណងលើកកម្ពស់សុខភាពរាងកាយ ជំរុញទេពកោសល្យក្នុងស្រុក និងលើកទឹកចិត្តដល់របៀបរស់នៅដែលមានសកម្មភាពរស់រវើកនៅក្នុងសហគមន៍។
- ការការពារព្រំដែន និងមនុស្សធម៌ ៖ នៅក្នុងខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុន CVI បានឆ្លើយតបទៅនឹងតម្រូវការសន្តិសុខសង្គម និងជាតិសាសន៍ដ៏សំខាន់ តាមរយៈការបែងចែកថវិកាចំនួន ៥០០ ដុល្លារអាមេរិក ដើម្បីគាំទ្រដល់យុទ្ធជនការពារព្រំដែន រួមជាមួយប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅ។ គំនិតផ្តួចផ្តើមនេះបានផ្តល់នូវការសង្គ្រោះបន្ទាន់ និងជំនួយសន្តិសុខចាំបាច់ដល់ក្រុមគ្រួសារ និងបុគ្គលទាំងឡាយណាដែលទើបតែបានធ្វើចំណាកស្រុក ឬត្រូវបានផ្លាស់ប្តូរទីលំនៅទៅកាន់តំបន់ទឹកដីដែលមានសុវត្ថិភាពជាងមុន។

តាមរយៈកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ទាំងនេះ ក្រុមហ៊ុន ធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី នៅតែបន្តប្តេជ្ញាចិត្តក្នុងការបញ្ចូលគ្នារវាងកំណើនអាជីវកម្ម ជាមួយនឹងការរួមចំណែកសង្គមដ៏មានន័យ ដើម្បីកសាងអនាគតដ៏មានសុវត្ថិភាព និងភ្លឺស្វាងសម្រាប់ប្រជាជនកម្ពុជា។

ការការពារបរិស្ថាន និងប្រភពវត្ថុធាតុដើម

ក្នុងនាមជាសហគ្រាសមួយដែលប្រតិបត្តិការនៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន CVI មិនដែលមើលរំលងបញ្ហាអាជីវកម្មបៃតងឡើយ ដោយបាននិងកំពុងឆ្ពោះទៅរកយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អាជីវកម្ម។ បន្ថែមលើការធានានូវប្រសិទ្ធភាពអាជីវកម្ម ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន CVI បានអនុវត្តគំនិតច្នៃប្រឌិតជាច្រើនឆ្ពោះទៅរកស្វ័យអាជីវកម្មបៃតង ដូចជា៖

ការកសាងបរិយាកាសការងារដែលមេត្រីភាព និងសុខភាពល្អ៖ ធានានូវបរិយាកាសការងារបែបតង និងមានសុខភាពល្អសម្រាប់បុគ្គលិក តាមរយៈការរៀបចំដាំដើមឈើក្នុងការិយាល័យឱ្យបានសមស្រប មានពន្លឺគ្រប់គ្រាន់ និងការប្រើប្រាស់ឧបករណ៍សុវត្ថិភាព ព្រមទាំងការការពារសុខភាពរបស់បុគ្គលិកនិយោជិត។

ការសន្សំសំចៃថាមពល៖ កម្រិតការប្រើប្រាស់ឧបករណ៍ដែលហួសប្រមាណ និងស៊ីថាមពលខ្លាំង អនុវត្តគំនិតផ្តួចផ្តើមបែបតងដូចជា ការធ្វើឱ្យការិយាល័យមានភាពបៃ តងតាមរយៈការសន្សំសំចៃក្រដាស សន្សំសំចៃអគ្គិសនី ការប្រើប្រាស់ឧបករណ៍អគ្គិសនីឆ្លាតវៃ ព្រមទាំងការប្រើប្រាស់ឡើងវិញនូវសម្ភារៈប្រើប្រាស់នៅកន្លែងធ្វើការ។

គំនិតផ្តួចផ្តើមក្នុងការកែលម្អលំហូរការងារឆ្ពោះទៅរកភាពបៃតង៖ ការអនុវត្តកម្មវិធីទន់ (Software) ជឿនលឿននៅក្នុងដំណើរការនៃការគ្រប់គ្រង ការប្រតិបត្តិការ និងការផ្តល់ជូនផលិតផលព្រមទាំងសេវាកម្ម ដែលបានជួយសន្សំសំចៃធនធានយ៉ាងច្រើនសម្រាប់អាជីវកម្ម។

របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ

របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំដែលបានបញ្ចប់នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025
មានភ្ជាប់មកជាមួយខាងក្រោម៖

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា – ភ្នំពេញ ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

និង

របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម

ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ជាមួយនឹងការពន្យារ

ពេលអនុវត្ត CIFRS 17 កិច្ចសន្យាធានារ៉ាប់រង និង CIFRS 9 ឧបករណ៍ហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា - ភ្នំពេញ ភីអិលស៊ី

(លេខចុះបញ្ជី ០០០៣៦៥១៩)

មាតិកា

ទំព័រ

ព័ត៌មានទូទៅអំពីក្រុមហ៊ុន	1
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	2 - 6
របាយការណ៍របស់សវនករឯករាជ្យ	7 - 10
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	11
របាយការណ៍លទ្ធផលពេញលេញ	12
របាយការណ៍បម្រែបម្រួលមូលធន	13
របាយការណ៍លំហូរសាច់ប្រាក់	14 - 15
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	16 - 68

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

ព័ត៌មានទូទៅអំពីក្រុមហ៊ុន

ឈ្មោះក្រុមហ៊ុន ៖	ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា - វៀតណាម ភីអិលស៊ី
លេខចុះបញ្ជីពាណិជ្ជកម្ម ៖	00036519
ការិយាល័យចុះបញ្ជី ៖	ជាន់ទី 8 អគារលេខ 398 មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកង 1 ខណ្ឌ កេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ការិយាល័យកណ្តាល ៖	ជាន់ទី 8 អគារលេខ 398 មហាវិថី ព្រះមុនីវង្ស សង្កាត់បឹងកេងកង 1 ខណ្ឌកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទលេខ ៖ (+855) 23 212 000 ទូរសារលេខ ៖ (+855) 23 215 505 គេហទំព័រ ៖ www.cvi.com.kh
ភាគទុនិក ៖	Bank for Investment and Development of Vietnam Insurance Joint Stock Corporation. ("BIC") ដោយមេន អាយលែន ឌីវីឡូបភីមេន ឧបផេនី អិលធីឌី កាស៊ីម៉ូច ឧប អិលធីឌី កញ្ញា ប្រិច បូផង់
ក្រុមប្រឹក្សាភិបាល ៖	លោក Tran Trung Tinh លោក វ៉ាន់ ឆាវស័ជួន កញ្ញា ហង្ស ចន្ទ លោក ជា ចាន់ពៅ លោក Nguyen Huy Trung លោក Dang The Vinh លោក Nguyen Duc Nghia លោក Pham Hai Hoang
គណៈគ្រប់គ្រង ៖	លោក Nguyen Huy Trung - នាយកប្រតិបត្តិ លោក Vo Huy Toan - នាយករងប្រតិបត្តិ លោកស្រី តាំង សុខហ៊ឹង - នាយករងប្រតិបត្តិ
ធនាគារិកចម្បង ៖	ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី ធនាគារ កាណាឌីយ៉ា ភីអិលស៊ី ធនាគារប្រៃសណីយ៍កម្ពុជា ភីអិលស៊ី
សវនករ ៖	ក្រុមហ៊ុន អ៊ិនស្ទ អ៊ែន យ៉ាង (ខេមបូឌា)

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់ជូនរបាយការណ៍នេះ រួមទាំងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទ បញ្ចប់។

ក្រុមហ៊ុន

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា - វៀតណាម ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) ត្រូវបានចុះបញ្ជីជាក្រុមហ៊ុន មហាជនទទួលខុសត្រូវមានកម្រិត នៅព្រះរាជាណាចក្រកម្ពុជា ក្រោមលេខចុះបញ្ជី 00036519 ចុះ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥។ ក្រុមហ៊ុនចាប់ផ្តើមធ្វើប្រតិបត្តិការពាណិជ្ជកម្មនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៩។ ក្រុមហ៊ុនត្រូវបានកាន់កាប់ដោយ Bank for Investment and Development of Vietnam Insurance Joint Stock Corporation. (“BIC”) ចំនួន ៥១% ក្រុមហ៊ុន ដោយមេន អាយលែន ឌីជឺឡបភីមេន ខូអិលធីឌី ចំនួន ២៩% ក្រុមហ៊ុន កាស៊ីមីច ខមអិលធីឌី ចំនួន ១០% និង កញ្ញា ប្រិច បូផង់ ចំនួន ១០%។ ក្រុមហ៊ុន មេចុងក្រោយរបស់ក្រុមហ៊ុនគឺ Bank for Investment and Development of Vietnam Plc. (“BIDV”) ដែលជា ធនាគារមានអាជ្ញាប័ណ្ណ និងចុះបញ្ជីអាជីវកម្មនៅក្នុងប្រទេសវៀតណាម។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុន មានអាសយដ្ឋាននៅជាន់ទី ៨ អគារលេខ ៣៩៨ មហាវិថី ព្រះមុនីវង្ស សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺធ្វើអាជីវកម្មលើផ្នែកធានារ៉ាប់រងទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មិនមានការផ្លាស់ប្តូរណាមួយគួរឱ្យកត់សម្គាល់ចំពោះ សកម្មភាពចម្បងរបស់ក្រុមហ៊ុនទេក្នុងការិយបរិច្ឆេទ នេះ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុនៅក្នុងការិយបរិច្ឆេទនេះមានចែងនៅក្នុងរបាយការណ៍លទ្ធផលពេញលេញ។

ភាគលាភ

មិនមានភាគលាភណាដែលបានប្រកាសក្នុងការិយបរិច្ឆេទនេះទេ។

ការបោះផ្សាយភាគហ៊ុន និងប័ណ្ណធានា

ក្រុមហ៊ុនមិនមានការបោះផ្សាយភាគហ៊ុនធម្មតា ក្នុងការិយបរិច្ឆេទនេះទេ។

គម្រោងក្នុងការផ្តល់ជាជម្រើសភាគហ៊ុនដល់បុគ្គលិក

ក្រុមហ៊ុន ពុំមាននូវការអនុវត្តគម្រោងក្នុងការផ្តល់ជាជម្រើសភាគហ៊ុនដល់បុគ្គលិកនោះទេនៅក្នុងការិយបរិច្ឆេទ នេះ។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណែងទី១២០២៦)

ទុនបម្រុង និងសំវិធានធន

រាល់ការបន្ថែម ឬ ការបន្ថយទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះត្រូវបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល

អភិបាលកាន់មុខតំណែង តាំងពីកាលបរិច្ឆេទនៃរបាយការណ៍មុន មានរាយនាមដូចខាងក្រោម៖

ឈ្មោះ	មុខតំណែង
លោក Tran Trung Tinh	ប្រធាន
លោក វ៉ាន់ ឆាវស័ដ្ឋន	អនុប្រធាន
លោកស្រី ហង្ស ចន្ទ	សមាជិក
លោក Nguyen Huy Trung	សមាជិក
លោក Dang The Vinh	សមាជិក
លោក Nguyen Duc Nghia	សមាជិក
លោក Pham Hai Hoang	សមាជិក
លោក Dieu Hong Ha	សមាជិក (តែងតាំងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦)
លោក ជា ចាន់ពៅ	សមាជិក (លាលែងពីតំណែងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦)

ភាគីកម្មរបស់អភិបាល

ពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់កាន់កាប់ ឬមានការទាក់ទិននៅក្នុងភាគហ៊ុនរបស់ក្រុម ដោយផ្ទាល់ ឬដោយប្រយោល នៅក្នុងការិយបរិច្ឆេទនេះទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងពេល និងនាការិយបរិច្ឆេទបញ្ចប់នេះ ពុំមានកិច្ចព្រមព្រៀងណាមួយ (ក្នុងនោះក្រុមហ៊ុនជាភាគីម្ខាង) ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះ អាចបង្កលទ្ធភាពដល់សមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់ ឱ្យទទួលបាន នូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬ បំណុលរបស់ក្រុមហ៊ុន ឬ របស់សាជីវកម្មដទៃ។

ពុំមានអភិបាលណាម្នាក់របស់ក្រុមហ៊ុនបានទទួល ឬ មានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈហេតុផលនៃកិច្ចសន្យាដែលបានធ្វើឡើងដោយក្រុមហ៊ុន ឬ ជាមួយក្រុមហ៊ុនដែលអភិបាលនោះជាសមាជិក ឬ ជាមួយក្រុមហ៊ុនដែលអភិបាលនោះមានផលប្រយោជន៍ហិរញ្ញវត្ថុជាសាវ័ន្តឡើយ។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណាងដ៏ទុំព័រមុន)

ព័ត៌មានអំពីរបាយការណ៍ហិរញ្ញវត្ថុ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលបានអនុវត្តតាមវិធានការដូចខាងក្រោម៖

(ក) ធានាថាបានចាត់វិធានការសមរម្យចំពោះការលុបចោលបំណុលអាក្រក់ និងការធ្វើសំវិធានធន លើបំណុលសង្ស័យហើយ និងធានាថាបំណុលអាក្រក់ទាំងអស់ត្រូវបានលុប និងផ្តល់សំវិធានធនគ្រប់គ្រាន់សម្រាប់បំណុលសង្ស័យទាំងអស់។

(ខ) ធានាថាទ្រព្យសកម្មណា ដែលមិនអាចទទួលស្គាល់បានតាមតម្លៃយោង ដែលបានកត់ត្រាដោយក្រុមហ៊ុន ត្រូវបានកត់ត្រាតាមតម្លៃដាក់ស្តែងសុទ្ធដែលបានប៉ាន់ស្មាន។

នាការបរិច្ឆេទរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានជ្រាបអំពី ៖

(ក) បំណុលអាក្រក់ និងបំណុលជាប់សង្ស័យពុំបានលុបចោល ឬ ផ្តល់សំវិធានធនមិនគ្រប់គ្រាន់ក្នុងរបាយការណ៍ហិរញ្ញវត្ថុទេ។

(ខ) តម្លៃនៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលមានកំហុសឆ្គង ឬ កំហុសជាសារវន្តទេ។

(គ) វិធីសាស្ត្រក្នុងការវាយតម្លៃទ្រព្យសកម្ម ឬ បំណុលដែលបានប្រើប្រាស់ដោយក្រុមហ៊ុន គឺជាវិធីសាស្ត្រមិនត្រឹមត្រូវ ឬ មិនសមស្របទេ។

បំណុលយថាភាព និងបំណុលផ្សេងៗ

ពុំមានបំណុលយថាភាព ឬ បំណុលផ្សេងៗទៀត របស់ក្រុមហ៊ុនដែលអាច ឬ ទំនងក្លាយជាកាតព្វកិច្ចក្នុងអំឡុងរយៈពេលដប់ពីរខែខាងមុខ បន្ទាប់ពី ការិយបរិច្ឆេទបញ្ចប់នេះ ផ្អែកតាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាលដែលនឹងមាន ឬ អាចមានឥទ្ធិពលជាសារវន្ត ទៅលើលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលបំណុលទាំងនោះដល់ការកំណត់។

នាការបរិច្ឆេទរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ មិនមាននូវ៖

ក) ការដាក់បន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុន សម្រាប់ដាក់បញ្ចាំ ឬ ការធានាសម្រាប់បុគ្គលណាម្នាក់ឡើយចាប់តាំងពីដំណាច់ឆ្នាំមក។

ខ) បំណុលយថាភាពណាមួយ ដែលកើតឡើងចំពោះក្រុមហ៊ុនចាប់តាំងពីដំណាច់ឆ្នាំមកលើកលែងតែអ្វីដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការប្រែប្រួលនៃកាលៈទេសៈ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយ ដែលមិនបាន ឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍នេះ ឬ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនឹងបណ្តាលឱ្យចំនួនទឹកប្រាក់ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះមានភាពមិនត្រឹមត្រូវនោះទេ។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តពីទំព័រមុន)

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានទទួលខុសត្រូវដើម្បីអះអាងថា របាយការណ៍ហិរញ្ញវត្ថុផ្តល់នូវទិដ្ឋភាពពិត និង ត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងលទ្ធផលហិរញ្ញវត្ថុ ហើយនិង លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា CIFRSs ជាមួយការពន្យារពេលលើការអនុវត្តនៃ CIFRS 17 កិច្ចសន្យាធានា រ៉ាប់រង និង CIFRS 9 ឧបករណ៍ហិរញ្ញវត្ថុ (ហៅកាត់ថា “CIFRSs ជាមួយការពន្យារពេលអនុវត្ត CIFRS 17 និង CIFRS 9) ស្របតាមសេចក្តីជូនដំណឹងរបស់និយ័តករគណនេយ្យ និងសវនកម្មដែលអនុញ្ញាតឱ្យពន្យារ ពេលលើការអនុវត្តស្តង់ដារទាំងនេះ (សូមមើលកំណត់សម្គាល់លេខ២.២)។ ក្រុមប្រឹក្សាភិបាលត្រូវពិនិត្យនូវ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដោយគណៈគ្រប់គ្រង ដែលត្រូវបានតម្រូវឱ្យ៖

- អនុម័តគោលនយោបាយគណនេយ្យសមស្រប ដែលត្រូវបានគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មាន ដ៏សមហេតុផល និងប្រុងប្រយ័ត្ន ហើយបន្ទាប់មកត្រូវអនុវត្តគោលនយោបាយនេះជាប្រចាំ
- អនុលោមតាមលក្ខខណ្ឌតម្រូវរបស់ CIFRSs ជាមួយនឹងការពន្យារពេលអនុវត្ត CIFRS 17 និង CIFRS 9 ហើយប្រសិនបើមានគម្លាតនៃការអនុវត្តណាមួយ ដើម្បីជាប្រយោជន៍នៃបទបង្ហាញដោយនូវភាពពិត និងត្រឹមត្រូវ ត្រូវប្រាកដថាវាត្រូវបានបង្ហាញយ៉ាងត្រឹមត្រូវ ពន្យល់ និងកំណត់ចំនួននៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ។
- រក្សាកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លុះត្រាតែមាន ភាពមិនសមរម្យក្នុងការសន្មតថា ក្រុមហ៊ុននឹងបន្តប្រតិបត្តិការនាពេលអនាគតដែលអាចរំពឹងទុកបាន និង
- កំណត់គោលការណ៍រួមសម្រាប់ក្រុមហ៊ុន ផ្តល់សច្ចាប័នលើការសម្រេចចិត្ត និងសកម្មភាពទាំងអស់ ដោយអ្នកគ្រប់គ្រងដែលមានឥទ្ធិពលជាសារវន្តដល់ប្រតិបត្តិការ និងការអនុវត្តរបស់ក្រុមហ៊ុន ហើយ ធានាថាពួកគេត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រងជា អ្នកទទួលខុសត្រូវក្នុងការធានាថា បញ្ជីគណនេយ្យ ដែលមានភាពសមស្រប ត្រូវបាន រក្សាទុកដែលលាតត្រដាងអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឱ្យបានត្រឹមត្រូវសមហេតុផលគ្រប់ពេល វេលា និងធានាថាបញ្ជីគណនេយ្យទាំងនោះ គោរពតាមប្រព័ន្ធគណនេយ្យកំពុងប្រើ។ គណៈគ្រប់គ្រងក៏មាន ទំនួលខុសត្រូវក្នុងការការពារទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ដោយហេតុដូច្នេះហើយ គណៈគ្រប់គ្រងត្រូវមាន ការចាត់វិធានការសមហេតុផលសម្រាប់ការទប់ស្កាត់ និងការរកឃើញការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗទៀត។

ក្រុមប្រឹក្សាភិបាលបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌតម្រូវចាំបាច់ទាំងនេះ ដូចដែលបានបញ្ជាក់ ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី



(លេខចុះបញ្ជី ០០០៣៦៥១៩)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណែងថ្មី)

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាមមាត្រា 226 នៃ ច្បាប់ស្តីពីសហគ្រាស ពាណិជ្ជកម្ម

យើងខ្ញុំ Tran Trung Tinh និង Nguyen Huy Trung ដែលជាតំណាងឲ្យក្រុមប្រឹក្សាភិបាល សូមបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៃលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់កាលបរិច្ឆេទ បញ្ចប់ ដោយអនុលោមតាម CIFRSs ជាមួយនឹងការពន្យារពេលអនុវត្ត CIFRS 17 និង CIFRS 9 អនុលោមតាម ច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធទៅនឹងវិស័យធានារ៉ាប់រង។

តំណាងឲ្យក្រុមប្រឹក្សាភិបាល៖

 _____ Tran Trung Tinh ប្រធានក្រុមប្រឹក្សាភិបាល	 _____ Nguyen Huy Trung នាយកប្រតិបត្តិ	
---	---	---

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦



Shape the future
with confidence

លេខយោង៖ 60877599/69537185

Ernst & Young (Cambodia) Ltd.
5th Floor, Emerald Building
64 Preah Norodom Boulevard
Corner Street 178, Sangkat Chey Chumneah
Khan Daun Penh, Phnom Penh, Cambodia

Tel: +855 23 860 450/451
Email: eykoc@kh.ey.com
Website: ey.com/en_kh

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះ៖ ភាគទុនិក នៃក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងរបាយការណ៍លទ្ធផលពេញលេញ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដោយរួមទាំងព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយទាំងនេះ ផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”) ជាមួយនឹងការពន្យារពេលអនុវត្ត CIFRS 17 កិច្ចសន្យាធានារ៉ាប់រង និង CIFRS 9 ឧបករណ៍ហិរញ្ញវត្ថុ (ហៅកាត់ថា “CIFRSជាមួយនឹងការពន្យារពេលអនុវត្ត CIFRS 17 និង CIFRS 9”) ស្របតាមសេចក្តីជូនដំណឹងរបស់និយ័តករគណនេយ្យ និងសវនកម្ម ដែលអនុញ្ញាតឱ្យពន្យារពេលក្នុងការអនុវត្តស្តង់ដារទាំងនេះ។

មូលដ្ឋាននៃមតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្ម នៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាមស្តង់ដារទាំងនោះ ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែកនៃការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុន ដោយអនុលោមតាមប្រកាសស្តីពីក្រមសីលធម៌វិជ្ជាជីវៈសម្រាប់គណនេយ្យករជំនាញ និងសវនករប្រតិបត្តិ ដែលសមស្របចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៃសហគ្រាសដែលទទួលខុសត្រូវជាសាធារណៈ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃកម្ពុជា ជាមួយតម្រូវការផ្នែកសីលធម៌ដែលពាក់ព័ន្ធនឹងការងារសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុនៃសហគ្រាសដែលទទួលខុសត្រូវជាសាធារណៈនៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញនូវទទួលខុសត្រូវខាងសីលធម៌របស់យើងខ្ញុំ ដោយស្របតាមតម្រូវការទាំងនេះផងដែរ។ យើងខ្ញុំជឿជាក់ថាការស្តង់ដារសវនកម្មដែលយើងខ្ញុំទទួលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្របដើម្បីផ្តល់ជាមូលដ្ឋានក្នុងការផ្តល់មតិយោបល់របស់យើងខ្ញុំ។



Shape the future
with confidence

ការសន្មត់ដ៏សំខាន់

យើងខ្ញុំ សូមទាញចំណាប់អារម្មណ៍ទៅកំណត់សម្គាល់លេខ 4.1 នៃរបាយការណ៍ហិរញ្ញវត្ថុដែលរៀបរាប់ពីការណែនាំលើការពន្យារពេលអនុវត្ត CIFRS 17 និង CIFRS 9 ។ មតិយោបល់របស់យើងខ្ញុំមិនត្រូវបានកែប្រែចំពោះបញ្ហានេះទេ។

ព័ត៌មានផ្សេងទៀតពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ព័ត៌មានផ្សេងទៀតដែលទទួលបាន នាការបរិច្ឆេទរបាយការណ៍សវនករ មានព័ត៌មានទូទៅអំពីក្រុមហ៊ុននិងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល។ គណៈគ្រប់គ្រងមានទំនួលខុសត្រូវ ចំពោះព័ត៌មានផ្សេងៗនេះ។

មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុពុំគ្របដណ្តប់លើព័ត៌មានផ្សេងៗនេះទេ ហើយយើងខ្ញុំក៏មិនបង្ហាញក្នុងទម្រង់ណាមួយនៃសេចក្តីសន្និដ្ឋានបែបធានាអះអាងទៅលើព័ត៌មានផ្សេងៗនេះដែរ។

ទាក់ទិននឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺការអានព័ត៌មានផ្សេងៗនេះ ហើយពិចារណាថា តើព័ត៌មានផ្សេងៗនេះ មានភាពខុសគ្នាជាសារវន្ត ឬទេ ជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬ ចំណេះដឹងរបស់យើងខ្ញុំដែលទទួលបាននៅក្នុងការធ្វើសវនកម្ម ឬ ថា តើព័ត៌មានផ្សេងៗនេះមាន កំហុសឆ្គងជាសារវន្ត ឬទេ ដោយផ្អែកលើការងារដែលបានអនុវត្ត ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្ត លើព័ត៌មានផ្សេងៗនេះ យើងខ្ញុំតម្រូវឱ្យរាយការណ៍តាមភាពជាក់ស្តែង។ យើងខ្ញុំពុំមានហេតុការណ៍អ្វីដែលត្រូវរាយការណ៍ចំពោះព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកទទួលបន្ទុកអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវដោយអនុលោមតាម CIFRSs ជាមួយនឹងការពន្យារពេលអនុវត្ត CIFRS 17 និង CIFRS 9 ហើយទទួលខុសត្រូវផងដែរចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានសារៈប្រយោជន៍ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្ត បណ្តាលមកពីការភ្លេចបង្គំ ឬ ការភាន់ច្រឡំ។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃ លទ្ធភាពនិរន្តរភាពអាជីវកម្មរបស់ក្រុមហ៊ុន និងធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហាទាំងឡាយណាដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មតាមវិធានគណនេយ្យរបស់ក្រុមហ៊ុន លើកលែងតែក្នុងករណីគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនមានបំណងរំលាយក្រុមហ៊ុន ឬ បញ្ឈប់ដំណើរការប្រតិបត្តិការក្រុមហ៊ុន ឬ ក៏គ្មានមធ្យោបាយជាក់លាក់ណាមួយទៀតក្រៅពីនេះ។

អ្នកទទួលបន្ទុកលើអភិបាលកិច្ចមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើដំណើរនៃ ការរាយការណ៍អំពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។



Shape the future
with confidence

ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថាការងារសវនកម្មដែលប្រព្រឹត្តទៅដោយអនុលោមតាម CISAs តែងតែរកឃើញកំហុសឆ្គងជាសារវន្ត ដែលមាននោះទេ។ កំហុសឆ្គងអាចកើតចេញពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងទាំងអស់នោះ (តែមួយ ឬ បញ្ចូលគ្នាជាមួយ) អាចមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយផ្អែកលើមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”) យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ បង្កើត និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ហើយប្រមូលភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ និងសមស្របសម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំមានកម្រិតខ្ពស់ជាងហានិភ័យ ដែលមិនអាចរកឃើញកំហុសឆ្គង ដែលបណ្តាលមកពីការកាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិត ការបន្លំ ការលុបចេញដោយចេតនា ការរាយការណ៍មិនត្រឹមត្រូវ ឬ មិនគោរពតាមប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃការគ្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋានទៅលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្ម តាមវិធានគណនេយ្យដោយគណៈគ្រប់គ្រង និងតាមរយៈភស្តុតាងសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋាន ថាគ្រាន់តែមាននៃភាពមិនប្រាកដប្រជា ជាសារវន្ត ទាក់ទងនឹងព្រឹត្តិការណ៍ ឬ កាលៈទេសៈទាំងឡាយណាដែលនាំឱ្យមានការសង្ស័យជាសារវន្ត ទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្ត យើងខ្ញុំតម្រូវឱ្យទាញចំណាប់អារម្មណ៍ ក្នុងរបាយការណ៍សវនករលើកំណត់សម្គាល់ពាក់ព័ន្ធដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬ ប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់ថ្ងៃចេញរបាយការណ៍សវនករ។ តែទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬ កាលៈទេសៈនាពេលអនាគត ក៏អាចបង្កឱ្យក្រុមហ៊ុន មិនអាចបន្តនិរន្តរភាពរបស់អាជីវកម្មបានផងដែរ។



Shape the future
with confidence

ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

- វាយតម្លៃការដាក់បង្ហាញ ទម្រង់ និងមាតិកាទាំងស្រុងនៃរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថា តើរបាយការណ៍ហិរញ្ញវត្ថុ គំណាងឱ្យប្រតិបត្តិការណ៍ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋានដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

យើងខ្ញុំបានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុក នៃការងារសវនកម្ម និងរបកគំហើញសំខាន់ៗ ដោយរួមបញ្ចូលផងដែរនូវកង្វះខាតសំខាន់ៗទៅលើប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងដែលយើងខ្ញុំរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។



Partner

អ៊ិនស៊ូ អ៊ិន យ៉ាង (ខេមបូឌា)
ក្រុមហ៊ុនគណនេយ្យករជំនាញ
សវនករប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

		កំណត់ សម្គាល់		2025		2024	
				ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
ទ្រព្យសកម្ម							
ប្រាក់តម្កល់តាមច្បាប់	5			700,000	2,809,100	700,000	2,817,500
ទ្រព្យ និងបរិក្ខារ	6			5,563	22,324	14,243	57,328
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	7			183,274	735,479	35,578	143,201
ធានារ៉ាប់រងត្រូវទទួល	8			747,648	3,000,312	205,432	826,864
ទ្រព្យសកម្មធានារ៉ាប់រងបន្ត	9			5,242,125	21,036,648	4,702,841	18,928,935
ចំណាយពន្យារ	15.1			131,944	529,491	136,660	550,057
ទ្រព្យសកម្មផ្សេងៗ	10			623,038	2,500,251	743,721	2,993,477
ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី	11			8,642,987	34,684,307	8,527,247	34,322,169
សាច់ប្រាក់និងសាច់ប្រាក់សមមូល	12			866,573	3,477,557	1,234,401	4,968,464
ទ្រព្យសកម្មសរុប				17,143,152	68,795,469	16,300,123	65,607,995
មូលធន និងបំណុល							
មូលធន							
ដើមទុន	13			7,000,000	28,000,000	7,000,000	28,000,000
ទុនបម្រុង	13			139,150	555,354	139,150	555,354
ប្រាក់ចំណេញរក្សាទុក				1,982,413	8,047,813	1,790,619	7,278,528
លម្អៀងពីការប្តូររូបិយប័ណ្ណ				-	1,664	-	108,438
មូលធនសរុប				9,121,563	36,604,831	8,929,769	35,942,320
បំណុល							
បំណុលកិច្ចសន្យាធានារ៉ាប់រង	14			3,692,818	14,819,279	3,784,581	15,232,939
ចំណូលពន្យារ	15.2			359,142	1,441,235	360,943	1,452,796
ធានារ៉ាប់រងត្រូវបង់	16			3,026,579	12,145,662	2,418,657	9,735,094
បំណុលភតិសន្យា	7			185,778	745,527	41,487	166,985
ពន្ធលើប្រាក់ចំណូលត្រូវបង់	22			63,115	253,283	64,580	259,935
បំណុលផ្សេងទៀត	17			694,157	2,785,652	700,106	2,817,926
បំណុលសរុប				8,021,589	32,190,638	7,370,354	29,665,675
មូលធន និង បំណុលសរុប				17,143,152	68,795,469	16,300,123	65,607,995

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយព័ត៌មាន ដល់ទី 28 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

របាយការណ៍លទ្ធផលពេញលេញ

សម្រាប់កាលបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	2025		2024	
		ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
បុព្វលាភដុល	18	7,400,578	29,683,718	8,270,012	33,667,219
បុព្វលាភដែលបានផ្ទេរទៅឱ្យអ្នកធានារ៉ាប់រងបន្ត	18	(6,531,483)	(26,197,778)	(7,144,372)	(29,084,738)
បម្រែបម្រួលក្នុងសំវិធានធនសម្រាប់ បុព្វលាភមិនទាន់ទទួលស្គាល់	14.3	59,639	239,212	253,366	1,031,453
ចំណូលបុព្វលាភសុទ្ធ		928,734	3,725,152	1,379,006	5,613,934
ចំណូលកម្រៃជើងសារ	15.2	1,004,686	4,029,796	976,842	3,976,724
ការប្រាក់ និងចំណូលផ្សេងៗ	19	547,501	2,196,027	568,298	2,313,541
ចំណូលផ្សេងៗ		1,552,187	6,225,823	1,545,140	6,290,265
ចំណូលសរុប		2,480,921	9,950,975	2,924,146	11,904,199
សំណងដុលដែលបានទូទាត់	18	(2,304,716)	(9,244,216)	(1,390,133)	(5,659,231)
សំណងដែលបានផ្ទេរទៅអ្នកធានារ៉ាប់រងបន្ត	18	2,070,704	8,305,594	985,177	4,010,656
បម្រែបម្រួលនៃបំណុលកិច្ចសន្យាធានារ៉ាប់រង ផ្សេងៗ	18	(143,870)	(577,063)	(270,515)	(1,101,267)
បម្រែបម្រួលនៃបំណុលកិច្ចសន្យាធានារ៉ាប់រង ផ្សេងៗដែលផ្ទេរទៅអ្នកធានារ៉ាប់រងបន្ត	18	91,395	366,585	253,696	1,032,796
សំណងសុទ្ធ		(286,487)	(1,149,100)	(421,775)	(1,717,046)
ចំណាយកម្រៃជើងសារ	15.1	(151,415)	(607,326)	(257,427)	(1,047,985)
ចំណាយធានារ៉ាប់រងផ្សេងៗ	20	(717,105)	(2,876,308)	(789,670)	(3,214,747)
ចំណាយទូទៅ និងរដ្ឋបាល	21	(1,068,955)	(4,287,579)	(1,072,470)	(4,366,025)
ចំណាយកម្រៃជើងសារ និងចំណាយផ្សេងៗ សរុប		(1,937,475)	(7,771,213)	(2,119,567)	(8,628,757)
សំណង កម្រៃជើងសារ និងចំណាយផ្សេងៗ សរុប		(2,223,962)	(8,920,313)	(2,541,342)	(10,345,803)
ប្រាក់ចំណេញមុនបង់ពន្ធ		256,959	1,030,662	382,804	1,558,396
ចំណាយពន្ធលើប្រាក់ចំណូល	22	(65,165)	(261,377)	(93,529)	(380,757)
ប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ		191,794	769,285	289,275	1,177,639
លម្អៀងពីការបកប្រែរូបិយប័ណ្ណ		-	(106,774)	-	(573,437)
ប្រាក់ចំណេញពេញលេញសរុបសម្រាប់កាលបរិច្ឆេទ		191,794	662,511	289,275	604,202

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយព័ត៌មាន ដល់ទី 28 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

របាយការណ៍ប្រែប្រួលក្នុងមូលធន

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	ដើមទុន (កំណត់សម្គាល់លេខ 13)		ប្រាក់បម្រុង (កំណត់សម្គាល់លេខ 13)		ប្រាក់ចំណេញរក្សាទុក (កំណត់សម្គាល់លេខ 13)		លម្អៀងបង្ក ពីការបកប្រែ រូបិយប័ណ្ណ	សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	7,000,000	28,000,000	139,150	555,354	1,790,619	7,278,528	108,438	8,929,769	35,942,320
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	191,794	769,285	-	191,794	769,285
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	-	(106,774)	-	(106,774)
ចំណូលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ	-	-	-	-	191,794	769,285	(106,774)	191,794	662,511
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	7,000,000	28,000,000	139,150	555,354	1,982,413	8,047,813	1,664	9,121,563	36,604,831
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	7,000,000	28,000,000	139,150	555,354	2,196,344	8,898,264	681,875	9,335,494	38,135,493
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	289,275	1,177,639	-	289,275	1,177,639
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	-	(573,437)	-	(573,437)
ចំណូលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ	-	-	-	-	289,275	1,177,639	(573,437)	289,275	604,202
ភាគលាភបានបង់នៅក្នុងគ្រា	-	-	-	-	(695,000)	(2,797,375)	-	(695,000)	(2,797,375)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	7,000,000	28,000,000	139,150	555,354	1,790,619	7,278,528	108,438	8,929,769	35,942,320

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីទី១ ដល់ទី 28 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	2025		2024	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
សកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញមុនបង់ពន្ធ		256,959	1,030,662	382,804	1,558,396
និយ័តកម្មលើ៖					
ចំណូលការប្រាក់	19	(547,432)	(2,195,750)	(568,180)	(2,313,061)
សំវិធានធន (បញ្ជ្រាស) សម្រាប់ បុព្វលាភដែលត្រូវទទួល	21	1,275	5,113	(1,151)	(4,686)
ការប្រាក់នៃបំណុលភតិសន្យា	7	9,243	37,074	8,064	32,829
ពន្ធប្រមូលបានពីក្រុមហ៊ុនធានា រ៉ាប់រងបន្ត	22	337,721	1,354,598	354,091	1,441,504
រំលស់ទ្រព្យ និងបរិក្ខារ					
និងសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	6,21	81,031	325,011	90,661	369,081
ចំណាយរំលស់នៃចំណូលពន្យារនិង ចំណាយពន្យារ		2,915	11,692	13,314	54,201
ប្រាក់ចំណេញប្រតិបត្តិការមុនបម្រែបម្រួលនៃទុនបង្វិល		141,711	568,400	279,603	1,138,264
គំហាយ (កំណើន) នៃ៖					
ធានារ៉ាប់រងត្រូវទទួល		(561,608)	(2,252,069)	112,357	457,405
ទ្រព្យសកម្មធានារ៉ាប់រងបន្ត		(539,284)	(2,163,068)	(618,047)	(2,516,069)
ទ្រព្យសកម្មផ្សេងៗ		111,659	447,864	(101,460)	(413,044)
កំណើន (គំហាយ) នៃ៖					
បំណុលកិច្ចសន្យាធានារ៉ាប់រង		(91,763)	(368,061)	324,230	1,319,940
ធានារ៉ាប់រងត្រូវទូទាត់		626,039	2,511,042	207,683	845,477
បំណុលផ្សេងៗ		(5,950)	(23,861)	163,900	667,237
សាច់ប្រាក់ (ប្រើប្រាស់ក្នុង) ទទួលបានពីប្រតិបត្តិការ		(319,196)	(1,280,292)	368,266	1,499,210
ការប្រាក់ទទួលបាន		556,456	2,231,946	571,102	2,324,956
ការប្រាក់លើភតិសន្យាដែលបានបង់	7	(9,243)	(37,074)	(8,064)	(32,829)
ពន្ធលើប្រាក់ចំណូលដែលបានបង់	22	(404,350)	(1,621,852)	(422,786)	(1,721,162)
សាច់ប្រាក់សុទ្ធ (ប្រើប្រាស់ក្នុង) ទទួលបានពីសកម្មភាពប្រតិបត្តិការ		(176,333)	(707,272)	508,518	2,070,175

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

របាយការណ៍លំហូរសាច់ប្រាក់ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	2025		2024	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
សកម្មភាពវិនិយោគ					
ការទិញនៃប្រាក់បញ្ញើមានកាលកំណត់					
រយៈពេលខ្លី		(8,642,987)	(34,667,021)	(8,527,247)	(34,714,423)
ប្រាក់បញ្ញើមានកាលកំណត់					
រយៈពេលខ្លីដល់កាលកំណត់		8,527,247	34,202,788	8,321,732	33,877,771
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង					
សកម្មភាពវិនិយោគ		(115,740)	(464,233)	(205,515)	(836,652)
សកម្មភាពហិរញ្ញប្បទាន					
ភាគលាភបានទូទាត់	13	-	-	(695,000)	(2,829,345)
ការទូទាត់ផ្នែកនៃប្រាក់ដើម នៃបំណុល					
ភតិសន្យា	7	(75,755)	(303,853)	(76,241)	(310,377)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង					
សកម្មភាពហិរញ្ញប្បទាន		(75,755)	(303,853)	(771,241)	(3,139,722)
គំហោលសាច់ប្រាក់ និង					
សាច់ប្រាក់សមមូល សុទ្ធ		(367,828)	(1,475,358)	(468,238)	(1,906,199)
សាច់ប្រាក់និងសាច់ប្រាក់សមមូល					
នាដើមការិយបរិច្ឆេទ		1,234,401	4,968,464	1,702,639	6,955,280
លម្អៀងពីការបកប្រែរូបិយប័ណ្ណ		-	(15,549)	-	(80,617)
សាច់ប្រាក់សុទ្ធ និងសាច់ប្រាក់សម					
មូលនាចុងការិយបរិច្ឆេទ	12	866,573	3,477,557	1,234,401	4,968,464

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីទី១ ដល់ទី 28 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

1. ព័ត៌មានទូទៅអំពីក្រុមហ៊ុន

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី (ហៅកាត់ថា ក្រុមហ៊ុន) ត្រូវបានចុះបញ្ជីជា ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត នៅព្រះរាជាណាចក្រកម្ពុជា ក្រោមលេខចុះបញ្ជី 00036519 នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥។ ក្រុមហ៊ុនចាប់ផ្តើមធ្វើប្រតិបត្តិការពាណិជ្ជកម្មនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៩។ បច្ចុប្បន្ននេះ ក្រុមហ៊ុនធ្វើប្រតិបត្តិការក្រោមអាជ្ញាប័ណ្ណថ្មីលេខ ០៣៥ ចេញដោយ និយ័តករធានារ៉ាប់រងកម្ពុជា ("IRC") ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ។

ក្រុមហ៊ុនត្រូវបានកាន់កាប់ដោយ Bank for Investment and Development of Vietnam Insurance Joint Stock Corporation. ("BIC") ចំនួន៥១% ក្រុមហ៊ុន ដោយមេន អាយលែន ឌីជឺឡបមេន ខមផេនី អិលធីឌី ចំនួន ២៩% ក្រុមហ៊ុន កាស៊ីមីច ខម អិលធីឌី ចំនួន១០% និងកញ្ញាប្រិច បូផង់ចំនួន១០%។ ក្រុមហ៊ុនមេចុងក្រោយរបស់ក្រុមហ៊ុនគឺ Bank for Investment and Development of Vietnam Plc ("BIDV") ដែលជាធនាគារមានអាជ្ញាប័ណ្ណ និងបានចុះបញ្ជីអាជីវកម្មនៅក្នុងប្រទេសវៀតណាម។

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺធ្វើអាជីវកម្មលើផ្នែកផ្តល់សេវាធានារ៉ាប់រងទូទៅនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ មិនមានការផ្លាស់ប្តូរណាមួយ ដែលគួរឱ្យកត់សម្គាល់ចំពោះសកម្មភាព អាជីវកម្មចម្បងរបស់ក្រុមហ៊ុនទេក្នុងការិយបរិច្ឆេទនេះ។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុន គឺនៅជាន់ទី ៨ អគារលេខ ៣៩៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង ១ ខណ្ឌកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនមាននិយោជិតចំនួន ៥១ នាក់ (២០២៤: ៥០នាក់)។

2. ព័ត៌មានពីគោលនយោបាយគណនេយ្យសំខាន់ៗ

2.1 មូលដ្ឋានក្នុងការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានថ្លៃដើមប្រវត្តិ សាស្ត្រ លើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែងតាមមូល ដ្ឋានតម្លៃសមស្រប។

ក្រុមហ៊ុនបង្ហាញរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនយ៉ាងទូលំទូលាយទៅតាមលំដាប់ នៃ សន្ទនីយភាព។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយតម្លៃសុទ្ធត្រូវបានកាត់កង ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ តែនៅពេលដែលមានសិទ្ធិក្នុង ការអនុវត្តស្របច្បាប់ដើម្បីកាត់កងចំនួនដែលត្រូវបានទទួលស្គាល់ និងនៅពេលដែលមានបំណង កាត់កងតាមមូលដ្ឋានតម្លៃសុទ្ធ ឬ ដើម្បីទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេល ដំណាលគ្នា។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. ព័ត៌មានពីគោលនយោបាយគណនេយ្យសំខាន់ៗ (តំបន់ព័រមុន)

2.2 របាយការណ៍នៃអនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”) ជាមួយនឹងការពន្យារពេលនៃការអនុវត្ត CIFRS 17 កិច្ចសន្យាធានារ៉ាប់រង និង CIFRS 9 ឧបករណ៍ហិរញ្ញវត្ថុ (ហៅកាត់ថា “CIFRSs ជាមួយនឹង ការពន្យារពេលអនុវត្ត CIFRS 17 និង CIFRS 9”) ស្របតាមសេចក្តីជូនដំណឹងរបស់និយ័តករ គណនេយ្យ និងសវនកម្ម អនុញ្ញាតក្នុងការពន្យារពេលអនុវត្តស្តង់ដារទាំងនេះ។ ដូច្នេះក្រុមហ៊ុនបាន អនុវត្ត CIFRS 4 កិច្ចសន្យា ធានារ៉ាប់រង នៅក្នុងកត់ត្រាគណនេយ្យសម្រាប់កិច្ចសន្យាធានារ៉ាប់រង និង CIAS 39 ឧបករណ៍ហិរញ្ញវត្ថុ ការទទួលស្គាល់ និងការវាស់វែង នៅក្នុងគណនេយ្យសម្រាប់ ឧបករណ៍ហិរញ្ញវត្ថុ (មើលកំណត់សម្គាល់លេខ 4.1)

2.3 ឆ្នាំសារពើពន្ធ និងការិយបរិច្ឆេទរៀបចំរបាយការណ៍

ឆ្នាំសារពើពន្ធរបស់ក្រុមហ៊ុនចាប់ផ្តើមនៅថ្ងៃទី១ ខែមករា និងបញ្ចប់ នៅថ្ងៃទី៣១ ខែធ្នូ។

2.4 រូបិយប័ណ្ណមុខងារ និងសម្រាប់ការបង្ហាញ

រូបិយប័ណ្ណជាតិ នៃព្រះរាជាណាចក្រកម្ពុជា គឺប្រាក់រៀល។ ក៏ប៉ុន្តែក្រុមហ៊ុនធ្វើប្រតិបត្តិការ និងកត់ ត្រាបញ្ជីគណនេយ្យរបស់ខ្លួន ដោយផ្អែកលើមូលដ្ឋានប្រាក់ដុល្លារអាមេរិក (“ដុល្លារអាមេរិក”) គណៈគ្រប់គ្រងក្រុមហ៊ុន បានកំណត់ដុល្លារអាមេរិក ជារូបិយប័ណ្ណសម្រាប់វាស់វែង និងឆ្លុះបញ្ចាំង ពីព័ត៌មានសេដ្ឋកិច្ច នៃព្រឹត្តិការណ៍សំខាន់ៗ និងស្ថានភាពរបស់ក្រុមហ៊ុន។

(i) រូបិយប័ណ្ណសម្រាប់ការបង្ហាញ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជារូបិយប័ណ្ណដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញរបស់ក្រុមហ៊ុន។ តម្លៃទាំងអស់ត្រូវបានបង្ក្រាបទៅដុល្លារ អាមេរិកដែលនៅជិតបំផុត លើកលែងតែមានការបង្ហាញផ្សេងទៀត។

(ii) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការក្នុងរូបិយប័ណ្ណផ្សេងក្រៅពីដុល្លារអាមេរិក ត្រូវបានបកប្រែទៅជាដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់បរទេសនៅកាលបរិច្ឆេទប្រតិបត្តិការនីមួយៗ។ ទ្រព្យសកម្ម និង បំណុលរូបិយវត្ថុ ដែលជារូបិយប័ណ្ណក្រៅពីដុល្លារអាមេរិក និងមានសមតុល្យនាការបរិច្ឆេទ ត្រូវបានបកប្រែតាមអត្រាចុងគ្រាជាប្រាក់ដុល្លារអាមេរិក។ លម្អៀងដែលកើតចេញពីការបកប្រែ រូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលពេញលេញ។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. ព័ត៌មានពីគោលនយោបាយគណនេយ្យសំខាន់ៗ (តំបន់ព័រមុន)

2.4 រូបិយប័ណ្ណមុខងារ និងសម្រាប់ការបង្ហាញ (តំបន់ព័រមុន)

(iii) ការបង្ហាញជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជារូបិយប័ណ្ណដុល្លារអាមេរិក។ ការបកប្រែពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀលត្រូវបានធ្វើឡើង ដើម្បីអនុលោមតាមតម្រូវការ នៃច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។ ទ្រព្យសកម្ម និងបំណុលត្រូវបានបកប្រែតាមអត្រាចុងគ្រានាកាលបរិច្ឆេទរបាយការណ៍ហើយគណនីដើមទុនត្រូវបានបកប្រែតាមអត្រាប្រវត្តិសាស្ត្រ។ ធាតុនៃរបាយការណ៍លទ្ធផលពេញលេញ និងរបាយការណ៍លំហូរសាច់ប្រាក់ ត្រូវបានបកប្រែទៅជាប្រាក់រៀលតាមអត្រាមធ្យមសម្រាប់ការិយបរិច្ឆេទ។ លម្អៀងកើតចេញពីការបកប្រែរូបិយប័ណ្ណត្រូវបានទទួលស្គាល់ជា “លម្អៀងពីការបកប្រែរូបិយប័ណ្ណ” នៅក្នុងលទ្ធផលពេញលេញផ្សេងៗ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់រៀលដោយផ្អែកលើអត្រាប្តូរប្រាក់ ដែលត្រូវអនុវត្តដូចខាងក្រោមក្នុង 1 ដុល្លារអាមេរិក៖

	2025	2024
អត្រាចុងគ្រា	4,013	4,025
អត្រាមធ្យម	4,011	4,071

2.5 ទ្រព្យ និងបរិក្ខារ

(i) ការវាស់វែង

ទ្រព្យ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើមដោយដកចេញរំលស់បង្គរ និងការខាតបង់អ៊ីមភែមិនប្រសិនបើមាន។ ថ្លៃដើមនៃទ្រព្យសកម្មរួមមានចំណាយលើការទិញ និងចំណាយផ្ទាល់ផ្សេងៗ ដើម្បីធ្វើឱ្យទ្រព្យសកម្មនោះអាចដំណើរការ និងទៅដល់ទីតាំងសម្រាប់ការប្រើប្រាស់។ តម្លៃពិតគណនេយ្យត្រូវបានត្រួតពិនិត្យឡើងវិញនៅរៀងរាល់កាលបរិច្ឆេទនីមួយៗ ដើម្បីវាយតម្លៃថាតើតម្លៃពិតគណនេយ្យនេះ ត្រូវបានគេកត់ត្រាលើសតម្លៃដែលអាចស្រង់មកវិញឬទេ ហើយប្រសិនបើតម្លៃពិតគណនេយ្យលើសពីតម្លៃដែលអាចស្រង់មកវិញ ទ្រព្យសកម្មនោះ នឹងត្រូវកត់ត្រាបន្ថយតាមតម្លៃដែលអាចស្រង់មកវិញតែប៉ុណ្ណោះ។

ចំណាយបន្តបន្ទាប់ផ្សេងៗ ត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យសកម្មនោះ ឬ ត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដាច់ដោយឡែក ក្នុងករណីដែលចំណាយបន្តបន្ទាប់នោះ បង្កឱ្យមានអត្ថប្រយោជន៍សេដ្ឋកិច្ចកើតឡើងក្នុងពេលអនាគត ហើយចំណាយនោះអាចកំណត់បានតាមតម្លៃដែលគួរជឿជាក់បាន។ រាល់ការចំណាយជួសជុល និងថែទាំផ្សេងៗត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលក្នុងអំឡុងពេលការិយបរិច្ឆេទហិរញ្ញវត្ថុដែលវាបានកើតឡើង។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. ព័ត៌មានពីគោលនយោបាយគណនេយ្យសំខាន់ៗ (តំបន់ព័រមុន)

2.5 ទ្រព្យ និងបរិក្ខារ (តំបន់ព័រមុន)

(ii) រំលស់

រំលស់ត្រូវបានចាត់ជាចំណាយនៅក្នុងរបាយការណ៍លទ្ធផលពេញលេញតាមវិធីសាស្ត្ររំលស់ ថេរលើការប៉ាន់ស្មានអាយុកាលប្រើប្រាស់ 5ឆ្នាំ ដែលអនុវត្តលើទ្រព្យ និងបរិក្ខារទាំងអស់។

(iii) ការឈប់ទទួលស្គាល់

នៅពេលដែលទ្រព្យសកម្មត្រូវបានលក់ ផ្ទៃដើម និងរំលស់បង្គររបស់ទ្រព្យសកម្មត្រូវបានដកចេញពីគណនីរបស់ក្រុមហ៊ុន ហើយលទ្ធផលចំណេញ ឬ ខាតពីការលក់ទ្រព្យសកម្មត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ប្រាក់ចំណេញ។ ការចំណេញ និងខាតលើការលក់ទ្រព្យសកម្មត្រូវបានកំណត់ដោយការប្រៀបធៀបចំណូលបានមកពីការលក់ និងតម្លៃយោង។ ការចំណេញ ឬ ខាតទាំងនេះត្រូវបានបញ្ចូលនៅក្នុងរបាយការណ៍លទ្ធផលពេញលេញ នៅពេលដែលទ្រព្យសកម្មដែលបានវាយតម្លៃឡើងវិញត្រូវបានលក់ តម្លៃដែលបានបញ្ចូលនៅក្នុងការលើសនៃការវាយតម្លៃឡើងវិញនេះ ត្រូវបានផ្ទេរទៅប្រាក់ចំណេញរក្សាទុក។

ទ្រព្យ និងបរិក្ខារ ដែលបានរំលស់ទាំងស្រុង ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតទាល់តែទ្រព្យ និងបរិក្ខារទាំងនោះត្រូវបានលក់ ឬ លុបចេញពីបញ្ជី។

2.6 អ៊ុយតិមនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ក្រុមហ៊ុន ធ្វើការវាយតម្លៃនៅចុងការិយបរិច្ឆេទរបាយការណ៍នីមួយៗថា តើមានភស្តុតាងបង្ហាញថា ទ្រព្យសកម្មអាច អ៊ុយតិមណាមកពីការអ៊ុយតិមតម្លៃដែរ ឬ ទេ។ ទ្រព្យសកម្ម ដែលមានអាយុកាល មិនកំណត់ដូចជា ដីដែលមិនមានការធ្វើរំលស់ គឺត្រូវធ្វើតេស្តជាទៀងរាល់ឆ្នាំចំពោះការអ៊ុយតិមនៃទ្រព្យសកម្ម។ ទ្រព្យសកម្ម ដែលអាចរំលស់ ត្រូវបានត្រួតពិនិត្យលើការអ៊ុយតិមតម្លៃដើម្បីកំណត់ថាមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរណា ដែលបង្ហាញថាតម្លៃយោងនៃទ្រព្យសកម្ម មិនអាចប្រមូលបានមកវិញ។ ការអ៊ុយតិមតម្លៃត្រូវបានទទួលស្គាល់តាមតម្លៃយោង ដែលលើសពីតម្លៃដែលអាចប្រមូលបាន។ តម្លៃដែលអាចប្រមូលមកវិញបាន គឺជាតម្លៃ នៃទ្រព្យសកម្មដែលខ្ពស់ជាងរវាង តម្លៃទីផ្សារដកចំណាយក្នុងការលក់ និងតម្លៃប្រើប្រាស់។ សម្រាប់គោលបំណង នៃការវាយតម្លៃលើអ៊ុយតិម នៃទ្រព្យសកម្មត្រូវបានដាក់ជាក្រុមនៅតាមទ្រព្យសកម្មដែលមានតម្លៃទាប នៃលំហូរសាច់ប្រាក់ដែលបានសម្គាល់ (Cash-generating unit)។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. ព័ត៌មានពីគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.7 ភតិសន្យា

ក្រុមហ៊ុន វាយតម្លៃនៅពេលចាប់ផ្តើមកិច្ចសន្យាថា តើកិច្ចសន្យាមាន ឬ ក៏មិនមានភតិសន្យា ប្រសិនបើក្រុមហ៊ុនមានសិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្ម ដែលបានកំណត់ក្នុងរយៈពេលមួយ ជាថ្នូរនឹងការដោះដូរ។

ក្រុមហ៊ុនដែលជាភតិក

ក្រុមហ៊ុន អនុវត្តនូវវិធីសាស្ត្រទទួលស្គាល់និងវាស់វែងតែមួយរាល់ភតិសន្យាទាំងអស់ លើកលែង តែការជួលរយៈពេលខ្លី និងការជួលទ្រព្យនៃសកម្មដែលមានតម្លៃទាប។ ក្រុមហ៊ុនទទួលស្គាល់ បំណុលភតិសន្យាដើម្បីទាត់ការជួល និងសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មដែលតំណាងឱ្យសិទ្ធិ ក្នុងការប្រើប្រាស់នៃទ្រព្យសកម្ម។

(i) សិទ្ធិប្រើប្រាស់នៃទ្រព្យសកម្ម

ក្រុមហ៊ុន ទទួលស្គាល់សិទ្ធិប្រើប្រាស់នៃទ្រព្យសកម្ម នៅកាលបរិច្ឆេទចាប់ផ្តើមនៃភតិសន្យា (ឧទាហរណ៍ កាលបរិច្ឆេទដែលទ្រព្យសកម្មអាចប្រើបាន)។ សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានគណនា ដោយតម្លៃដើម ដក រំលស់បង្គរ និងការខាតបង់ នៃឱនភាព តម្លៃ និងការ កែសម្រួលលើវិធានគណនាឡើងវិញ នៃបំណុលភតិសន្យា។ ថ្លៃដើម នៃសិទ្ធិក្នុងការប្រើប្រាស់ ទ្រព្យសកម្មរួមមាន ចំនួនទឹកប្រាក់ នៃបំណុលភតិសន្យា ដែលបានទទួលស្គាល់ ចំណាយ ផ្ទាល់ដំបូងដែលបានកើតឡើង និងការទូទាត់ភតិសន្យាឡើងក្នុង ឬ មុនកាលបរិច្ឆេទចាប់ ផ្តើម ដក ការលើកលែងនានា ដែលបានទទួល។ សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មត្រូវបាន រំលស់ដោយផ្អែកលើការរំលស់ថេរ នៃភតិសន្យា និងអាយុកាលប៉ាន់ស្មានលើទ្រព្យសកម្ម ដូចជា កន្លែងជួលដែលមានរយៈពេល 3 ឆ្នាំ។

ប្រសិនបើកម្មសិទ្ធិ នៃទ្រព្យសកម្មដែលបានជួល ផ្ទេរ ទៅឱ្យក្រុមហ៊ុននៅចុងការិយបរិច្ឆេទ បញ្ចប់នៃអាណត្តិភតិសន្យា ឬ ថ្លៃដើមត្រូវបានឆ្លុះបញ្ចាំងពីការអនុវត្តជម្រើសនៃការទិញ រំលស់ត្រូវបានគណនាដោយការប៉ាន់ប្រមាណអាយុកាលប៉ាន់ស្មាននៃទ្រព្យសកម្ម។ សិទ្ធិ ប្រើប្រាស់នៃទ្រព្យសកម្ម ក៏ត្រូវវាស់វែងអ៊ុយកែមិនដែរ។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. ព័ត៌មានពីគោលនយោបាយគណនេយ្យសំខាន់ៗ (តំបន់ព័រមុន)

2.7 ភតិសន្យា (តំបន់ព័រមុន)

(ii) បំណុលភតិសន្យា

នៅកាលបរិច្ឆេទចាប់ផ្តើមនៃភតិសន្យា ក្រុមហ៊ុនទទួលស្គាល់ការវាស់វែង នៃតម្លៃភតិសន្យា តាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យា ដែលត្រូវបានធ្វើឡើងក្នុងការិយបរិច្ឆេទដូចគ្នា។ ការទូទាត់ភតិសន្យារួមមាន ការទូទាត់ថេរ (រាប់បញ្ចូលទាំងធាតុនៃការទូទាត់ថេរ) ដកការលើកលែងនានា លើភតិសន្យាដែលទទួលបាន ការទូទាត់ភតិសន្យាអថេរ ដែលអាស្រ័យលើសន្ទស្សន៍ ឬ អត្រាមួយ និងតម្លៃដែលបានរំពឹងទុកត្រូវបានទូទាត់ក្រោមតម្លៃធានានៅសល់។ ការទូទាត់តម្លៃនៃភតិសន្យា ត្រូវបានបញ្ចូលទាំងតម្លៃ នៃជម្រើសការទិញ ដែលសមហេតុផល និងការបង់ប្រាក់ពិន័យសម្រាប់ការបញ្ចប់ភតិសន្យាដោយក្រុមហ៊ុន ប្រសិនបើមានជម្រើសផ្តល់ឱ្យក្នុងកិច្ចសន្យា។

ការទូទាត់ភតិសន្យាអថេរដែលមិនអាស្រ័យលើសន្ទស្សន៍ ឬ អត្រាមួយ ត្រូវបានទទួលស្គាល់ថាជាចំណាយ (លុះត្រាតែវាកើតឡើងចំពោះការផលិតសន្និធិ) ក្នុងរយៈពេលដែលព្រឹត្តិការណ៍ ឬ លក្ខខណ្ឌ ដែលបង្កឱ្យមានការទូទាត់កើតឡើង។

2.8 ឧបករណ៍ហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុ គឺជាកិច្ចសន្យាទាំងឡាយណាដែលធ្វើឱ្យមានការកើតឡើងនូវទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយ និងបំណុលហិរញ្ញវត្ថុ ឬ ឧបករណ៍មូលធនរបស់ក្រុមហ៊ុនមួយផ្សេងទៀត។

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ

ការទទួលស្គាល់ដំបូង និងការវាស់វែង

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការទទួលស្គាល់ដំបូងជាទ្រព្យសកម្មហិរញ្ញវត្ថុ តាមតម្លៃ FVPL ឥណទាន និងគណនីត្រូវទទួល ការវិនិយោគត្រូវបានកាន់កាប់ដល់កាលកំណត់ (“HTM”) ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានសម្រាប់លក់ (“AFS”) ឬក៏ជាកិច្ចសន្យានិស្សន្ទដែលត្រូវបានបង្កើតឡើងជាឧបករណ៍ការពារហានិភ័យមួយ ដែលមានប្រសិទ្ធភាពសមស្របមួយ។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបាន ទទួលស្គាល់ដំបូងក្នុងតម្លៃសមស្រប រួមបញ្ចូលទាំងការចំណាយប្រតិបត្តិការដោយផ្ទាល់ ដែលកើតឡើងដោយផ្ទាល់ពីការទិញទ្រព្យសកម្មហិរញ្ញវត្ថុក្នុងករណីវិនិយោគទុននោះមិនមែនជា FVPL។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. ព័ត៌មានពីគោលនយោបាយគណនេយ្យសំខាន់ៗ (តំបន់ទំព័រមុន)

2.8 ឧបករណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

ការទទួលស្គាល់ដំបូង និងការវាស់វែង (តំបន់ទំព័រមុន)

ការបែងចែកចំណាត់ថ្នាក់អាស្រ័យទៅលើគោលបំណងដែលការវិនិយោគ ដែលត្រូវបានទិញ ឬ បង្កើតឡើង។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់នៅ FVPL នៅពេលដែលយុទ្ធសាស្ត្រ ការវិនិយោគដែលបានកត់ត្រាបស់ក្រុមហ៊ុន គឺដើម្បីធ្វើការគ្រប់គ្រងលើការវិនិយោគហិរញ្ញវត្ថុ តាមមូលដ្ឋានតម្លៃសមស្រប ដោយសារតែមានការជាប់ពាក់ព័ន្ធនឹងបំណុលនោះ ក៏ត្រូវបាន គ្រប់គ្រងតាមមូលដ្ឋាននេះផងដែរ។ សម្រាប់ AFS និង HTM ត្រូវបានប្រើនៅពេល ដែល បំណុលពាក់ព័ន្ធ (រាប់បញ្ចូលទាំងមូលធនរបស់ម្ចាស់ភាគហ៊ុន) ត្រូវបានគ្រប់គ្រងនិង ឬ អនុវត្ត តាមថ្លៃដើមរំលស់។

ការទិញ ឬ លក់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលតម្រូវឱ្យមានការប្រគល់ទ្រព្យសកម្មក្នុងរយៈពេល កំណត់ដែលបង្កើតឡើងដោយបទបញ្ញត្តិឬអនុសញ្ញានៅក្នុងតម្លៃទីផ្សារ (ការធ្វើពាណិជ្ជកម្ម ទៀងទាត់) ត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទពាណិជ្ជកម្មដែលបានកើតឡើងពេល គឺ កាលបរិច្ឆេទដែលក្រុមហ៊ុនប្តេជ្ញាទិញ ឬ លក់ទ្រព្យសកម្មនោះ។

ការវាស់វែងជាបន្តបន្ទាប់

សម្រាប់គោលបំណងនៃការវាស់វែងជាបន្តបន្ទាប់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់ជាបួន ប្រភេទ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ តាមតម្លៃ FVPL
- ឥណទាន និងគណនីត្រូវទទួល
- ការវិនិយោគត្រូវបានកាន់កាប់ដល់កាលកំណត់ ("HTM")
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានសម្រាប់លក់ ("AFS")

ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួមមាន សាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើ មានកាលកំណត់រយៈពេលខ្លី គណនីធានារ៉ាប់រង និងគណនីធានារ៉ាប់រងបន្តត្រូវទទួល។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. ព័ត៌មានពីគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.8 ឧបករណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ (តពីទំព័រមុន)

ការឈប់ទទួលស្គាល់នៃទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ (ឬប្រសិនបើ ផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬផ្នែកនៃក្រុមទ្រព្យសកម្មហិរញ្ញវត្ថុ របស់ក្រុមហ៊ុនដែលស្រដៀងគ្នា) ត្រូវបានឈប់ទទួលស្គាល់នៅពេលដែល៖

- សិទ្ធិទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មបានផុតកំណត់ ឬ
- ក្រុមហ៊ុនបានផ្ទេរសិទ្ធិរបស់ខ្លួន ក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្ម ឬបានសន្មតថាកាតព្វកិច្ចដែលត្រូវបង់ លើការទទួលបានលំហូរសាច់ប្រាក់ក្នុងតម្លៃពេញដោយគ្មានការពន្យារជាសារវន្តដល់ភាគីទីបីក្រោមការរៀបចំ “ឆ្លងកាត់” និងមួយក្នុងចំណោម
(ក) ក្រុមហ៊ុនបានផ្ទេរនូវរាល់ហានិភ័យនិងផលប្រយោជន៍នៃទ្រព្យសកម្មទាំងស្រុង ឬ
(ខ) ក្រុមហ៊ុនមិនបានផ្ទេរ ឬរក្សាទុកហានិភ័យ និងផលប្រយោជន៍នៃទ្រព្យសកម្ម ប៉ុន្តែក្រុមហ៊ុនបានផ្ទេរការគ្រប់គ្រងនៃទ្រព្យសកម្មនោះ។

នៅពេលដែលក្រុមហ៊ុនបានផ្ទេរសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្ម ឬ ស្ថិតក្រោមកិច្ចព្រមព្រៀង “Pass-through” ហើយមិនបានផ្ទេរ ឬ រក្សាទុកនូវរាល់ហានិភ័យ និងផលប្រយោជន៍នៃទ្រព្យសកម្មទាំងអស់ណាមួយ រួមទាំងមិនបានផ្ទេរការគ្រប់គ្រង នៃទ្រព្យសកម្មនោះ ទ្រព្យសកម្មនោះនឹងត្រូវបានទទួលស្គាល់ នៅពេលក្រុមហ៊ុនបន្តប្រើប្រាស់ នៃទ្រព្យសកម្មនោះ។ ក្នុងករណីនេះ ក្រុមហ៊ុនក៏បានទទួលស្គាល់នូវបំណុលដែលពាក់ព័ន្ធដងដែរ។ ទ្រព្យសកម្មដែលបានផ្ទេរ និងបំណុលពាក់ព័ន្ធ ត្រូវបានវាស់វែងតាមមូលដ្ឋានដែលឆ្លុះបញ្ចាំងពីសិទ្ធិនិងកាតព្វកិច្ចដែលក្រុមហ៊ុនត្រូវរក្សាទុក។

ការបន្តការប្រើប្រាស់ដែលនឹងធ្វើឱ្យទម្រង់ នៃការធានាលើទ្រព្យសកម្មដែលបានផ្ទេរ ត្រូវបានវាស់វែងតាមតម្លៃទាបជាងរវាងតម្លៃយោងនៃទ្រព្យសកម្ម និងតម្លៃប៉ាន់ស្មានអតិបរមា ដែលក្រុមហ៊ុនអាចនឹងតម្រូវឱ្យសង។

អ៊ីមតែមិនតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុនវាយតម្លៃ នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ថា តើមានភស្តុតាងជាក់ស្តែង ដែលអាចឱ្យទ្រព្យសកម្មហិរញ្ញវត្ថុ ឬ ក្រុមទ្រព្យសកម្មហិរញ្ញវត្ថុកើតមានអ៊ីមតែមិនឬទេ។ ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ ក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើអ៊ីមតែមិន ប្រសិនបើមានភស្តុតាងជាក់លាក់អំពីអ៊ីមតែមិន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍មួយ ឬ ព្រឹត្តិការណ៍ច្រើនបានកើតឡើងចាប់តាំងពីការទទួលស្គាល់ដំបូងលើទ្រព្យសកម្ម (ព្រឹត្តិការណ៍ ដែលការខាតបង់បានកើតឡើង) ហើយព្រឹត្តិការណ៍ខាតបង់នោះមានផលប៉ះពាល់ដល់លំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មានទុកលើទ្រព្យសកម្មហិរញ្ញវត្ថុមួយ ឬក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលអាចប៉ាន់ស្មាន។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. ព័ត៌មានពីគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.8 ឧបករណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ (តពីទំព័រមុន)

អ៊ីមតែមិនតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ (តពីទំព័រមុន)

ភស្តុតាង នៃអ៊ីមតែមិនអាចមានការរួមបញ្ចូល នៃការចង្អុលបង្ហាញថា កូនបំណុល ឬ ក្រុមនៃ កូនបំណុលកំពុងតែជួបប្រទះនូវបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ ការដែលគ្មានលទ្ធភាពសង ឬការ ខកខានការបង់ប្រាក់ ឬ ការទូទាត់ប្រាក់ដើម ភាគរយប្រហាក់ប្រហែលដែលពួកគេនឹង ឈានដល់ស្ថានភាពក្ស័យធន ឬ ការរៀបចំឡើងវិញនូវហិរញ្ញវត្ថុផ្សេងៗ និងទិន្នន័យដែលអាច សង្កេតបាន រួចបង្ហាញថាមានការថយចុះដែលអាចវាស់វែងបាននៃ លំហូរសាច់ប្រាក់នាពេល អនាគត ការផ្លាស់ប្តូរបំណុលហួសកាលកំណត់ ឬស្ថានភាពសេដ្ឋកិច្ចមានទំនាក់ទំនងនឹងការ ដែលគ្មានលទ្ធភាពសង។

តម្លៃយោងនៃទ្រព្យសកម្ម ត្រូវបានកាត់បន្ថយតាមរយៈការប្រើប្រាស់គណនីសំវិធានធន អ៊ីមតែមិន ហើយការខាតបង់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលពេញលេញ។ ចំណូលការប្រាក់ (ត្រូវបានកាត់ត្រាជាចំណូលវិនិយោគនៅក្នុងរបាយការណ៍លទ្ធផលពេញ លេញ) នៅតែបន្តការកាត់ត្រាបង្គរ លើតម្លៃយោងដែលបានថយចុះ ហើយត្រូវបានបង្គរដោយ ប្រើអត្រាការប្រាក់ដែលធ្លាប់បានធ្វើអប្បបរមា លើលំហូរសាច់ប្រាក់នាពេលអនាគត សម្រាប់ គោលបំណងវាស់វែងពីការខាតបង់លើអ៊ីមតែមិន។ ឥណទានរួមជាមួយនឹងគណនីសំវិធាន ធនអ៊ីមតែមិន ត្រូវបានលុបចោលនៅពេលដែលមិនមានលទ្ធភាពពិត នៃការស្រោចស្រង់ ឡើងវិញនាពេលអនាគត ហើយរាល់ទ្រព្យបញ្ចាំត្រូវបានទទួលស្គាល់ ឬ ត្រូវបានផ្ទេរទៅឱ្យ ក្រុមហ៊ុន។ ប្រសិនបើ ក្នុងឆ្នាំបន្តបន្ទាប់ចំនួននៃការខាតបង់នៃអ៊ីមតែមិនដែលបានប៉ាន់ស្មាន កើនឡើង ឬថយចុះដោយសារ តែមានព្រឹត្តិការណ៍កើតឡើងបន្ទាប់ពីអ៊ីមតែមិនត្រូវបាន ទទួលស្គាល់ ការខាតបង់អ៊ីមតែមិនដែលបានទទួលស្គាល់ពីមុនត្រូវបានកើនឡើង ឬ ថយចុះ ដោយសារតែការធ្វើនិយ័តកម្មនៃគណនីសំវិធានធន។ ប្រសិនបើការលុបចោលនោះអាចស្រង់ យកមកវិញនៅពេលក្រោយ ការស្រង់បានមកវិញ គឺត្រូវបានកាត់ត្រាជាឥណទានទៅក្នុង ចំណាយហិរញ្ញវត្ថុនៃរបាយការណ៍លទ្ធផលពេញលេញ។

ការទទួលស្គាល់ និង ការវាស់វែងដំបូង

បំណុលហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់នៅការទទួលស្គាល់ដំបូង ជាបំណុលហិរញ្ញវត្ថុនៅ FVPL ឥណទាននិងប្រាក់កម្ចី គណនីត្រូវសង ឬ កិច្ចសន្យានិស្សន្ទដែលត្រូវបានបង្កើតឡើងជា ឧបករណ៍ការពារហានិភ័យ ដែលមានប្រសិទ្ធភាពសមស្របមួយ។ រាល់បំណុល ទាំងអស់ត្រូវ បានទទួលស្គាល់តម្លៃដំបូងនៅតម្លៃសមស្រប ហើយនិងនៅក្នុងករណីនៃឥណទាននិងប្រាក់កម្ចី និងគណនីធានារ៉ាប់រងត្រូវទូទាត់ ថ្លៃដើមប្រតិបត្តិការសុទ្ធដោយផ្ទាល់។

បំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួមមានគណនីធានារ៉ាប់រងត្រូវទូទាត់ និងបំណុលភតិសន្យា។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. ព័ត៌មានពីគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.8 ឧបករណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

(iii) បំណុលហិរញ្ញវត្ថុ (តពីទំព័រមុន)

ការឈប់ទទួលស្គាល់នៃបំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុ ត្រូវបានឈប់ទទួលស្គាល់នៅពេលដែលកាតព្វកិច្ចស្ថិតក្រោមបំណុល ត្រូវបានរំសាយ ឬ លុបចោលឬផុតកំណត់។ នៅពេលដែលបំណុលហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយអ្នកផ្តល់ប្រាក់កម្ចីដូចគ្នាលើលក្ខខណ្ឌខុសគ្នា ឬ លក្ខខណ្ឌនៃបំណុលដែលមានស្រាប់ត្រូវបានកែប្រែ ហើយការផ្លាស់ប្តូរ ឬការកែប្រែទាំងនេះ ត្រូវបានចាត់ទុកថាជាការឈប់ទទួលស្គាល់នៃបំណុលដើម និងការទទួលស្គាល់បំណុលថ្មី និងភាពខុសគ្នានៃតម្លៃយោង ត្រូវបានទទួលស្គាល់របាយការណ៍លទ្ធផលពេញលេញ។

2.9 ធានារ៉ាប់រងត្រូវទទួល

ធានារ៉ាប់រងត្រូវទទួល ត្រូវបានទទួលស្គាល់នៅពេលដល់កាលកំណត់ និងត្រូវបានវាស់វែងលើការទទួលស្គាល់ដំបូងតាមតម្លៃសមស្រប នៃគណនីត្រូវទទួល។ បន្ទាប់ពីការទទួលស្គាល់ដំបូង ធានារ៉ាប់រងត្រូវទទួលត្រូវបានវាស់វែងដោយវិធីវិស័យស្មើគ្នា។ តម្លៃយោង នៃធានារ៉ាប់រងត្រូវទទួលត្រូវបានត្រួតពិនិត្យឡើងវិញ ដើម្បីរកអ៊ុយនីតេនៃពេលវេលាដែលព្រឹត្តិការណ៍ ឬ កាលៈទេសៈណាមួយដែលបង្ហាញថាតម្លៃយោងនឹងមិនអាចត្រូវទទួលបានមកវិញ ហើយការអ៊ុយនីតេនៃតម្លៃត្រូវបានកាត់ត្រាក្នុងរបាយការណ៍លទ្ធផលពេញលេញ។ បំណែកនៃការខាតបង់លើអ៊ុយនីតេបានបូកបញ្ចូលទៅបុព្វលាភធានារ៉ាប់រងបន្ត ដែលទទួលស្គាល់ជាការទទួលបានមកវិញនូវការខាតបង់ពីដៃគូធានារ៉ាប់រងបន្ត។

2.10 ការធានារ៉ាប់រងបន្តផ្ទេរទៅដៃគូធានារ៉ាប់រងបន្ត

ក្រុមហ៊ុនបានផ្ទេរហានិភ័យលើការធានារ៉ាប់រង នៅក្នុងអាជីវកម្មធម្មតាសម្រាប់អាជីវកម្មទាំងអស់របស់ក្រុមហ៊ុន។ ទ្រព្យសកម្មធានារ៉ាប់រងបន្តតំណាងឱ្យសមតុល្យដល់កាលកំណត់ពីក្រុមហ៊ុនធានារ៉ាប់រងបន្ត។ ចំនួនដែលអាចប្រមូលបានពីក្រុមហ៊ុនធានារ៉ាប់រងបន្ត ត្រូវបានប៉ាន់ប្រមាណស្របតាមលក្ខណៈសំវិធានធន នៃការទាមទារសំណង ឬ សំណងដែលបានទូទាត់ដែលពាក់ព័ន្ធនឹងគោលការណ៍ធានារ៉ាប់រងបន្ត និងយោងតាមកិច្ចសន្យាធានារ៉ាប់រងបន្តដែលពាក់ព័ន្ធ។

ទ្រព្យសកម្មធានារ៉ាប់រងបន្ត ត្រូវបានត្រួតពិនិត្យឡើងវិញសម្រាប់អ៊ុយនីតេនៃកាលបរិច្ឆេទរបាយការណ៍នីមួយៗ ឬ ញឹកញាប់ជាងនេះនៅពេលដែលការបង្ហាញពីអ៊ុយនីតេកើតឡើងក្នុងអំឡុងពេលការិយបរិច្ឆេទនៃរបាយការណ៍។ អ៊ុយនីតេកើតឡើងនៅពេលដែលមានភស្តុតាងពិតប្រាកដ ដែលជាលទ្ធផលនៃព្រឹត្តិការណ៍ ដែលបានកើតឡើងបន្ទាប់ពីការទទួលស្គាល់ដំបូង នៃទ្រព្យសកម្មធានារ៉ាប់រងបន្ត ដែលក្រុមហ៊ុនអាចនឹងមិនទទួលបាននូវតម្លៃ ដែលនៅសល់ដល់កាលកំណត់ក្រោមលក្ខខណ្ឌនៃកិច្ចសន្យានិងព្រឹត្តិការណ៍ដែលអាចវាស់វែងបានមានផលប៉ះពាល់ដល់បរិមាណនៃតម្លៃ ដែលក្រុមហ៊ុននឹងទទួលបានពីអ្នកធានារ៉ាប់រងបន្ត។ ការខាតបង់នៃអ៊ុយនីតេត្រូវបានកាត់ត្រានៅក្នុងរបាយការណ៍លទ្ធផលពេញលេញ។

ការរៀបចំផ្ទេរធានារ៉ាប់រងបន្ត មិនធ្វើ ឱ្យក្រុមហ៊ុនកាត់បន្ថយនូវកាតព្វកិច្ចរបស់ខ្លួនចំពោះអ្នកកាន់គោលនយោបាយធានារ៉ាប់រងទេ។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. ព័ត៌មានពីគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.11 សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់នៅក្នុងដៃ គណនីចរន្ត និងគណនីសន្សំ ជាមួយធនាគារក្នុងស្រុក។

សាច់ប្រាក់សមមូលរួមមានបញ្ញើមានកាលកំណត់រយៈពេលខ្លី និងការវិនិយោគផ្សេងទៀតដែល ងាយបំប្លែងជាសាច់ប្រាក់ ជាមួយនឹងរយៈពេល៣ខែ ឬ តិចជាងនេះ។

2.12 បំណុលផ្សេងៗ

បំណុលផ្សេងៗ ត្រូវបានកំណត់នៅថ្លៃដើម។

2.13 លទ្ធផលនៃធានារ៉ាប់រងទូទៅ

លទ្ធផលនៃការធានារ៉ាប់រងទូទៅ ត្រូវបានកំណត់តាមចំណាត់ថ្នាក់ផលិតផលនីមួយៗ បន្ទាប់ពីគិត បញ្ចូលនូវ ធានារ៉ាប់រងបន្ត កម្រៃជើងសារ បុព្វលាភមិនទាន់ទទួលស្គាល់ និងសំណងដែលបាន កើតឡើង។

លទ្ធផលនៃការធានារ៉ាប់រងទូទៅ ត្រូវបានកំណត់តាមចំណាត់ថ្នាក់ផលិតផលនីមួយៗ។

(i) ចំណូលបុព្វលាភ

ចំណូលពីបុព្វលាភត្រូវបានទទួលស្គាល់ចាប់ពីកាលបរិច្ឆេទ នៃហានិភ័យកើតឡើង។ ក្នុង ព្រឹត្តិការណ៍ ដែលមានលក្ខខណ្ឌនៅមិនទាន់សម្រេច មុនពេលចេញកិច្ចសន្យាធានារ៉ាប់រង ចំណូលបុព្វលាភត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទ នៃការបោះផ្សាយកិច្ចសន្យាធានារ៉ាប់ រង។ ការបង្វិលសងនៃបុព្វលាភ និងនិយ័តកម្ម ត្រូវបានទទួលស្គាល់នៅពេលដែលតម្លៃត្រូវ បានព្រមព្រៀងគ្នាជាមួយម្ចាស់ក្រុមហ៊ុនធានារ៉ាប់រង និងធ្វើការអនុម័តនិងវិនិច្ឆ័យពីអ្នកធានា រ៉ាប់រងបន្ត។ ជារៀងរាល់ឆ្នាំ គណៈគ្រប់គ្រងវាយតម្លៃនូវតម្រូវការ និងលទ្ធភាពអាចទៅរួចក្នុង ការទទួលស្គាល់ទ្រព្យសកម្ម ឬបំណុលដែលទាក់ទងទៅនឹងការបង្វិលសង និងការធ្វើ និយ័តកម្ម ដោយផ្អែកលើស្ថានភាពនាការបរិច្ឆេទរបាយការណ៍។

(ii) កិច្ចសន្យាបំណុលធានារ៉ាប់រង

កិច្ចសន្យាបំណុលធានារ៉ាប់រងត្រូវបានទទួលស្គាល់ នៅពេលចុះកិច្ចសន្យា និងបុព្វលាភត្រូវ បានគិតថ្លៃ។ បំណុលទាំងអស់នេះរួមមាននូវសំវិធានធនសម្រាប់បុព្វលាភមិនទាន់ទទួល ស្គាល់ និងសំវិធានធនសម្រាប់ប្រាក់សំណងដែលមិនទាន់ទូទាត់។

(iii) បុព្វលាភបម្រុងមិនទាន់ទទួលស្គាល់

បុព្វលាភបម្រុងមិនទាន់ទទួលស្គាល់ គឺជាចំណែកនៃបុព្វលាភសុទ្ធ នៃគោលនយោបាយធានា រ៉ាប់រង ដែលទាក់ទងនឹងកាលកំណត់មិនទាន់ដល់ពេលកំណត់ នាចុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលត្រូវបានប្រើប្រាស់វិធីសាស្ត្រ 1/365 (pro-rata)។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី៣)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. ព័ត៌មានពីគោលនយោបាយគណនេយ្យសំខាន់ៗ (តំបន់ទី៣)

2.13 លទ្ធផលនៃធានារ៉ាប់រងទូទៅ (តំបន់ទី៣)

(iv) ថ្លៃដើមនៃការទិញដែលត្រូវបានពន្យារ ("DAC")

ថ្លៃដើមផ្ទាល់ និងប្រយោលដែលកើតឡើងក្នុងអំឡុងកាលបរិច្ឆេទ នៃរបាយការណ៍ ហិរញ្ញវត្ថុ ដែលកើតចេញពីការទិញ ឬ ការធ្វើឡើងជាថ្មីនៃកិច្ចសន្យាធានារ៉ាប់រងត្រូវបានពន្យារ រហូតដល់ថ្លៃដើមទាំងនោះ អាចប្រមូលមកវិញបាន នៃបុព្វលាភនាពេលអនាគតពីកិច្ចសន្យា ធានារ៉ាប់រង។ រាល់ថ្លៃដើមផ្សេងៗទាំងអស់ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលវាបាន កើតឡើង។

(iv) ថ្លៃដើមនៃការទិញដែលត្រូវបានពន្យារ ("DAC") (តំបន់ទី៣)

បន្ទាប់ពីការទទួលស្គាល់លើកដំបូង ថ្លៃដើមទាំងនេះត្រូវបានរំលស់ តាមពេលវេលា នៃគោល ការណ៍ដើមដែលផ្តល់នូវប្រាក់ចំណូល។ ការរំលស់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ ចំណេញ ឬ ខាត។

ថ្លៃដើមដែលបានពន្យារសម្រាប់អ្នកធានារ៉ាប់រងបន្ត ត្រូវបានរំលស់ដូចគ្នាទៅនឹងរំលស់ទ្រព្យ សកម្មជាមូលដ្ឋានហើយត្រូវបានកាត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬ ខាត។

ការត្រួតពិនិត្យអ៊ីមតិមិនត្រូវបានអនុវត្តរៀងរាល់កាលបរិច្ឆេទរបាយការណ៍នីមួយៗ ឬ ញឹក ញាប់ជាងនេះ នៅពេលដែលការកើតឡើងនៃអ៊ីមតិមិនត្រូវបានបង្ហាញ។ នៅពេលដែល បរិមាណនៃតម្លៃដែលអាចប្រមូលមកវិញ តិចជាងតម្លៃយោង ការខាតបង់នៃអ៊ីមតិមិនត្រូវបាន ទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬ ខាត។ DAC ក៏ត្រូវបានពិចារណាផងដែរនៅក្នុង ការធ្វើតេស្តភាពគ្រប់គ្រាន់នៃបំណុល សម្រាប់កាលបរិច្ឆេទគណនេយ្យនីមួយៗ។

DAC ត្រូវបានគេលែងទទួលស្គាល់នៅពេលដែលកិច្ចសន្យា ដែលពាក់ព័ន្ធត្រូវបានទូទាត់ ឬ លក់ចោល។

(v) ប្រាក់បម្រុងដែលមានហានិភ័យដែលមិនទាន់ផុតកំណត់

នៅកាលបរិច្ឆេទនៃរបាយការណ៍នីមួយៗ ក្រុមហ៊ុនពិនិត្យមើលហានិភ័យ ដែលមិនទាន់ផុត កំណត់ និងតេស្តភាពគ្រប់គ្រាន់នៃបំណុល ត្រូវបានអនុវត្តដើម្បីកំណត់ថា តើមានការទាមទារ សំណងលើសពីការរំពឹងទុក និងថ្លៃដើមនៃការទិញដែលត្រូវបានពន្យារ លើសពីបុព្វលាភ រ៉ាប់រងមិនទាន់ទទួលស្គាល់។ ការគណនានេះប្រើការប៉ាន់ស្មានបច្ចុប្បន្ន នៃលំហូរសាច់ប្រាក់ ពេលអនាគតតាមកិច្ចសន្យា (រួមទាំងអត្រាការខាតបង់នាពេលបច្ចុប្បន្ន) បន្ទាប់ពីបានគិតពី ផលចំណេញនៃការវិនិយោគ ដែលរំពឹងថានឹងកើតឡើងលើទ្រព្យសកម្ម ដែលពាក់ព័ន្ធនឹង សំវិធានធនធានារ៉ាប់រងបច្ចេកទេសទូទៅ។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. ព័ត៌មានពីគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.13 លទ្ធផលនៃធានារ៉ាប់រងទូទៅ (តពីទំព័រមុន)

(v) ប្រាក់បម្រុងដែលមានហានិភ័យដែលមិនទាន់ផុតកំណត់ (តពីទំព័រមុន)

ប្រសិនបើ ការប៉ាន់ប្រមាណទាំងនេះបង្ហាញថា តម្លៃពិតយោងនៃបុព្វលាភធានារ៉ាប់រងមិនទាន់ទទួលស្គាល់ ដកថ្លៃដើមនៃការទិញ ដែលត្រូវបានពន្យារមិនមានភាពគ្រប់គ្រាន់ ឱនភាពនេះត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬ ខាតដោយបង្កើតសំវិធានធនសម្រាប់ភាពគ្រប់គ្រាន់នៃការបំណុល។

(vi) ប្រាក់ទុនបម្រុងលើសំណងមិនទាន់ទូទាត់

ទុនបម្រុងលើសំណងមិនទាន់ទូទាត់ ត្រូវបានធ្វើឡើងសម្រាប់ថ្លៃដើមប៉ាន់ស្មាន ទៅលើការទាមទារសំណងដែលបានរាយការណ៍ទាំងអស់ ប៉ុន្តែមិនទាន់ទូទាត់ និងសម្រាប់សំណងដែលបានកើតឡើងប៉ុន្តែមិនទាន់បានរាយការណ៍ (“IBNR”) គិតត្រឹមកាលបរិច្ឆេទនៃតារាងតុល្យការតម្លៃសុទ្ធ ដែលរំពឹងថានឹងទទួលបានមកវិញពីអ្នកធានារ៉ាប់រងបន្ត ដោយប្រើប្រាស់ព័ត៌មានច្បាស់បំផុតដែលមាន។

ការប៉ាន់ស្មានសំវិធានធនលើសំណង ដែលមិនទាន់បានទូទាត់ ទាក់ទងនឹងការព្យាករណ៍តាមបទពិសោធន៍ សំណងនាពេលអនាគតរបស់ក្រុមហ៊ុន ដោយផ្អែកតាមបទពិសោធន៍សំណងបច្ចុប្បន្ន។ រាល់ការព្យាករណ៍ទាំងអស់ មានធាតុមិនច្បាស់លាស់ ដូចនេះការព្យាករណ៍សម្រាប់បទពិសោធន៍សំណងនាពេលអនាគត អាចខុសពីសំណងជាក់ស្តែងដែលបានកើតឡើងដោយសារតែកម្រិតនៃភាពមិនច្បាស់លាស់ត្រូវបានរួមបញ្ចូលទៅក្នុងបទពិសោធន៍សំណងនាពេលអនាគតដោយផ្អែកតាមបទពិសោធន៍សំណងពីមុនមក។

ភាពមិនប្រាកដទាំងនេះ កើតឡើងដោយសារតែបម្រែបម្រួលហានិភ័យមូលដ្ឋាន បម្រែបម្រួលការរីករាលដាលនៃហានិភ័យ ពេលវេលា និងបរិមាណនៃការសងសំណងក៏ដូចជាភាពមិនប្រាកដប្រជាក្នុងការព្យាករណ៍និងមូលដ្ឋានសន្មត។

vii) បុព្វលាភធានារ៉ាប់រងបន្តផ្ទេរចេញ

បុព្វលាភធានារ៉ាប់រងបន្តផ្ទេរចេញ ត្រូវបានទទួលស្គាល់ដោយអនុលោមតាមកិច្ចព្រមព្រៀងធានារ៉ាប់រងបន្ត ដោយផ្អែកលើការទទួលបានការបញ្ជាក់ពីអ្នកធានារ៉ាប់រងបន្ត និងតាមបែបបទមួយដែលស៊ីសង្វាក់គ្នាជាមួយការកត់ត្រាគណនេយ្យសម្រាប់ចំណូលបុព្វលាភ។ បុព្វលាភត្រូវបានផ្ទេរសម្រាប់ធានារ៉ាប់រងបន្តមិនមែនជាផ្នែក ត្រូវបានចាត់ទុកជាការចំណាយស្របតាមគំរូនៃការធានារ៉ាប់រងបន្តដែលបានទទួល។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. ព័ត៌មានពីគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.13 លទ្ធផលនៃធានារ៉ាប់រងទូទៅ (តពីទំព័រមុន)

(viii) ធានារ៉ាប់រងបន្តដែលត្រូវបានសន្មត់

ក្រុមហ៊ុនក៏សន្មត់នូវហានិភ័យធានារ៉ាប់រងបន្តនៅក្នុងដំណើរការអាជីវកម្មធម្មតា សម្រាប់កិច្ចសន្យាធានារ៉ាប់រងមិនមែនអាយុជីវិតដែលអាចអនុវត្តបាន។ បុព្វលាភ និងការទាមទារសំណងលើការសន្មត់ធានារ៉ាប់រងបន្ត ត្រូវបានទទួលស្គាល់ជាចំណូលឬចំណាយតាមរបៀបនៃការធានារ៉ាប់រង ប្រសិនបើធានារ៉ាប់រងបន្តត្រូវបានចាត់ទុកថាជាអាជីវកម្មផ្ទាល់ ដោយការចាត់ចំណាត់ថ្នាក់ផលិតផលនៃអាជីវកម្មធានារ៉ាប់រងបន្ត។ បំណុលនៃការធានារ៉ាប់រងបន្តបង្ហាញពីសមតុល្យដោយសារក្រុមហ៊ុនធានារ៉ាប់រង។ បរិមាណគណនីត្រូវទូទាត់ត្រូវបានធ្វើការប៉ាន់ស្មាន តាមលក្ខណៈដូចគ្នានៃកិច្ចសន្យាធានារ៉ាប់រងដែលពាក់ព័ន្ធ។

ទ្រព្យសកម្ម ឬ បំណុលធានារ៉ាប់រងបន្ត នឹងត្រូវបានឈប់ទទួលស្គាល់នៅពេលសិទ្ធិនៃកិច្ចសន្យាត្រូវបានបញ្ចប់ ឬ ផុតកំណត់ ឬ នៅពេលកិច្ចសន្យាត្រូវបានផ្ទេរទៅឱ្យភាគីផ្សេងទៀត។

2.14 អត្ថប្រយោជន៍ សំណង និងការទទួលស្គាល់ចំណាយ

អត្ថប្រយោជន៍ និងការទាមទារសំណងដុល

ការទាមទារសំណងធានារ៉ាប់រងទូទៅ រួមមានការទាមទារទាំងអស់ ដែលបានកើតឡើងក្នុងឆ្នាំទោះបីបានការរាយការណ៍ ឬ មិនបានការរាយការណ៍ ទាក់ទងនឹងការទាមទារសំណងខាងក្នុង និងខាងក្រៅ ដោយផ្ទាល់ដែលជាប់ពាក់ព័ន្ធនឹងដំណើរការនិងការទូទាត់សំណង ការដកតម្លៃកាកសំណល់ និងការប្រមូលមកវិញបានផ្សេងៗ និងការធ្វើនិយ័តកម្មផ្សេងៗលើសំណងមិនទាន់សងពីឆ្នាំមុន។

សំណងធានារ៉ាប់រងបន្ត

សំណងធានារ៉ាប់រងបន្ត ត្រូវបានទទួលស្គាល់នៅពេលដែលការទាមទារសំណងធានារ៉ាប់រងដុលដែលទាក់ទងត្រូវបានទទួលស្គាល់ ស្របតាមលក្ខខណ្ឌ នៃកិច្ចសន្យាដែលពាក់ព័ន្ធ។

2.15 ចំណូល និងចំណាយការប្រាក់

ចំណូល និងចំណាយការប្រាក់ ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញឬខាត តាមដែលចំណូលនិងចំណាយការប្រាក់នោះបង្ក និងត្រូវបានធ្វើការគណនាដោយប្រើវិធីសាស្ត្រ EIR។

2.16 ចំណាយរដ្ឋបាល និងចំណាយធានារ៉ាប់រងផ្សេងៗ

ការចំណាយទាក់ទងនឹងសកម្មភាពលក់ ដូចជាថ្លៃដើមសម្រាប់អ្នកលក់ធានារ៉ាប់រង ការជ្រើសរើសការបណ្តុះបណ្តាល និងការគ្រប់គ្រងភ្នាក់ងារធានារ៉ាប់រង ប្រាក់រង្វាន់សម្រាប់ភ្នាក់ងារធានារ៉ាប់រងថ្លៃដើមជួលការិយាល័យសម្រាប់ភ្នាក់ងារលក់ ឬ ភ្នាក់ងារធានារ៉ាប់រង និងថ្លៃដើមលើការផ្សាយពាណិជ្ជកម្មផ្សេងៗ ត្រូវបានកត់ត្រាក្នុងចំណាយធានារ៉ាប់រង ជំនួសឱ្យចំណាយរដ្ឋបាល។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. ព័ត៌មានពីគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

2.17 ពន្ធលើប្រាក់ចំណូល

ពន្ធលើប្រាក់ចំណូលក្នុងគ្រា

ពន្ធបច្ចុប្បន្នលើទ្រព្យសកម្ម និងបំណុលសម្រាប់ពេលបច្ចុប្បន្ន ត្រូវបានវាស់វែងនូវតម្លៃដែលបានរំពឹងទុកថានឹងប្រមូលមកវិញបាន ឬ ទូទាត់ជូនអាជ្ញាធរពន្ធដារ។ អត្រាពន្ធ និងច្បាប់ពន្ធដែលត្រូវបានប្រើដើម្បីគណនាបរិមាណតម្លៃទាំងនេះ គឺជាអត្រាដែលត្រូវបានអនុម័ត ឬ ត្រូវបានអនុម័តយ៉ាងខ្លាំងក្នុងកំឡុងពេលរាយការណ៍។

ពន្ធពន្យារជាប្រាក់ចំណូល

ពន្ធពន្យារជាប្រាក់ចំណូល ត្រូវបានគណនាតាមវិធីសាស្ត្របំណុល នៅលើភាពខុសគ្នាជាបណ្តោះអាសន្ន រវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល ហើយតម្លៃយោងរបស់ពួកវា គឺសម្រាប់គោលបំណងរាយការណ៍របាយការណ៍ហិរញ្ញវត្ថុនៅការិយបរិច្ឆេទរាយការណ៍បញ្ចប់។

ពន្ធពន្យារជាប្រាក់ចំណូល ជាបំណុល ត្រូវទទួលស្គាល់សម្រាប់ភាពខុសគ្នាបណ្តោះអាសន្នតាមពន្ធដារទាំងអស់ លើកលែងតែពន្ធពន្យារលើប្រាក់ចំណូលជាបំណុលកើតឡើងពីការទទួលស្គាល់ដំបូងនៃទ្រព្យសកម្ម ឬ បំណុល ក្នុងប្រតិបត្តិការដែលនឹងមានឥទ្ធិពលដល់ប្រាក់ចំណេញតាមគណនេយ្យ ឬ ចំណេញ ឬ ខាតតាមពន្ធដារ។

ពន្ធពន្យារលើប្រាក់ចំណូលជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់រាល់ការកាត់ចេញនូវភាពខុសគ្នាបណ្តោះអាសន្នទាំងអស់ តម្លៃយោងនៃឥណទានពន្ធមិនបានប្រើប្រាស់ និងពន្ធខាតមិនបានប្រើប្រាស់ រហូតដល់ទំនងជាប្រាក់ចំណេញជាប់ពន្ធ នឹងអាចកាត់កងជាមួយភាពខុសគ្នាបណ្តោះអាសន្ន និងឥណទានពន្ធមិនបានប្រើប្រាស់ និងការខាតពន្ធដែលមិនបានប្រើប្រាស់នោះដែលអាចនឹងប្រើប្រាស់បាន លើកលែងតែនៅពេលដែលពន្ធពន្យារលើប្រាក់ចំណូល ជាទ្រព្យសកម្ម ទាក់ទងនឹងភាពខុសគ្នាជាបណ្តោះអាសន្ន នៃការជាប់ពន្ធនោះ កើតឡើងពីការទទួលស្គាល់នាគ្រាដំបូងនៃទ្រព្យសកម្ម ឬ បំណុលនៃប្រតិបត្តិការមួយ នៅពេលដែលប្រតិបត្តិការនោះនឹងមានឥទ្ធិពលដល់ប្រាក់ចំណេញតាមវិធីសាស្ត្រគណនេយ្យ និងប្រាក់ចំណេញ ឬ ខាតសម្រាប់ពន្ធ។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. ព័ត៌មានពីគោលនយោបាយគណនេយ្យសំខាន់ៗ (តំបន់ព័រមុន)

2.18 អត្ថប្រយោជន៍និយោជិត

ប្រាក់កម្រៃ ប្រាក់បៀវត្ស ការទូទាត់ប្រាក់អតីតភាពការងារ ប្រាក់រង្វាន់ និងការផ្តល់របបសន្តិសុខសង្គម ត្រូវបានទទួលស្គាល់ជាចំណាយក្នុងរបាយការណ៍លទ្ធផលពេញលេញ ដែលសេវាទាក់ទងត្រូវបានផ្តល់ដោយនិយោជិត។

ការប៉ាន់ស្មានតម្លៃនៃការទូទាត់លើប្រាក់អតីតភាពការងារ ត្រូវបានទទួលស្គាល់នៅក្រោមបំណុលផ្សេងៗ។

2.19 សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍តុល្យការ នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចតាមផ្លូវច្បាប់ ដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយវាទំនងជានឹងមានលំហូរចេញ នៃផលប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធន ត្រូវបានកំណត់ដោយធ្វើអប្បបរមាលើលំហូរចេញនៃសាច់ប្រាក់នាពេលអនាគតដែលបានរំពឹងទុក តាមអត្រាកំណត់ពន្ធមុន ដែលនឹងឆ្លុះបញ្ចាំងពីការវាយតម្លៃតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃ តម្លៃពេលវេលានៃសាច់ប្រាក់ និងសមស្រប ចំពោះហានិភ័យកាតព្វកិច្ចបំណុល។

2.20 សម្ព័ន្ធហ្ម័តិ

ភាគីមួយមានភាពជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនដោយផ្ទាល់ ឬ ដោយប្រយោលតាមរយៈអន្តរការីមួយ ឬ ច្រើន មានលទ្ធភាពក្នុងការគ្រប់គ្រងភាគីផ្សេងទៀត ឬ មានផលប៉ះពាល់ជាសារវន្តទៅលើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ឬ ប្រតិបត្តិការរបស់ភាគីផ្សេងទៀត។ ភាគីមួយដែលមានភាពជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន ប្រសិនបើភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រង ការគ្រប់គ្រងរួមគ្នា ឬ ទទួលបានផលប៉ះពាល់ជាសារវន្ត ពីក្រុមហ៊ុន ឬ ភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងទូទៅពីក្រុមហ៊ុននោះ ឬមានឥទ្ធិពលជាសារវន្ត លើក្រុមហ៊ុនមួយនោះ។ ភាគីពាក់ព័ន្ធអាចជាបុគ្គល ឬ នីតិបុគ្គល។

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ភាគីត្រូវបានចាត់ទុកថាជាភាគីពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រសិនបើក្រុមហ៊ុនមានសមត្ថភាពត្រួតពិនិត្យដោយផ្ទាល់ ឬដោយប្រយោល ឬមានឥទ្ធិពលលើភាគីនោះក្នុងការសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬផ្ទុយមកវិញ ឬក្នុងករណីដែលក្រុមហ៊ុន និងភាគីនោះស្ថិតនៅក្រោមការត្រួតពិនិត្យរួមគ្នា ឬស្ថិតក្រោមឥទ្ធិពលរួមគ្នា។ ភាគីពាក់ព័ន្ធអាចជាបុគ្គល ឬអង្គភាពផ្សេងៗ។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំនិញ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. ព័ត៌មានពីគោលនយោបាយគណនេយ្យសំខាន់ៗ (តំបន់ទំនិញ)

2.20 សម្ព័ន្ធហ្នាគ័ (តំបន់ទំនិញ)

ក្រុមហ៊ុន មានទំនាក់ទំនងភាគីពាក់ព័ន្ធជាមួយនឹង ភាគទុនិកសំខាន់ៗ សហការី និងគណៈគ្រប់គ្រងសំខាន់ៗ ដូចខាងក្រោម៖

សម្ព័ន្ធហ្នាគ័

ទំនាក់ទំនង

Bank for Investment and Development of
Vietnam Insurance Joint Stock Corporation.
“BIC”

ក្រុមហ៊ុនមេ

ដោយមេន អាយលែន ឌីជីថលកេរ្តិ៍មេន ឧបជេនី អិលធីឌី

ភាគទុនិក

កាស៊ីមីច ឧប អិលធីឌី

ភាគទុនិក

ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី
គណៈគ្រប់គ្រងសំខាន់ៗ (អភិបាល និងគណៈគ្រប់គ្រង)

ក្រុមហ៊ុនសម្ព័ន្ធ

គណៈគ្រប់គ្រងសំខាន់ៗគឺជាបុគ្គលទាំងឡាយណា ដែលមានសិទ្ធិ និងការទទួលខុសត្រូវ ចំពោះការធ្វើផែនការ ការដឹកនាំ និងការត្រួតពិនិត្យ លើសកម្មភាពរបស់ក្រុមហ៊ុន ដោយផ្ទាល់ ឬ ដោយប្រយោល។ គណៈគ្រប់គ្រងសំខាន់ៗរួមមាន នាយកប្រតិបត្តិ, នាយកប្រតិបត្តិរង និងនាយកទាំងអស់របស់ក្រុមហ៊ុន។

2.21 ដើមទុន

(i) ការចាត់ថ្នាក់

ភាគហ៊ុនធម្មតាដែលមានសិទ្ធិគ្រប់គ្រាន់ ក្នុងការទទួលភាគលាភ ត្រូវបានចាត់ថ្នាក់ ជាមូលធន។
ការបែងចែកនៃភាគលាភទៅម្ចាស់ភាគហ៊ុន ត្រូវបានកត់ត្រាផ្ទាល់ទៅក្នុងមូលធន។

(ii) ការចាត់ថ្នាក់ (តំបន់ទំនិញ)

ភាគហ៊ុនធម្មតាដែលមានសិទ្ធិគ្រប់គ្រាន់ ក្នុងការទទួលភាគលាភ ត្រូវបានចាត់ថ្នាក់ ជាមូលធន។
ការបែងចែកនៃភាគលាភទៅម្ចាស់ភាគហ៊ុន ត្រូវបានកត់ត្រាផ្ទាល់ទៅក្នុងមូលធន។

(iii) ភាគលាភសម្រាប់ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន

ភាគលាភលើភាគហ៊ុនធម្មតា ត្រូវទទួលស្គាល់ជាបំណុលនៅពេលដែលបានប្រកាសមុន កាលបរិច្ឆេទនៃតារាងតុល្យការ។ ភាគលាភដែលបានប្រកាស ក្រោយកាលបរិច្ឆេទតារាងតុល្យការ ប៉ុន្តែមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុញ្ញាតិសម្រេចបោះផ្សាយ មិនត្រូវបានទទួលស្គាល់ជាបំណុលនាការបរិច្ឆេទតារាងតុល្យការទេ។ នៅពេលដែលភាគលាភទាំងនោះ ចាត់ទុកជាគណនីត្រូវទូទាត់ វានឹងក្លាយទៅបន្ទុកបំណុលរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

3. ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ

ការប៉ាន់ស្មាន និងការវិនិច្ឆ័យ ត្រូវបានធ្វើការវាយតម្លៃជាបន្តបន្ទាប់ដោយផ្អែកទៅលើបទពិសោធន៍ ក្នុងគ្រាមុនៗ និងកត្តាផ្សេងៗទៀតរួមមានការរំពឹងទុកនៃព្រឹត្តិការណ៍នាពេលអនាគតដែលត្រូវបាន ជឿជាក់ថាវាសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ។

ក្រុមហ៊ុនបានធ្វើការប៉ាន់ស្មាន និងការសន្មតផ្សេងៗដោយគិតពីអនាគត។ ជាទូទៅការប៉ាន់ស្មាន គណនេយ្យកម្រដូចគ្នាទៅនឹងលទ្ធផលគណនេយ្យជាក់ស្តែងណាស់។ ការប៉ាន់ស្មាន និងការសន្មត ផ្សេងៗ ដែលមានហានិភ័យខ្លាំងបំផុតឱ្យមាននិយ័តកម្មជាសារវន្ត ទៅលើតម្លៃយោងនៃទ្រព្យ សកម្ម និងបំណុលក្នុងឆ្នាំបន្ទាប់ត្រូវបានពិភាក្សាដូចខាងក្រោម៖

(i) ពន្ធលើប្រាក់ចំណូល

ពន្ធត្រូវបានគណនាតាមមូលដ្ឋាន នៃការបកស្រាយនាពេលបច្ចុប្បន្ន នៃច្បាប់ពន្ធដារ។ ប៉ុន្តែ ច្បាប់ទាំងនេះ អាចនឹងមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការកំណត់តម្លៃពន្ធដែល ត្រូវបង់ចុងក្រោយនឹងធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធដារ។

នៅពេល ដែលលទ្ធផលពន្ធចុងក្រោយខុសពីចំនួនដែលបានកត់ត្រាពីដំបូង ភាពលម្អៀងនេះ នឹងធ្វើឱ្យមានផលប៉ះពាល់ដល់ពន្ធលើប្រាក់ចំណូល និងសំវិធានធនលើពន្ធពន្យារនៅក្នុង ការិយបរិច្ឆេទ នៃការកំណត់នោះបានកើតឡើង។

(ii) ការវាយតម្លៃលើបំណុលកិច្ចសន្យាធានារ៉ាប់រង

ចំពោះកិច្ចសន្យាធានារ៉ាប់រងមិនមែនអាយុជីវិត ការប៉ាន់ស្មានត្រូវបានធ្វើឡើងសម្រាប់ការ ចំណាយចុងក្រោយគេរំពឹងទុកក្នុងការទូទាត់សំណងធានារ៉ាប់រងនៅកាលបរិច្ឆេទ និងសម្រាប់ ការទូទាត់លើសំណងកើតឡើងប៉ុន្តែមិនទាន់រាយការណ៍ (“IBNR”) នៅកាលបរិច្ឆេទរបាយការណ៍។

ចំពោះកិច្ចសន្យាធានារ៉ាប់រងមិនមែនអាយុជីវិតអាចចំណាយពេលជាក់លាក់មួយមុនពេល ការ ទូទាត់សំណងអាចតម្រូវឱ្យមានភាពប្រាកដប្រជា និងការវិនិច្ឆ័យសម្រាប់ប្រភេទនៃកិច្ចសន្យា ធានារ៉ាប់រងក្នុងការបង្កើតបានសំណងកើតឡើងប៉ុន្តែមិនទាន់រាយការណ៍ (“IBNR”) ដែលជា បំណុលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ការចំណាយលើសំណងមិនទាន់ទូទាត់ត្រូវបានប៉ាន់ស្មានដោយប្រើប្រាស់វិធីសាស្ត្រព្យាករណ៍ សំណងតាមរយៈការប៉ាន់ប្រមាណ។ វិធីសាស្ត្រទាំងនេះគឺប្រើនិន្នាការប្រវត្តិសាស្ត្រ នៃការ ទូទាត់សំណងជាមូលដ្ឋាន សម្រាប់ប៉ាន់ស្មានចំនួនទឹកប្រាក់សំណងដែលនឹងត្រូវទូទាត់នា ពេលអនាគត។ ការបង្កើតនិន្នាការប្រវត្តិសាស្ត្រនៃការទូទាត់សំណងត្រូវបានធ្វើការវិភាគតាម ឆ្នាំធានារ៉ាប់រងតាមប្រភេទអាជីវកម្មនិងភូមិសាស្ត្រ។ សំណងធំៗ ត្រូវបានដោះស្រាយដាច់ ដោយឡែកពីគ្នា ដោយប្រើប្រាស់របាយការណ៍របស់អ្នកកែតម្រូវការខាតបង់ និងគំរូអភិវឌ្ឍន៍ សំណងធំៗ។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

3. ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

(ii) ការវាយតម្លៃលើបំណុលកិច្ចសន្យាធានារ៉ាប់រង (តពីទំព័រមុន)

ការវិនិច្ឆ័យបែបគុណភាពបន្ថែមទៀតត្រូវការជាចាំបាច់ក្នុងការប៉ាន់ស្មាន ដោយសារតែភាពមិនទៀងទាត់មួយចំនួននៅតែមាន ដូចជាផ្លាស់ប្តូរ នូវអត្រាអតិផរណាស្ថានភាពសេដ្ឋកិច្ចការទាមទារសំណងអត្រារូបិយប័ណ្ណបរទេស ការប្រែប្រួលលក្ខខណ្ឌច្បាប់ និងដំណើរការនៃប្រតិបត្តិការ។

ការវិនិច្ឆ័យ និងការប៉ាន់ស្មានស្រដៀងគ្នានេះក៏ត្រូវបានធ្វើឡើងក្នុងការវាយតម្លៃ ទៅលើការខាតបង់ទាក់ទងនឹងបុព្វលាភមិនទាន់ទទួលបានផងដែរ។ ការវិនិច្ឆ័យ ក៏ត្រូវបានតម្រូវក្នុងការកំណត់នៃលំនាំ ថាតើសេវាកម្មធានារ៉ាប់រងបានផ្តល់ដោយកិច្ចសន្យាតម្រូវមានការរំលស់នៃបុព្វលាភមិនទាន់ទទួល ផ្អែកលើមូលដ្ឋានក្រៅពីរយៈពេលកិច្ចសន្យា។

(iii) រូបិយប័ណ្ណមុខងារ

CIAS 21 តម្រូវឱ្យគណៈគ្រប់គ្រងប្រើការវិនិច្ឆ័យរបស់ខ្លួនដើម្បីកំណត់រូបិយប័ណ្ណមុខងាររបស់ក្រុមហ៊ុន ដែលសមស្របបំផុតក្នុងការដាក់បង្ហាញ ចំពោះការប៉ះពាល់ទៅដល់សេដ្ឋកិច្ចទៅលើប្រតិបត្តិការ ព្រឹត្តិការណ៍ និងស្ថានភាពដែលពាក់ព័ន្ធ។

CIAS 21 តម្រូវឱ្យគណៈគ្រប់គ្រងប្រើការវិនិច្ឆ័យរបស់ខ្លួនដើម្បីកំណត់រូបិយប័ណ្ណមុខងាររបស់ក្រុមហ៊ុន ដែលសមស្របបំផុតក្នុងការដាក់បង្ហាញ ចំពោះការប៉ះពាល់ទៅដល់សេដ្ឋកិច្ចទៅលើប្រតិបត្តិការ ព្រឹត្តិការណ៍ និងស្ថានភាពដែលពាក់ព័ន្ធ។

នៅក្នុងការប្រើការវិនិច្ឆ័យរបស់ខ្លួនដើម្បីកំណត់ក្រុមហ៊ុនគួរគិតដល់លក្ខខណ្ឌដូចខាងក្រោម៖

- រូបិយប័ណ្ណដែលមានឥទ្ធិពលចម្បងលើតម្លៃសម្រាប់ឧបករណ៍ហិរញ្ញវត្ថុនិងសេវាកម្ម (នេះជាញឹកញាប់គឺជារូបិយប័ណ្ណដែលតម្លៃសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្មរបស់ខ្លួនដែលប្រើប្រាស់ចម្បងនិងចំណាយ)
- រូបិយប័ណ្ណដែលបានពីសកម្មភាពហិរញ្ញវត្ថុ និង
- រូបិយប័ណ្ណដែលទទួលបានពីសកម្មភាពប្រតិបត្តិការជាធម្មតាត្រូវបានរក្សាទុក

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

4. ស្តង់ដារថ្មី និងវិសោធនកម្មលើស្តង់ដារ និងការបកស្រាយ

គោលនយោបាយគណនេយ្យ ដែលត្រូវបានអនុវត្តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គឺស្របគ្នា នឹងឆ្នាំហិរញ្ញវត្ថុមុន លើកលែងតែក្រុមហ៊ុនបានអនុម័តសេចក្តីប្រកាសគណនេយ្យថ្មីដូចខាងក្រោម ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។

ការអនុម័តលើវិសោធនកម្មចំពោះ CIAS 21 កង្វះនៃការផ្លាស់ប្តូរ ក្នុងអំឡុងឆ្នាំមិនមានផលប៉ះពាល់ សំខាន់ទៅលើស្ថានភាពហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់ក្រុមហ៊ុនទេ ។

4.1 ស្តង់ដារគណនេយ្យថ្មីដែលបានចេញផ្សាយតែមិនទាន់មានប្រសិទ្ធភាព

ស្តង់ដារ និងការបកស្រាយដែលត្រូវបានចេញផ្សាយ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាព រហូតដល់ កាលបរិច្ឆេទនៃការចេញរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានបង្ហាញដូចខាងក្រោម។ ក្រុមហ៊ុន មានបំណងអនុវត្តស្តង់ដារទាំងនេះ ដែលអាចអនុវត្តបាននៅពេលដែលស្តង់ដារទាំងនេះមាន ប្រសិទ្ធភាព។

- វិសោធនកម្ម CIFRS 9 និង CIFRS 7 - ការចាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ ចូលជាធរមាននា ឬ ក្រោយ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦
- វិសោធនកម្ម CIFRS 9 និង CIFRS 7 - កិច្ចសន្យាដែលយោងទៅលើអគ្គិសនីអាស្រ័យលើ ធម្មជាតិ (កាលបរិច្ឆេទហៅថា កិច្ចសន្យាទិញថាមពល) ចូលជាធរមាននា ឬ ក្រោយ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦

គោលនយោបាយគណនេយ្យ ដែលត្រូវបានអនុវត្តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គឺស្របគ្នា នឹងឆ្នាំហិរញ្ញវត្ថុមុន លើកលែងតែក្រុមហ៊ុនបានអនុម័តសេចក្តីប្រកាសគណនេយ្យថ្មីដូចខាងក្រោម ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។

- ស្តង់ដារការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ CIFRS - កម្រងទី 11 ចូលជាធរមាននា ឬ ក្រោយ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦
- CIFRS18 - ការបង្ហាញ និងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ចូលជាធរមាននា ឬ ក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៧
- CIFRS19 - ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្មានការលាតត្រដាងគណនេយ្យភាពសាធារណៈ ចូលជាធរមាននា ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៧
- វិសោធនកម្ម IAS 21 - ការបកប្រែទៅជាប្រភេទប្រាក់ប័ណ្ណបង្ហាញអតិផរណាខ្ពស់ ចូលជាធរមាននា ឬ ក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៧

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

4. ស្តង់ដារថ្មី និងវិសោធនកម្មលើស្តង់ដារ និងការបកស្រាយ (តំបន់ព័រមុន)

4.1 ស្តង់ដារគណនេយ្យថ្មីដែលបានចេញផ្សាយតែមិនទាន់មានប្រសិទ្ធភាព (តំបន់ព័រមុន)

- CIFRS 17 កិច្ចសន្យាធានារ៉ាប់រង

នៅក្នុងខែឧសភា ឆ្នាំ២០១៧ ក្រុមប្រឹក្សាភិបាលស្តង់ដារគណនេយ្យអន្តរជាតិបានចេញផ្សាយ IFRS 17 កិច្ចសន្យាធានារ៉ាប់រង ស្តង់ដារគណនេយ្យពេញលេញថ្មីសម្រាប់កិច្ចសន្យាធានារ៉ាប់រង ដែលគ្របដណ្តប់លើការទទួលស្គាល់ ការវាស់វែង ការបង្ហាញ និងការលាតត្រដាង។ នៅពេលដែលស្តង់ដារនេះមានប្រសិទ្ធភាព IFRS 17 នឹងជំនួសឱ្យ IFRS 4។ IFRS 17 បានមានប្រសិទ្ធភាពសម្រាប់របាយការណ៍ប្រចាំឆ្នាំនៅដើម ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ IFRSs ដែលមានប្រសិទ្ធភាព ដែលចេញផ្សាយដោយ IASB នឹងមានប្រសិទ្ធភាពអនុម័តក្នុងពេលដំណាលគ្នាក្នុងប្រទេសកម្ពុជាសមមូលនឹង CIFRSs លុះត្រាតែនិយ័តករសម្រេចចិត្តផ្សេងទៀត។ CIFRS 17 អនុវត្តចំពោះរាល់កិច្ចសន្យាធានារ៉ាប់រងគ្រប់ប្រភេទ (ឧទាហរណ៍ អាយុជីវិត មិនមែនអាយុជីវិត ការធានារ៉ាប់រងដោយផ្ទាល់ និងការធានារ៉ាប់រងបន្ត) ដោយមិនគិតពីប្រភេទនៃអង្គភាពដែលចេញកិច្ចសន្យាធានារ៉ាប់រងទាំងនោះ ក៏ដូចជាការធានារ៉ាប់រងជាក់លាក់ និងឧបករណ៍ហិរញ្ញវត្ថុដែលមានលក្ខណៈមិនដូចគ្នា។ ការលើកលែងមួយចំនួននឹងត្រូវបានអនុវត្ត។

គោលបំណងរួមនៃ CIFRS 17 គឺដើម្បីផ្តល់នូវគំរូគណនេយ្យសម្រាប់កិច្ចសន្យាធានារ៉ាប់រង ដែលមានប្រយោជន៍ជាង និងសមស្របសម្រាប់អ្នកធានារ៉ាប់រង។

ផ្ទុយទៅនឹងតម្រូវការនៅក្នុង CIFRS 4 ដែលភាគច្រើនផ្អែកលើគោលនយោបាយគណនេយ្យក្នុងស្រុកពីមុន CIFRS 17 ផ្តល់នូវគំរូដ៏ទូលំទូលាយសម្រាប់កិច្ចសន្យាធានារ៉ាប់រង ដែលគ្របដណ្តប់គ្រប់ទិដ្ឋភាពគណនេយ្យពាក់ព័ន្ធទាំងអស់។

- គំរូទៅសម្រាប់កិច្ចសន្យាភាគច្រើន ដែលវាស់តម្លៃបំណុលធានារ៉ាប់រងដោយប្រើ “building blocks” ចំនួនបួន (General Measurement Model/Building Block Approach) ។
- ការសម្របខ្លួនជាក់លាក់មួយសម្រាប់កិច្ចសន្យា ដែលមានលក្ខណៈជាការចូលរួមដោយផ្ទាល់ (វិធីសាស្ត្រតម្លៃអថេរ)។

វិធីសាស្ត្រសាមញ្ញ (វិធីសាស្ត្របែងចែកបុព្វលាភ) ជាចម្បងសម្រាប់កិច្ចសន្យារយៈពេលខ្លី។

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ន.គ.ស បានចេញសេចក្តីជូនដំណឹងដោយអនុញ្ញាតឱ្យពន្យារពេលការអនុម័តជាកាតព្វកិច្ចនៃ CIFRS 17 និង CIFRS 9 សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងដើម្បីឱ្យមានប្រសិទ្ធភាពសម្រាប់រយៈពេលរាយការណ៍ប្រចាំឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ន.គ.ស បានចេញសេចក្តីជូនដំណឹងមួយទៀត ដើម្បីពន្យារពេលការអនុវត្តរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៨។

ការពិនិត្យឡើងវិញអំពីភាពពាក់ព័ន្ធ និងផលប៉ះពាល់នៃការអនុម័តស្តង់ដារនេះកំពុងបន្ត។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

4. ស្តង់ដារថ្មី និងវិសោធនកម្មលើស្តង់ដារ និងការបកស្រាយ (តំបន់ព័រមុន)

4.1 ស្តង់ដារគណនេយ្យថ្មីដែលបានចេញផ្សាយតែមិនទាន់មានប្រសិទ្ធភាព (តំបន់ព័រមុន)

- CIFRS 9 ឧបករណ៍ហិរញ្ញវត្ថុ

CIFRS 9 បានជំនួស CIAS 39 ឧបករណ៍ហិរញ្ញវត្ថុ៖ ការទទួលស្គាល់ និងការវាស់វែង ប៉ុន្តែ ក្រុមហ៊ុនបានជ្រើសរើសអនុវត្តការលើកលែងបណ្តោះអាសន្នពី CIFRS 9 ស្ថិតក្រោមវិសោធនកម្ម CIFRS 4 ដែលពន្យារកាលបរិច្ឆេទអនុវត្តដំបូង នៃ CIFRS 9 ដើម្បីស្របជាមួយនឹងការទទួលស្គាល់ នៃ CIFRS 17។ ក្រុមហ៊ុនបានសន្និដ្ឋានថាខ្លួនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការលើកលែងជាបណ្តោះអាសន្នពី CIFRS 9 ពីព្រោះសកម្មភាពរបស់ខ្លួនត្រូវបានភ្ជាប់ជាមួយនឹងការធានារ៉ាប់រង និងមិនមានការផ្លាស់ប្តូរខ្លាំងទៅលើសកម្មភាព របស់ក្រុមហ៊ុនទេ។

5. ប្រាក់តម្កល់តម្រូវដោយច្បាប់ធានារ៉ាប់រងនៃកម្ពុជា

ប្រាក់តម្កល់តម្រូវដោយច្បាប់ធានារ៉ាប់រង ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ក្នុងនាមគណនីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប្រាក់តម្កល់នេះស្មើនឹង 10% នៃដើមទុនរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីមានចំនួន 0.70 លានដុល្លារអាមេរិក ឬ 2.81 ពាន់លានរៀល (2024៖ 0.70 លានដុល្លារអាមេរិក ឬ 2.82 ពាន់លានរៀល) តែមិនទទួលបានការប្រាក់ទេហើយនឹងត្រូវប្រគល់ត្រលប់មកវិញក្នុងករណី ដែលក្រុមហ៊ុនបញ្ឈប់សកម្មភាពប្រតិបត្តិការរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជា។

6. ទ្រព្យ និងបរិក្ខារ

	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ការកែលម្អ អាគារជួល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម					
នាថ្ងៃទី៣១ ខែមករា/៣១ ខែធ្នូ ឆ្នាំ២០២៥	21,096	37,566	109,510	73,451	241,623
ដក៖ រំលស់បង្គរ					
នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥	21,096	33,506	109,510	63,268	227,380
រំលស់ក្នុងឆ្នាំ	-	2,756	-	5,924	8,680
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	21,096	36,262	109,510	69,192	236,060
តម្លៃពិតគណនេយ្យ					
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	-	1,304	-	4,259	5,563
សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.4)	-	5,233	-	17,091	22,324

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

6. ទ្រព្យ និងបរិក្ខារ (តំបន់ព័រមុន)

	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ការកែលម្អ អាគារជួល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម					
នាថ្ងៃទី៣១ ខែមករា/៣១ ខែធ្នូ ឆ្នាំ២០២៤	21,096	37,566	109,510	73,451	241,623
ដក៖ រំលស់បង្គរ					
នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤	21,096	22,208	109,510	55,353	208,167
រំលស់ក្នុងឆ្នាំ	-	11,298	-	7,915	19,213
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	21,096	33,506	109,510	63,268	227,380
តម្លៃពិតគណនេយ្យ					
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	-	4,060	-	10,183	14,243
សមមូលពាន់រៀល					
(កំណត់សម្គាល់លេខ ២.៤)	-	16,342	-	40,986	57,328

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ថ្លៃដើមនៃទ្រព្យ និងបរិក្ខារដែលបានរំលស់អស់ ដែលកំពុងនឹងប្រើប្រាស់ មានតម្លៃ 228,617 ដុល្លារអាមេរិក ឬ 917,440 ពាន់រៀល (ឆ្នាំ២០២៤៖ 190,795 ដុល្លារអាមេរិក ឬ 767,950 ពាន់រៀល)។

ព័ត៌មានលំអិតស្តីពីរំលស់នៅក្រោមចំណាយទូទៅ និងចំណាយរដ្ឋបាល មានដូចខាងក្រោម៖
(កំណត់សម្គាល់លេខ ២១)

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
រំលស់ទ្រព្យ និងបរិក្ខារ	8,680	34,815	19,213	78,216
រំលស់ទ្រព្យ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់លេខ ៧)	72,350	290,196	71,448	290,865
	81,030	325,011	90,661	369,081

7. ភតិសន្យា

ក្រុមហ៊ុនមានភតិសន្យាជួលសម្រាប់អគារការិយាល័យរបស់ខ្លួន ដែលកំពុងត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការរបស់ខ្លួន។ ភតិសន្យានៃការិយាល័យ និងសាខាជាទូទៅមានលក្ខខណ្ឌជួលរយៈពេល ៣ឆ្នាំ។ កាតព្វកិច្ចរបស់ក្រុមហ៊ុននៅក្រោមកិច្ចសន្យាជួលរបស់ខ្លួន ត្រូវបានធានាដោយកម្មសិទ្ធិរបស់ភតិសន្យាចំពោះទ្រព្យសកម្មដែលបានជួល។ ជាទូទៅ ក្រុមហ៊ុនត្រូវបាន រឹតត្បិតមិនឱ្យមានការជួលបន្តនៃទ្រព្យ។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

7. ភតិសន្យា (តំបន់ព័រមុន)

ក្រុមហ៊ុនមិនមានភតិសន្យាជួលសម្រាប់រយៈពេល 12 ខែឬតិចជាងនេះទេ ហើយក៏មិនមានភតិសន្យាដែលមានតម្លៃទាបដែរ។ ប្រសិនបើមានភតិសន្យា បែបនេះក្រុមហ៊ុននឹងអនុវត្ត ភតិសន្យារយៈពេលខ្លី និង ភតិសន្យាមានតម្លៃទាបនៃទ្រព្យសកម្ម សម្រាប់ការលើកលែងលើការទទួលស្គាល់ភតិសន្យាទាំងនេះ។

ការកំណត់ខាងក្រោមនេះ គឺជាតម្លៃយោងនៃសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ដែលត្រូវបានទទួលស្គាល់និងបម្រែបម្រួលក្នុងកំឡុងការិយបរិច្ឆេទនេះ៖

	អតារការិយាល័យ	
	2025	2024
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម		
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	214,051	214,051
បន្ថែម	220,046	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	434,097	214,051
ដករំលស់បង្ករ		-
ថ្ងៃទី១ ខែមករា	178,473	107,025
រំលស់ក្នុងឆ្នាំ (កំណត់សម្គាល់លេខ 6)	72,350	71,448
នាថ្ងៃទី 31 ខែធ្នូ	250,823	178,473
តម្លៃពិតគណនេយ្យ	183,274	35,578
សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.4)	735,479	143,201

ការកំណត់ខាងក្រោមនេះ គឺជាតម្លៃយោងនៃភតិសន្យាបំណុល និងបម្រែបម្រួលក្នុងកំឡុងឆ្នាំ៖

	2025		2024	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
នាថ្ងៃទី១ ខែមករា	41,487	166,985	117,728	480,919
បន្ថែម	220,046	882,605	-	-
កំណើនការប្រាក់	9,243	37,074	8,064	32,829
ការទូទាត់	(84,998)	(340,927)	(84,305)	(343,206)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(210)	-	(3,557)
នាថ្ងៃទី៣១ ខែធ្នូ	185,778	745,527	41,487	166,985
ការវិភាគកាលសាវត្ថុ - លំហូរសាច់ប្រាក់				
តាមកិច្ចសន្យាដែលមិនធ្វើអប្បបរមា				
អំឡុងពេលមួយឆ្នាំ	84,998	340,925	42,998	175,043
ច្រើនជាងមួយឆ្នាំ	210,000	842,310	-	-
បំណុលភតិសន្យាសរុបដែលមិនធ្វើអប្បបរមា	294,998	1,183,235	42,998	175,043

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

7. ភតិសន្យា (តំបន់ព័រមុន)

ខាងក្រោមនេះគឺជាចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញឬខាត ទាក់ទងនឹងភតិសន្យា៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
ចំណាយរំលស់	72,350	290,194	71,448	290,865
កំណើនការប្រាក់តាម រំលស់ភតិសន្យា	9,243	37,074	8,064	32,829
ចំនួនទឹកប្រាក់សរុបដែលទទួលស្គាល់ ក្នុងរបាយការណ៍ចំណេញ ឬ ខាត	81,593	327,268	79,512	323,694

8. ធានារ៉ាប់រងត្រូវទទួល

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
បុព្វលាភធានារ៉ាប់រងត្រូវទទួលបាន	732,535	2,939,663	170,927	687,982
បុព្វលាភធានារ៉ាប់រងបន្តត្រូវទទួលបាន	68,741	275,858	68,741	276,682
	801,276	3,215,521	239,668	964,663
សំវិធានធនសម្រាប់ការខាតឥណទាន នៃបុព្វលាភត្រូវទទួល	(53,628)	(215,209)	(34,236)	(137,800)
	747,648	3,000,312	205,432	826,864

បម្រែបម្រួលនៃសំវិធានធនសម្រាប់ការខាតឥណទាននៃបុព្វលាភត្រូវទទួល មានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
នាថ្ងៃទី១ ខែមករា	34,236	137,800	36,716	149,985
សំវិធានធន (បញ្ច្រាស) ការខាតឥណទាន ក្នុងគ្រា (កំណត់សម្គាល់លេខ 21)	19,392	77,780	(2,480)	(10,096)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(371)	-	(2,089)
នាថ្ងៃទី៣១ ខែធ្នូ	53,628	215,209	34,236	137,800

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

9. ទ្រព្យសកម្មធានារ៉ាប់រងបន្ត

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
ប្រាក់បម្រុងបុព្វលាភធានារ៉ាប់រងដែល				
មិនទាន់ទទួលស្គាល់	2,269,769	9,108,583	2,445,762	9,844,192
សំណងត្រូវទទួលពីអ្នកធានារ៉ាប់រងបន្ត	2,029,027	8,142,484	1,405,145	5,655,709
សមតុល្យប្រាក់បម្រុងសំណង	804,408	3,228,090	722,408	2,907,692
IBNR	138,921	557,490	129,526	521,342
	5,242,125	21,036,648	4,702,841	18,928,935

10. ទ្រព្យសកម្មផ្សេងៗ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
ការប្រាក់បង្គរត្រូវទទួលពីប្រាក់បញ្ញើ				
នៅធនាគារ	377,408	1,514,538	386,432	1,555,389
ផ្សេងៗ	245,630	985,714	357,289	1,438,088
	623,038	2,500,251	743,721	2,993,477

11. ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី

ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី គឺជាប្រាក់បញ្ញើដែលក្រុមហ៊ុនបានដាក់នៅធនាគារក្នុងស្រុក ដែលមានកាលកំណត់ដើមលើសពីបីខែ ហើយមានអត្រាការប្រាក់ចាប់ពី 4.25% ទៅ 7.50% (2024៖ 4.25% ទៅ 7.50%) ក្នុងមួយឆ្នាំ។ ចំណូលការប្រាក់ពីប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លីមានចំនួន 547,432 ដុល្លារអាមេរិក ឬ 2,195,750 ពាន់រៀលក្នុងឆ្នាំ (2024៖ 568,180 ដុល្លារអាមេរិក ឬ 2,313,061 ពាន់រៀល) (កំណត់សម្គាល់លេខ 19)។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

12. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
សាច់ប្រាក់ក្នុងធនាគារ	864,579	3,469,556	1,232,437	4,960,559
សាច់ប្រាក់ក្នុងដៃ	1,994	8,002	1,964	7,905
	866,573	3,477,557	1,234,401	4,968,464

13. ដើមទុន

(i) ដើមទុន

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ2.4)
បានចុះបញ្ជី បោះផ្សាយ និងសមតុល្យ៖				
1,000 ភាគហ៊ុនដែលមានតម្លៃចារិក				
7,000ដុល្លារអាមេរិកក្នុង 1ភាគហ៊ុន	7,000,000	28,000,000	7,000,000	28,000,000

ភាគទុនិករបស់ក្រុមហ៊ុន និងអត្ថប្រយោជន៍របស់ពួកគេមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
BIDC	3,570,000	14,280,000	3,570,000	14,280,000
ដោយមេន អាយលែន ឌីជីថលកើមេន				
ខមផេនី អិលធីឌី	2,030,000	8,120,000	2,030,000	8,120,000
កាស៊ីម៉ូច ខម អិលធីឌី	700,000	2,800,000	700,000	2,800,000
កញ្ញា ប្រិច បូផង់	700,000	2,800,000	700,000	2,800,000
	7,000,000	28,000,000	7,000,000	28,000,000

(ii) ទុនបម្រុង

ទុនបម្រុង គឺជាទឹកប្រាក់ដែលបានបែងចែកពីប្រាក់ចំណេញរក្សាទុកសម្រាប់ត្រៀមលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងការទប់ទល់លើការខាតបង់ធ្ងន់ធ្ងរ និងចំនួនដែលនៅសល់នៃទុនបម្រុងនេះ ត្រូវប្រើសម្រាប់មូលនិធិសុខុមាលភាពរបស់បុគ្គលិក។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

14. បំណុលកិច្ចសន្យាធានារ៉ាប់រង

បំណុលកិច្ចសន្យាធានារ៉ាប់រងរបស់ក្រុមហ៊ុន រួមមានបំណុលសំណងទាមទារ និងបំណុលបុព្វលាភដែលបានប៉ាន់ប្រមាណយោងតាមគោលការណ៍ ដែលអនុលោមតាមប្រកាសលេខ ០៦៣ ស្តីពីនីតិវិធី និងវិធីសាស្ត្រនៃការគណនាទុនបម្រុងបច្ចេកទេសធានារ៉ាប់រងដែលចេញដោយ IRC នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២២។

	2025			2024		
	បំណុលកិច្ចសន្យា ធានារ៉ាប់រង	បំណុលកិច្ចសន្យា ធានារ៉ាប់រងបន្ត	សុទ្ធ	បំណុលកិច្ចសន្យា ធានារ៉ាប់រង	បំណុលកិច្ចសន្យា ធានារ៉ាប់រងបន្ត	សុទ្ធ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សំវិធានធនសម្រាប់ IBNR	175,213	(138,921)	36,292	160,123	(129,526)	30,597
សំវិធានធនលើការទាមទារសំណងនៅសល់	916,768	(804,408)	112,360	787,989	(722,408)	65,581
សំវិធានធនលើបុព្វលាភមិនទាន់ទទួលស្គាល់	2,600,837	(2,269,769)	331,068	2,836,469	(2,445,762)	390,707
	3,692,818	(3,213,098)	479,720	3,784,581	(3,297,696)	486,885
ពាន់រៀល (កំណត់សម្គាល់ 2.4)	14,819,279	(12,894,162)	1,925,117	15,232,939	(13,273,226)	1,959,713

14.1 សំវិធានធនសម្រាប់ IBNR

	2025			2024		
	បំណុលកិច្ចសន្យា ធានារ៉ាប់រង	បំណុលកិច្ចសន្យា ធានារ៉ាប់រងបន្ត	សុទ្ធ	បំណុលកិច្ចសន្យា ធានារ៉ាប់រង	បំណុលកិច្ចសន្យា ធានារ៉ាប់រងបន្ត	សុទ្ធ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា	160,123	(129,526)	30,597	187,092	(154,305)	32,787
បម្រែបម្រួលសំវិធានធនសម្រាប់ IBNR	15,090	(9,395)	5,695	(26,969)	24,779	(2,190)
នាថ្ងៃទី៣១ ខែធ្នូ	175,213	(138,921)	36,292	160,123	(129,526)	30,597
សមមូលពាន់រៀល (កំណត់សម្គាល់ 2.4)	703,130	(557,490)	145,640	644,495	(521,342)	123,153

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំនើប)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

14. បំណុលកិច្ចសន្យាធានារ៉ាប់រង (តំបន់ទំនើប)

14.2 សវិធានធននៃការទាមទារសំណងនៅសល់

	2025			2024		
	បំណុលកិច្ចសន្យា ធានារ៉ាប់រង	បំណុលកិច្ចសន្យា ធានារ៉ាប់រងបន្ត	សុទ្ធ	បំណុលកិច្ចសន្យា ធានារ៉ាប់រង	បំណុលកិច្ចសន្យា ធានារ៉ាប់រងបន្ត	សុទ្ធ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា	787,989	(722,408)	65,581	490,505	(443,933)	46,572
បម្រែបម្រួលសវិធានធនសម្រាប់ការទាមទារ សំណងនៅសល់	128,779	(82,000)	46,779	297,484	(278,475)	19,009
នាថ្ងៃទី៣១ ខែធ្នូ	916,768	(804,408)	112,360	787,989	(722,408)	65,581
ពាន់រៀល (កំណត់សម្គាល់លេខ 2.4)	3,678,990	(3,228,090)	450,900	3,171,656	(2,907,692)	263,964

14.3 សវិធានធនសម្រាប់បុព្វលាភធានារ៉ាប់រងមិនទាន់ទទួលស្គាល់

	2025			2024		
	បំណុលកិច្ចសន្យា ធានារ៉ាប់រង	បំណុលកិច្ចសន្យា ធានារ៉ាប់រងបន្ត	សុទ្ធ	បំណុលកិច្ចសន្យា ធានារ៉ាប់រង	បំណុលកិច្ចសន្យា ធានារ៉ាប់រងបន្ត	សុទ្ធ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា	2,836,469	(2,445,762)	390,707	2,782,754	(2,138,681)	644,073
បម្រែបម្រួលសវិធានធនសម្រាប់បុព្វលាភធានា រ៉ាប់រងមិនទាន់ទទួលស្គាល់	(235,632)	175,993	(59,639)	53,715	(307,081)	(253,366)
នាថ្ងៃទី៣១ ខែធ្នូ	2,600,837	(2,269,769)	331,068	2,836,469	(2,445,762)	390,707
ពាន់រៀល (កំណត់សម្គាល់លេខ 2.4)	10,437,159	(9,108,583)	1,328,576	11,416,788	(9,844,192)	1,572,596

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

15. ចំណាយពន្យារ និងចំណូលពន្យារ

15.1 ចំណាយពន្យារ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
នាថ្ងៃទី 1 ខែមករា	136,660	550,057	157,490	643,347
ចំណាយពន្យារ	146,699	588,410	236,597	963,186
រំលស់	(151,415)	(607,326)	(257,427)	(1,047,985)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(1,650)	-	(8,491)
នាថ្ងៃទី 31 ខែធ្នូ	131,944	529,491	136,660	550,057

15.2 ចំណូលពន្យារ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
នាថ្ងៃទី 1 ខែមករា	360,943	1,452,796	368,459	1,499,997
ចំណូលពន្យារ	1,002,885	4,022,570	969,326	3,946,126
រំលស់	(1,004,686)	(4,029,796)	(976,842)	(3,976,724)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(4,335)	-	(16,603)
នាថ្ងៃទី 31 ខែធ្នូ	359,142	1,441,235	360,943	1,452,796

16. ធានារ៉ាប់រងត្រូវទូទាត់

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
បំណុលទៅអ្នកធានារ៉ាប់រងបន្តត្រូវទូទាត់	1,442,056	5,786,971	1,680,368	6,763,481
ខាតបង់ឥណទានអាចប្រមូលបានមកវិញ	(42,943)	(172,330)	(24,826)	(99,925)
ពីអ្នកធានារ៉ាប់រងបន្ត	1,399,113	5,614,641	1,655,542	6,663,556
សំណងត្រូវទូទាត់	60,276	241,888	58,847	236,859
កម្រៃជើងសារត្រូវទូទាត់	1,567,190	6,289,133	704,268	2,834,679
	3,026,579	12,145,662	2,418,657	9,735,094

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី ០០០៣៦៥១៩)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

16. ធនាគាររ៉ាប់រងត្រូវទូទាត់ (តំបន់ព័រមុន)

បម្រែបម្រួលនៃខាតបង់ឥណទានអាចប្រមូលបានមកវិញពីអ្នកធានារ៉ាប់រងបន្ត គឺមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
នាថ្ងៃទី១ ខែមករា	24,826	99,925	26,155	106,843
សំវិធានធន (បញ្ជ្រាសនៃ) ឥណទានបាត់បង់ ដែលអាចប្រមូលបានមកវិញ (កំណត់សម្គាល់លេខ 21)	18,117	72,667	(1,329)	(5,410)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(262)	-	(1,508)
នាថ្ងៃទី 31 ខែធ្នូ	42,943	172,330	24,826	99,925

17. បំណុលផ្សេងៗ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍	152,154	610,594	152,154	612,420
ចំណាយបង្គរ *	308,352	1,237,417	295,275	1,188,482
ចំណូលបង់មុនពីអតិថិជន	138,176	554,500	169,668	682,914
បំណុលផ្សេងៗ	95,475	383,141	83,009	334,110
	694,157	2,785,652	700,106	2,817,926

កម្រៃសេវាសវនកម្មដែលបានទូទាត់សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 មានចំនួន 35,293 ដុល្លារអាមេរិក ឬ 141,631 ពាន់រៀល (ឆ្នាំ 2024៖ 40,408 ដុល្លារអាមេរិក ឬ 165,067 ពាន់រៀល) និងសេវាត្រូវបង់មានចំនួន 31,460 ដុល្លារអាមេរិក ឬ 126,249 ពាន់រៀល (ឆ្នាំ 2024៖ 35,088 ដុល្លារអាមេរិក ឬ 143,334 ពាន់រៀល)។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី
 (លេខចុះបញ្ជី ០០០៣៦៥១៩)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំពីទំព័រមុន)
 នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

18. លទ្ធផលនៃការធានារ៉ាប់រងកំណត់តាមប្រភេទ

	2025								
	ទ្រព្យសម្បត្តិ	វិស្វកម្ម	យានយន្ត	គ្រោះថ្នាក់	សុខភាព	ជីកទំនិញ	ផ្សេងៗ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	បុគ្គល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
ចំណូលលើការធានារ៉ាប់រង									
បុព្វលាភដែលបានចុះកិច្ចសន្យា	3,519,276	83,102	2,410,884	72,309	1,153,470	15,615	190,026	7,444,682	29,860,620
បុព្វលាភដែលបានសងត្រលប់និង លុបចោល	(23,435)	(5,900)	(8,159)	(627)	(2,888)	-	(3,095)	(44,104)	(176,902)
បុព្វលាភដុល	3,495,841	77,202	2,402,725	71,682	1,150,582	15,615	186,931	7,400,578	29,683,718
បុព្វលាភដែលបានផ្ទេរទៅធានា រ៉ាប់រងបន្ត	(2,992,889)	(61,888)	(2,247,222)	(52,377)	(1,004,764)	(9,354)	(162,989)	(6,531,483)	(26,197,778)
បម្រែបម្រួលសំវិធានធនលើ បុព្វលាភមិនទាន់ទទួលស្គាល់	38,927	6,832	2,689	3,849	(1,579)	147	8,774	59,639	239,212
ចំណូលបុព្វលាភសុទ្ធ	541,879	22,146	158,192	23,154	144,239	6,408	32,716	928,734	3,725,152
ចំណូលកម្រៃជើងសារ	389,885	20,256	162,177	19,490	341,919	3,851	67,108	1,004,686	4,029,796
ចំណូលសរុប	931,764	42,402	320,369	42,644	486,158	10,259	99,824	1,933,420	7,754,948

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

18. លទ្ធផលនៃការធានារ៉ាប់រងកំណត់តាមប្រភេទ (តំពីទំព័រមុន)

	2025								
	ទ្រព្យសម្បត្តិ	វិស្វកម្ម	យានយន្ត	គ្រោះថ្នាក់ បុគ្គល	សុខភាព	ជីកទំនិញ តាមសមុទ្រ	ផ្សេងៗ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
ចំណាយធានារ៉ាប់រង									
សំណងដុលដែលបានទូទាត់	(239,297)	(12,044)	(1,535,035)	(14,171)	(502,192)	287	(2,264)	(2,304,716)	(9,244,216)
សំណងដែលបានផ្ទេរចេញទៅអ្នក ធានារ៉ាប់រងបន្ត	145,074	6,263	1,474,464	7,439	435,879	-	1,585	2,070,704	8,305,594
បម្រែបម្រួលនៃបំណុលកិច្ចសន្យា ធានារ៉ាប់រងផ្សេងៗ	(198,036)	-	54,675	(550)	41	-	-	(143,870)	(577,063)
បម្រែបម្រួលនៃបំណុលកិច្ចសន្យា ធានារ៉ាប់រងផ្សេងៗដែលផ្ទេរទៅធានា រ៉ាប់រងបន្ត	132,745	-	(41,670)	328	(8)	-	-	91,395	366,585
សំណងសុទ្ធ	(159,514)	(5,781)	(47,566)	(6,954)	(66,280)	287	(679)	(286,487)	(1,149,100)
ចំណាយកម្រៃជើងសារ	(30,292)	-	(384)	(187)	(106,397)	(370)	(13,785)	(151,415)	(607,326)
ចំណាយធានារ៉ាប់រងផ្សេងៗ	(237,619)	(9,405)	(65,075)	(9,511)	(371,629)	(2,378)	(21,488)	(717,105)	(2,876,308)
ចំណាយធានារ៉ាប់រង	(427,425)	(15,186)	(113,025)	(16,652)	(544,306)	(2,461)	(35,952)	(1,155,007)	(4,632,734)
ប្រាក់ចំណេញធានារ៉ាប់រង	504,339	27,216	207,344	25,992	(58,148)	7,798	63,872	778,413	3,122,214

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំពីទំព័រមុន)

នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

18. លទ្ធផលនៃការធានារ៉ាប់រងកំណត់តាមប្រភេទ (តំពីទំព័រមុន)

	2024								
	ទ្រព្យសម្បត្តិ	វិស្វកម្ម	យានយន្ត	គ្រោះថ្នាក់	សុខភាព	ជីកទំនិញ	ផ្សេងៗ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
ចំណូលលើការធានារ៉ាប់រង									
បុព្វលាភដែលបានចុះកិច្ចសន្យា	3,797,821	204,392	2,738,118	79,575	1,237,983	23,582	234,107	8,315,578	33,852,718
បុព្វលាភដែលបានសងត្រលប់និង លុបចោល	(12,844)	(14,490)	(14,170)	(1,515)	(2,547)	-	-	(45,566)	(185,499)
បុព្វលាភដុល	3,784,977	189,902	2,723,948	78,060	1,235,436	23,582	234,107	8,270,012	33,667,219
បុព្វលាភដែលបានផ្ទេរទៅធានា រ៉ាប់រងបន្ត	(3,128,421)	(182,679)	(2,513,444)	(50,289)	(1,071,352)	(11,121)	(187,066)	(7,144,372)	(29,084,738)
បម្រែបម្រួលសំវិធានធនលើ បុព្វលាភមិនទាន់ទទួលស្គាល់	163,749	18,131	29,956	6,273	6,713	119	28,425	253,366	1,031,453
ចំណូលបុព្វលាភសុទ្ធ	820,305	25,354	240,460	34,044	170,797	12,580	75,466	1,379,006	5,613,934
ចំណូលកម្រៃជើងសារ	381,866	22,539	153,072	13,203	315,512	3,072	87,578	976,842	3,976,724
ចំណូលសរុប	1,202,171	47,893	393,532	47,247	486,309	15,652	163,044	2,355,848	9,590,658

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំពីទំព័រមុន)

នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

18. លទ្ធផលនៃការធានារ៉ាប់រងកំណត់តាមប្រភេទ (តំពីទំព័រមុន)

	2024								
	ទ្រព្យសម្បត្តិ	វិស្វកម្ម	យានយន្ត	គ្រោះថ្នាក់ បុគ្គល	សុខភាព	ជីកទំនិញ តាមសមុទ្រ	ផ្សេងៗ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
ចំណាយធានារ៉ាប់រង									
សំណងដុលដែលបានទូទាត់	(588,051)	(42,496)	(155,137)	(35,353)	(567,010)	(138)	(1,948)	(1,390,133)	(5,659,231)
សំណងដែលបានផ្ទេរទៅធានារ៉ាប់រង បន្ត	419,710	30,603	64,560	23,608	443,964	1,369	1,363	985,177	4,010,656
បម្រែបម្រួលនៃបំណុលកិច្ចសន្យា ធានារ៉ាប់រងផ្សេងៗ	267,664	1,950	(540,206)	-	77	-	-	(270,515)	(1,101,267)
បម្រែបម្រួលនៃបំណុលកិច្ចសន្យា ធានារ៉ាប់រងផ្សេងៗដែលផ្ទេរទៅធានា រ៉ាប់រងបន្ត	(294,357)	(1,906)	550,009	-	(50)	-	-	253,696	1,032,796
សំណងសុទ្ធ	(195,034)	(11,849)	(80,774)	(11,745)	(123,019)	1,231	(585)	(421,775)	(1,717,046)
ចំណាយកម្រៃជើងសារ	(112,228)	(2,528)	(1,206)	(833)	(138,421)	(154)	(2,057)	(257,427)	(1,047,985)
ចំណាយធានារ៉ាប់រងផ្សេងៗ	(373,745)	(17,846)	(252,380)	(7,232)	(114,466)	(2,185)	(21,816)	(789,670)	(3,214,747)
ចំណាយធានារ៉ាប់រង	(681,007)	(32,223)	(334,360)	(19,810)	(375,906)	(1,108)	(24,458)	(1,468,872)	(5,979,778)
ប្រាក់ចំណេញធានារ៉ាប់រង	521,164	15,670	59,172	27,437	110,403	14,544	138,586	886,976	3,610,880

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី ០០០៣៦៥១៩)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

19. ចំណូលការប្រាក់ និងចំណូលផ្សេងៗ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
ចំណូលការប្រាក់ពីបញ្ញើមានកាលកំណត់ រយៈពេលខ្លី (កំណត់សម្គាល់លេខ11)	547,432	2,195,750	568,180	2,313,061
ចំណូលផ្សេងៗ	69	277	118	480
	547,501	2,196,027	568,298	2,313,541

20. ការចំណាយលើធានារ៉ាប់រងផ្សេងៗ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
ចំណាយទីផ្សារ	293,729	1,178,147	325,103	1,323,494
កម្រៃលើការគ្រប់គ្រង	243,974	978,580	237,212	965,690
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍និយោជិត	144,616	580,055	177,091	720,937
ប្រាក់លើកទឹកចិត្ត	31,858	127,782	38,709	157,584
ផ្សេងៗ	2,928	11,744	11,555	47,042
	717,105	2,876,308	789,670	3,214,747

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

21. ចំណាយទូទៅ និងចំណាយរដ្ឋបាល

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
ចំណាយបុគ្គលិក	538,430	2,159,643	583,128	2,373,914
ចំណាយផ្សព្វផ្សាយពាណិជ្ជកម្ម	93,319	374,305	61,840	251,751
រំលស់ (កំណត់សម្គាល់លេខ 6)	81,030	325,011	90,661	369,081
ការធ្វើដំណើរ	76,180	305,559	41,427	168,649
ពន្ធ និងកម្រៃផ្សេងៗ	72,830	292,120	72,050	293,316
ចំណាយវិជ្ជាជីវៈ	31,666	127,010	38,887	158,309
ចំណាយទំនាក់ទំនង	30,139	120,887	29,571	120,384
ប្រាក់បៀវត្ស និងប្រាក់រង្វាន់របស់អភិបាល	26,840	107,655	26,040	106,009
ទឹក ភ្លើង	23,167	92,921	28,799	117,241
សម្ភារៈការិយាល័យ	10,623	42,610	9,440	38,430
កំណើនការប្រាក់លើបំណុលភតិសន្យា (កំណត់សម្គាល់លេខ 7)	9,243	37,074	8,064	32,829
សំវិធានធន (បញ្ញ្ញាស) នៃការបាត់បង់ ឥណទានលើ បុព្វលាភដែលត្រូវទទួល (កំណត់សម្គាល់លេខ 8 និង 16)	1,275	5,113	(1,151)	(4,686)
ផ្សេងៗ *	74,213	297,671	83,714	340,798
	1,068,955	4,287,579	1,072,470	4,366,025

*ផ្សេងៗរួមមាន ចំណាយថ្លៃបោះពុម្ព ចំណាយថ្លៃធានារ៉ាប់រងលើយានយន្ត ចំណាយបណ្តុះ-បណ្តាល ថ្លៃប្រៃសណីយ៍ និងចំណាយរដ្ឋបាល និងចំណាយការិយាល័យផ្សេងៗ។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

22. ពន្ធ

លិខិតប្រកាសពន្ធរបស់ក្រុមហ៊ុនត្រូវឆ្លងកាត់ការពិនិត្យដោយអគ្គនាយកដ្ឋានពន្ធដារ (“GDT”) ។ ដោយសារតែការអនុវត្តច្បាប់ពន្ធ និងបទប្បញ្ញត្តិចំពោះប្រតិបត្តិការជាច្រើនប្រភេទដោយនឹងមានការបកស្រាយខុសគ្នា តួលេខដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះអាចត្រូវបានផ្លាស់ប្តូរ នៅពេលក្រោយតាមការកំណត់ចុងក្រោយដោយអគ្គនាយកដ្ឋានពន្ធដារ (“GDT”)។

ចំណាយពន្ធលើប្រាក់ចំណូល

អនុលោមតាមច្បាប់ស្តីពីពន្ធដារកម្ពុជាក្រុមហ៊ុនមានកាតព្វកិច្ចបង់ប្រាក់៖

- ពន្ធលើប្រាក់ចំណូលមានអត្រា 5% ទៅលើបុព្វលាភដុលទទួលបាននៅក្នុងឆ្នាំសារពើពន្ធដែលទាក់ទងទៅនឹង ហានិភ័យនៃការធានារ៉ាប់រងឬការធានារ៉ាប់រងបន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ពន្ធលើប្រាក់ចំណូលមានអត្រា 20% នៃប្រាក់ចំណេញដែលជាប់ពន្ធ ដែលមិនមែនជាសកម្មភាពធានារ៉ាប់រង លើកលែងតែការប្រាក់លើប្រាក់បញ្ញើមានកាលកំណត់ និងគណនីសន្សំជាមួយធនាគារដែលត្រូវគិតពន្ធកាត់ទុក 6%និង 4%។
- ការប្រមូលពន្ធពីធានារ៉ាប់រងបន្តមានអត្រាពន្ធ 5% នៃបុព្វលាភរ៉ាប់រងដុល ដែលទទួលបានពីធានារ៉ាប់រងបន្តទាក់ទងនឹងការធានារ៉ាប់រងខាងក្រៅនៃហានិភ័យ។

ចំណាយនៃពន្ធលើប្រាក់ចំណូលមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
បុព្វលាភដុល	7,400,578	29,683,718	8,270,012	33,667,219
អត្រាពន្ធ 5%	370,030	1,484,189	413,501	1,683,363
ពន្ធលើប្រាក់បញ្ញើជាមួយធនាគារ	32,856	131,786	34,119	138,898
	402,886	1,615,975	447,620	1,822,261
ពន្ធប្រមូលបានពីក្រុមហ៊ុនធានារ៉ាប់រងបន្ត	(337,721)	(1,354,598)	(354,091)	(1,441,504)
	65,165	261,377	93,529	380,757

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

22. ពន្ធ (តំបន់ព័រមុន)

បំណុលពន្ធលើប្រាក់ចំណូល

បម្រែបម្រួលបំណុលពន្ធលើប្រាក់ចំណូលមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
នាថ្ងៃទី១ ខែមករា	64,580	259,935	39,746	162,362
ចំណាយនៃពន្ធលើប្រាក់ចំណូល	402,886	1,615,975	447,620	1,822,261
ពន្ធដែលបានបង់ក្នុងឆ្នាំ	(404,351)	(1,621,852)	(422,786)	(1,721,162)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(775)	-	(3,526)
នាថ្ងៃទី៣១ ខែធ្នូ	63,115	253,283	64,580	259,935

23. ការលាតត្រដាងពីភាគីសម្ព័ន្ធព្យាបាល

ប្រតិបត្តិការសំខាន់ៗ និងសមតុល្យនៅសល់ជាមួយភាគីពាក់ព័ន្ធ ក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

23.1 ប្រតិបត្តិការសំខាន់ៗជាមួយភាគីពាក់ព័ន្ធក្នុងការិយបរិច្ឆេទ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
ក្រុមហ៊ុនមេ				
កម្រៃជើងសារពីធានារ៉ាប់រងបន្ត	231	926	670	2,727
បុព្វលាភផ្ទេរទៅធានារ៉ាប់រងបន្ត	(477)	(1,912)	(6,461)	(26,304)
និយ័តកម្មលើចំណាយការទាមទារ				
សំណងនិងការបាត់បង់	-	-	(8,979)	(36,556)
ក្រុមហ៊ុនសម្ព័ន្ធ				
ចំណូលការប្រាក់	360,440	1,445,724	278,666	1,134,451
បុព្វលាភដុល	187,278	751,170	192,173	782,336
សំណងដែលបានទូទាត់	(17,536)	(70,336)	(27,981)	(113,910)
បុគ្គលិកគ្រប់គ្រងសំខាន់ៗ				
ប្រាក់បៀវត្ស និងប្រាក់រង្វាន់	121,254	486,577	125,392	504,706
កម្រៃក្រុមប្រឹក្សាភិបាល	20,440	81,985	18,840	76,698
បៀវត្សផ្សេងៗ	4,800	19,253	4,600	18,727

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំពីទំព័រមុន)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

23. ការលាតត្រដាងពីតាគីសម្ព័ន្ធហិរញ្ញវត្ថុ (តំពីទំព័រមុន)

23.2 សមតុល្យជាមួយភាគីពាក់ព័ន្ធ

ក. ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី (កំណត់សម្គាល់លេខ 11)

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
សម្ព័ន្ធហិរញ្ញវត្ថុ	5,047,956	20,257,446	4,783,396	19,253,169

ខ. ការប្រាក់បង្គ់ត្រូវទទួល (កំណត់សម្គាល់លេខ 11)

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
សម្ព័ន្ធហិរញ្ញវត្ថុ	304,363	1,221,408	291,454	1,173,104

គ. ធានារ៉ាប់រងបន្តត្រូវទទួល

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
ក្រុមហ៊ុនមេ	48,969	196,513	197,706	795,767

ឃ. ធានារ៉ាប់រងបន្តត្រូវបង់

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
ក្រុមហ៊ុនមេ	17,907	71,860	76,509	307,949

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

24. ការគ្រប់គ្រងហានិភ័យ

24.1 ក្របខ័ណ្ឌអភិបាលកិច្ច

គោលបំណងចម្បង នៃក្របខ័ណ្ឌគ្រប់គ្រងហានិភ័យនិងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គឺដើម្បីការពារ ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន ពីព្រឹត្តិការណ៍នានា ដែលរារាំងដល់ការសម្រេច នៃគោលបំណង ប្រតិបត្តិការហិរញ្ញវត្ថុ។ ក្រុមហ៊ុនទទួលស្គាល់សារៈសំខាន់ នៃការមានប្រព័ន្ធគ្រប់គ្រងហានិភ័យ ប្រកបដោយប្រសិទ្ធភាព និងសមត្ថភាព។

24.2 គោលបំណងនៃគោលនយោបាយគ្រប់គ្រងហានិភ័យ គោលនយោបាយ និងដំណើរការសម្រាប់ការ គ្រប់គ្រងហានិភ័យនៃការធានារ៉ាប់រង

សកម្មភាពធានារ៉ាប់រងបឋម ដែលអនុវត្តដោយក្រុមហ៊ុន គឺជាការសន្មតនៃហានិភ័យនៃការ បាត់បង់ពីអ្នកដែលទទួលរងហានិភ័យផ្ទាល់។ ហានិភ័យបែបនេះអាចទាក់ទងនឹងអាយុជីវិត គ្រោះ ថ្នាក់ សុខភាព ហិរញ្ញវត្ថុ ឬ គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងពីព្រឹត្តិការណ៍ដែលមិនអាច គ្រប់គ្រងបាន។ ដោយសារតែក្រុមហ៊ុនត្រូវបានប៉ះពាល់ទៅនឹងភាពមិនប្រាកដប្រជា ជុំវិញពេល វេលានិងភាពធ្ងន់ធ្ងរនៃការទាមទារសំណង ដែលស្ថិតនៅក្រោមកិច្ចសន្យា។ ក្រុមហ៊ុនក៏ប្រឈម នឹងហានិភ័យទីផ្សារតាមរយៈសកម្មភាពធានារ៉ាប់រង និងវិនិយោគ។

ក្រុមហ៊ុនគ្រប់គ្រងហានិភ័យ នៃការធានារ៉ាប់រងរបស់ខ្លួនតាមរយៈ ការកម្រិតនៃការវិភាគហានិភ័យ ធានារ៉ាប់រង និងសិទ្ធិអំណាច នីតិវិធីអនុម័តសម្រាប់ផលិតផលថ្មី ឬ លើសពីដែនកំណត់កំណត់ការ ធ្វើឱ្យចុះកម្មហានិភ័យ គោលការណ៍ណែនាំតម្លៃធានារ៉ាប់រង ការធ្វើធានារ៉ាប់រងបន្ត នីតិវិធីអនុម័ត សម្រាប់ការធានារ៉ាប់រងបន្ត និងតាមដានបញ្ហាដែលកំពុងលេចឡើង។

ក្រុមហ៊ុនប្រើវិធីសាស្ត្រជាច្រើនដើម្បី វាយតម្លៃ និងតាមដានហានិភ័យនៃការធានារ៉ាប់រង ប្រភេទ ហានិភ័យនីមួយៗដែលត្រូវបានធានារ៉ាប់រង និងហានិភ័យទូទៅ។ វិធីសាស្ត្រទាំងនេះរួមមានគំរូ វាស់ហានិភ័យ ការវិភាគភាពលើវិញ្ញាច វិភាគសេណារីយ៉ូ និងការធ្វើតេស្តស្រួចសម្រាប់ការ បង្ហាញសំខាន់ៗ និងពាក់ព័ន្ធផ្សេងៗ។

ទ្រឹស្តីនៃប្រូបាប៊ីលីតេត្រូវបានអនុវត្តចំពោះ ការកំណត់តម្លៃនិងការផ្តល់សម្រាប់ផលប៉ុន្តែ នៃ កិច្ចសន្យាធានារ៉ាប់រង។ ហានិភ័យសំខាន់គឺភាពញឹកញាប់ នៃពាក្យបណ្តឹងគឺធំជាងការរំពឹងទុក។ ព្រឹត្តិការណ៍ធានារ៉ាប់រងគឺតាមលក្ខណៈរបស់ពួកគេ ដោយចៃដន្យនិងចំនួនព្រឹត្តិការណ៍ជាក់ស្តែង ក្នុងកំឡុងពេលមួយឆ្នាំអាចខុសគ្នាពីការប៉ាន់ស្មានដោយ ប្រើបច្ចេកទេសស្ថិតិដែលបានបង្កើតឡើង។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

24. ការគ្រប់គ្រងហានិភ័យ (តពីទំព័រមុន)

24.3 ការគ្រប់គ្រងដើមទុន

និយ័តករធានារ៉ាប់រងកម្ពុជា ("IRC") តម្រូវឱ្យមានកម្រិតសាធារណភាព និងដើមទុនតម្រូវ។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ IRC បានចេញប្រកាសលេខ ០៦១ ស្តីពីកម្រិតសាធារណភាព ដែលណែនាំពីវិធីសាស្ត្រ ថ្មីក្នុងការគណនាសាធារណភាពតម្រូវ ផ្អែកលើវិធីសាស្ត្រសំណងធានារ៉ាប់រងសុទ្ធ និងវិធីសាស្ត្រ បុព្វលាភធានារ៉ាប់រងសុទ្ធ និងសាធារណភាពតម្រូវអប្បបរមា គឺជាចំនួនប្រាក់ 50% នៃដើមទុន អប្បបរមា 7 លានដុល្លារអាមេរិក ឬស្មើនឹង 3.5 លានដុល្លារអាមេរិក។ កម្រិតសាធារណភាព អប្បបរមាត្រូវរក្សាមិនឱ្យតិចជាង 120% ដែលជាផលធៀបនៃទ្រព្យសកម្មសុទ្ធ និងសាធារណភាពតម្រូវ ដែលត្រូវបានកំណត់ដោយនិយ័តករធានារ៉ាប់រងកម្ពុជា ("IRC")។ បន្ថែមពីនេះទៀត វាត្រូវបាន បញ្ជាក់ពីការបែងចែកដើមទុន តម្រូវសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង។

សាធារណភាពតម្រូវ គឺជាចំនួនដែលខ្ពស់ជាង ដែលផ្អែកលើវិធីសាស្ត្រសំណងធានារ៉ាប់រងសុទ្ធ និង វិធីសាស្ត្របុព្វលាភធានារ៉ាប់រងសុទ្ធ ដែលមានចំនួនអប្បបរមាត្រូវបានកំណត់នៅ 50% នៃដើម ទុនអប្បបរមា។

ទ្រព្យសកម្មសុទ្ធបទបញ្ញត្តិត្រូវបានគណនាដោយផ្អែកលើទ្រព្យសកម្មសរុបដកបំណុលសរុប និង ទ្រព្យសកម្មដែលមិនអាចទទួលយកបានផ្សេងទៀតដូចជាគណនី ដែលត្រូវទូទាត់ដែលហួស កំណត់ច្រើនជាង១៨០ថ្ងៃ ការទូទាត់ និង ការបង់រំលោះមុនប្រាក់កម្ចីដល់ភាគីពាក់ព័ន្ធ ចំណាយ ពន្យារលើការទិញ ការវាយតម្លៃទ្រព្យសកម្មលើស ប្រាក់កម្ចី និងទ្រព្យសកម្មអរូបី ដូចដែលបាន កំណត់នៅ ក្នុង CIAS 38 ទ្រព្យសកម្មអរូបី និង CIFRS 3 ការបញ្ចូលអាជីវកម្ម។

តារាងខាងក្រោម គឺការសង្ខេបលើកម្រិតសាធារណភាពរបស់ក្រុមហ៊ុន៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
សាធារណភាពតម្រូវ				
(ក) វិធីសាស្ត្រសំណងធានារ៉ាប់រងសុទ្ធ	236,304	947,815	215,201	876,083
(ខ) វិធីសាស្ត្របុព្វលាភធានារ៉ាប់រងសុទ្ធ	333,026	1,335,767	372,151	1,515,027
(គ) សាធារណភាពអប្បបរមា	3,500,000	14,038,500	3,500,000	14,248,500
ទ្រព្យសកម្មសុទ្ធ	8,217,410	32,960,032	7,485,723	30,474,378
សាធារណភាពដែលបានតម្រូវ (ខ្ពស់ជាងរវាង ក,ខ ឬ គ)	3,500,000	14,038,500	3,500,000	14,248,500
អនុបាតសាធារណភាព	234.78%		213.88%	

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

24. ការគ្រប់គ្រងហានិភ័យ (តពីទំព័រមុន)

24.3 ការគ្រប់គ្រងដើមទុន (តពីទំព័រមុន)

ចំពោះការបែងចែកមូលធន ប្រកាសតម្រូវឱ្យមាន 10% នៃមូលធនអប្បបរមា ត្រូវតម្កល់នៅក្នុង គណនីរបស់ IRC ជាមួយ NBC 50% ត្រូវតម្កល់ជាមួយធនាគារពាណិជ្ជក្នុងស្រុក ជាមួយនឹងការ តម្កល់អតិបរមា 30% ក្នុងធនាគារមួយៗ និងចំនួនដែលនៅសល់ 40% គឺជាសាច់ប្រាក់ ឬជា អចលនទ្រព្យ ប្រើប្រាស់ដោយក្រុមហ៊ុនដែលមានការអនុម័តដោយ IRC។ ក្រុមហ៊ុនមានប្រាក់ បញ្ញើនៅធនាគារ BIDC សរុបចំនួន 1,088,864 ដុល្លារអាមេរិក ឬស្មើនឹង 4,369,611 ពាន់រៀល ដែលត្រូវនឹង 54.75% នៃទុនវិនិយោគសរុបជាមួយបណ្តាធនាគារក្នុងស្រុក។ បន្ថែមលើនេះ ក្រុមហ៊ុនក៏រក្សាទុកប្រាក់ចំនួន 3,959,092 ដុល្លារអាមេរិក ឬស្មើនឹង 4,369,611 ពាន់រៀល ផ្សេង ទៀត ជាផ្នែកនៃតម្រូវការដើមទុនអប្បបរមានៅក្នុងធនាគារ BIDC ផងដែរ។

24.4 យុទ្ធសាស្ត្រ

ក្រុមហ៊ុន ប្រើយុទ្ធសាស្ត្រវាយតម្លៃហានិភ័យកំណត់បុព្វលាភធានារ៉ាប់រងស្វែងរកការធ្វើពិពិដកម្ម អាជីវកម្មដើម្បីធានាបាននូវទំហំអាជីវកម្មចម្រុះ ដែលមានតុល្យភាព និងផ្នែកលើទំហំអាជីវកម្ម ដែលមានហានិភ័យធំៗ ក្នុងរយៈពេលច្រើនឆ្នាំដែលអាចកាត់បន្ថយភាពប្រែប្រួលនៃលទ្ធផល។

24.5 យុទ្ធសាស្ត្រធានារ៉ាប់រងបន្ត

ក្រុមហ៊ុនបានធានារ៉ាប់រងបន្តលើផ្នែកមួយនៃហានិភ័យ នៃការធានារ៉ាប់រងដែលខ្លួនបានផ្តល់ក្នុង គោលបំណង ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួនចំពោះការខាតបង់ និងការពារដើមទុនរបស់ខ្លួនតាម រយៈកិច្ចព្រមព្រៀងធានារ៉ាប់រងដោយស្វ័យប្រវត្តិនិងការធានារ៉ាប់រងស្ម័គ្រចិត្ត។ កិច្ចព្រមព្រៀងធានា រ៉ាប់រងទាំងនេះ បានផ្ទេរផ្នែកមួយនៃហានិភ័យ និងផលប៉ះពាល់តាមប្រភេទធានារ៉ាប់រងនីមួយៗ។ ចំនួនទឹកប្រាក់នៃហានិភ័យនីមួយៗដែលបានរក្សាទុក គឺអាស្រ័យលើការវាយតម្លៃរបស់ក្រុមហ៊ុន ចំពោះហានិភ័យជាក់លាក់ដែលស្ថិតក្នុងកាលៈទេសៈជាក់លាក់ រហូតដល់កំរិតអតិបរមាដោយផ្អែក លើប្រភេទនៃការធានារ៉ាប់រង។ នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងធានារ៉ាប់រងបន្ត ក្រុមហ៊ុនធានា រ៉ាប់រងបន្ត យល់ព្រមទូទាត់សំណងក្នុងករណីដែលការទាមទារសំណង ត្រូវបានបង់។ ទោះយ៉ាងណា ក្រុមហ៊ុនធានារ៉ាប់រងនៅតែទទួលខុសត្រូវចំពោះអ្នកត្រូវបានធានារ៉ាប់រង ទាក់ទងទៅនឹងការធានា រ៉ាប់រងដែលផ្តល់ជូន ប្រសិនបើអ្នកធានារ៉ាប់រងបន្ត មិនបានបំពេញកាតព្វកិច្ចនៅក្នុងកិច្ចសន្យា ធានារ៉ាប់រង។

25. ការគ្រប់គ្រងហានិភ័យធានារ៉ាប់រងនិងហានិភ័យហិរញ្ញវត្ថុ

25.1 ហានិភ័យធានារ៉ាប់រង

ហានិភ័យនៃការធានារ៉ាប់រង រួមមានហានិភ័យដែលកើតឡើងពីការទាមទារសំណងខ្ពស់ជាង តម្លៃ ធម្មតា និងរួមទាំងហានិភ័យដែលកើតឡើងពីការផ្លាស់ប្តូរលក្ខន្តិកៈច្បាប់ ឬ សេដ្ឋកិច្ច ឬ ផ្នែកណា មួយដែលប៉ះពាល់ដល់តម្លៃធានារ៉ាប់រង និងលក្ខខណ្ឌនៃការធានារ៉ាប់រងឬការធានារ៉ាប់រងឡើងវិញ។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

25. ការគ្រប់គ្រងហានិភ័យធានារ៉ាប់រងនិងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

25.1 ហានិភ័យធានារ៉ាប់រង (តពីទំព័រមុន)

ក្រុមហ៊ុនព្យាយាមកាត់បន្ថយហានិភ័យធានារ៉ាប់រង តាមរយៈការលក់ផលិតផលធានារ៉ាប់រងជាច្រើនប្រភេទ និងអនុវត្តគោលនយោបាយធានារ៉ាប់រង លើដែនកំណត់នៃការធានារ៉ាប់រង ការគណនាដោយប្រុងប្រយ័ត្ន នៃសំវិធានធននៃសំណង និងធានាថាក្រុមហ៊ុនធានារ៉ាប់រងបន្តមានកម្រិតសុវត្ថិភាពកម្រិតណា។

ហានិភ័យនៃការធានារ៉ាប់រងបន្ត កើតមានឡើងនៅពេលដែលក្រុមហ៊ុនធានារ៉ាប់រងបន្ត រក្សាស្ថានភាពហិរញ្ញវត្ថុធុរៈស្រួលៈ ដូច្នេះវាពិបាកក្នុងការទាមទារសំណងពីអ្នកធានារ៉ាប់រងបន្តទាំងនេះ។ ដើម្បីកាត់បន្ថយហានិភ័យនេះ ក្រុមហ៊ុនវិភាគស្ថានភាពហិរញ្ញវត្ថុ និងពិនិត្យមើលកម្រិតឥណទានរបស់ក្រុមហ៊ុនធានារ៉ាប់រងបន្តនីមួយៗ ក្នុងការសហការគ្នា។ បន្ថែមពីនេះ ក្រុមហ៊ុនត្រួតពិនិត្យមើលប្រតិបត្តិការធានារ៉ាប់រងបន្តនីមួយៗ ជាមួយប្រតិបត្តិការជាមួយក្រុមហ៊ុនធានារ៉ាប់រងបន្តផ្សេងៗ។

25.2 ហានិភ័យហិរញ្ញវត្ថុ

ប្រតិបត្តិការនៅក្នុងឧបករណ៍ហិរញ្ញវត្ថុ អាចបណ្តាលមកពីការសន្មត់ហានិភ័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ទាំងនេះរួមមានហានិភ័យទីផ្សារ ហានិភ័យឥណទាន និងហានិភ័យសាច់ប្រាក់ងាយស្រួល។ ហានិភ័យហិរញ្ញវត្ថុនីមួយៗទាំងនេះ ត្រូវបានពិពណ៌នាដូចខាងក្រោម រួមជាមួយនឹងសេចក្តីសង្ខេបនៃវិធីដែលក្រុមហ៊ុនគ្រប់គ្រងហានិភ័យទាំងនេះ។

ក) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ នឹងមានការឡើងចុះដោយសារបម្រែបម្រួលនៃអត្រាប្តូររូបិយប័ណ្ណបរទេស និងអត្រាការប្រាក់ និងតម្លៃលើទីផ្សារនៃមូលបត្រមូលធនជាក់លាក់ណាមួយ ឬកត្តាដែលប៉ះពាល់ដល់រាល់មូលបត្រនៅលើទីផ្សារ។

ក្រុមហ៊ុន មិនប្រឈមនឹងហានិភ័យកើតចេញពីបម្រែបម្រួលតម្លៃនៃមូលបត្របំណុល និងមូលបត្រមូលធននោះទេ។

(i) ហានិភ័យនៃអត្រាប្តូររូបិយប័ណ្ណបរទេស

ហានិភ័យនៃអត្រាប្តូររូបិយប័ណ្ណបរទេស គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ នឹងមានការកើនឡើងឬថយចុះ ដោយសារបម្រែបម្រួលនៃអត្រាប្តូរប្រាក់។

ក្រុមហ៊ុន មិនប្រឈមនឹងហានិភ័យរូបិយប័ណ្ណបរទេសជាសារវន្តនោះទេ ដោយសារតែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងារនិងរូបិយប័ណ្ណបង្ហាញ។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

25. ការគ្រប់គ្រងហានិភ័យធានារ៉ាប់រងនិងហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

25.2 ហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

ក) ហានិភ័យទីផ្សារ (តំបន់ព័រមុន)

(i) ហានិភ័យនៃអត្រាប្តូររូបិយប័ណ្ណបរទេស (តំបន់ព័រមុន)

ដោយសារភាគច្រើនក្រុមហ៊ុនធ្វើប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក ដែលជាប្រភេទរូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណបង្ហាញ ហេតុនេះក្រុមហ៊ុនមិនបានបង្កើតគោលនយោបាយណាមួយដើម្បីគ្រប់គ្រងហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេស ដោយធៀបនឹងរូបិយប័ណ្ណមុខងាររបស់ខ្លួននោះទេ។

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុនឹងមានការកើនឡើងឬថយចុះ ដោយសារបម្រែបម្រួលអត្រាការប្រាក់ទីផ្សារ។

ចំណូល និងប្រតិបត្តិការលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន មិនសូវមានពាក់ព័ន្ធជាមួយនឹងបម្រែបម្រួលនៃអត្រាការប្រាក់ទីផ្សារទេ។ ហានិភ័យអត្រាការប្រាក់កើតចេញពីប្រាក់បញ្ញើរបស់ក្រុមហ៊ុន។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនមិនមាន ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ប្រែប្រួលឡើយ។

(iii) ការលាតត្រដាងតម្លៃទីផ្សារ ផ្អែកលើវិសោធនកម្ម CIFRS 4

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនបានវាយតម្លៃលើតម្លៃទីផ្សារនៃទ្រព្យសកម្មហិរញ្ញវត្ថុដូចខាងក្រោម៖

- ទ្រព្យសកម្មដែលមានលំហូរសាច់ប្រាក់តាមកិច្ចសន្យា តំណាងឱ្យការទូទាត់របស់ប្រាក់ដើមនិងការប្រាក់ (SPPI) ត្រូវបានយោងតាមរំលស់ថ្លៃដើម ដោយមិនរាប់បញ្ចូលទ្រព្យសម្បត្តិហិរញ្ញវត្ថុណាមួយដែលត្រូវបានកាន់កាប់សម្រាប់ការធ្វើពាណិជ្ជកម្ម ឬដែលត្រូវបានគ្រប់គ្រង ហើយប្រតិបត្តិការត្រូវបានវាយតម្លៃដោយផ្អែកលើមូលដ្ឋានតម្លៃទីផ្សារ និង
- ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ក្រៅពីទ្រព្យសកម្មទាំងនោះ ត្រូវបានយោងតាមរំលស់-ថ្លៃដើម ខាងលើ (ឧទាហរណ៍ ទ្រព្យសកម្មដែលលំហូរសាច់ប្រាក់តាមកិច្ចសន្យាមិនតំណាងឱ្យ SPPI ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការធ្វើពាណិជ្ជកម្ម និងទ្រព្យសកម្មដែលត្រូវបានគ្រប់គ្រង ហើយប្រតិបត្តិការត្រូវបានវាយតម្លៃដោយផ្អែកលើមូលដ្ឋានតម្លៃទីផ្សារ)។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

25. ការគ្រប់គ្រងហានិភ័យធានារ៉ាប់រងនិងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

25.2 ហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

ក) ហានិភ័យទីផ្សារ (តពីទំព័រមុន)

(iii) ការលាតត្រដាងតម្លៃទីផ្សារ ផ្អែកលើវិសោធនកម្ម CIFRS 4 (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សាច់ប្រាក់នៅក្នុងដៃ ប្រាក់បញ្ញើជាមួយធនាគារមានរយៈពេលខ្លី គណនីធានារ៉ាប់រង និងគណនីធានារ៉ាប់រងត្រូវទទួល ត្រូវបានយោងតាមរំលស់ថ្លៃដើម ហើយ តម្លៃយោងដែលត្រូវយកមកប្រើប្រាស់ គឺតម្លៃប្រហាក់ប្រហែលដែលសមហេតុផលទៅនឹងតម្លៃ ទីផ្សារដោយសារតែការកំណត់មានរយៈពេលខ្លីនៃគណនីទាំងនេះ។

តម្លៃយោងបំណុលកិច្ចសន្យាធានារ៉ាប់រង បំណុលធានារ៉ាប់រង បំណុលភតិសន្យា និងបំណុល ផ្សេងៗ ប្រហាក់ប្រហែលនឹងតម្លៃទីផ្សារ។

ខ) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យដែលភាគីមួយមិនអាចបំពេញកាតព្វកិច្ច ហើយបណ្តាល ឱ្យភាគីម្ខាងទៀតទទួលនូវការខាតបង់ហិរញ្ញវត្ថុ។

ហានិភ័យឥណទានកើតឡើងកាលណាឧបករណ៍និស្សន្ទត្រូវបានប្រើ ឬការលក់ដោយ ជំពាក់។ ក្រុមហ៊ុនក៏ស្វែងរកការគ្រប់គ្រងការវិនិយោគលើទ្រព្យសកម្មងាយស្រួល ដែលមាន សុវត្ថិភាព និងអាចមានផលចំណេញ។ ក្រុមហ៊ុនមានបំណងគ្រប់គ្រងហានិភ័យឥណទាន ដោយកំណត់កម្រិតឥណទាន និងធានាថាការលក់ផលិតផលឱ្យអតិថិជន និងក្រុមហ៊ុនធានា រ៉ាប់រងបន្តដែលមានប្រវត្តិឥណទានល្អ។ ព័ត៌មានអំពីគណនីនឹងទទួលពីអតិថិជន និង ក្រុមហ៊ុនធានារ៉ាប់រងបន្ត ត្រូវបានពិនិត្យឡើងវិញទៀងទាត់ដើម្បីចាត់វិធានការចំពោះបំណុល សង្ស័យ និងការទូទាត់បំណុល។ ក្រៅពីនេះការលក់ឱ្យអតិថិជន នឹងត្រូវផ្អាកលុះត្រាតែ បំណុលមុនត្រូវបានទូទាត់។ ក្រុមហ៊ុនក៏ពិចារណាលើហានិភ័យនៃការខាតបង់ពីការមិនទូទាត់ សងរបស់កូនបំណុលផងដែរ។

ក្រុមហ៊ុនមានគណនីធានារ៉ាប់រង និងគណនីធានារ៉ាប់រងបន្តត្រូវទូទាត់ និងគណនីត្រូវទទួល ផ្សេងៗដែលអាចប្រឈមនឹងហានិភ័យឥណទាន។ ដើម្បីកាត់បន្ថយហានិភ័យនៃដៃគូដែល មិនបង់ទឹកប្រាក់ ក្រុមហ៊ុនបានបង្កើតគោលការណ៍ណែនាំអាជីវកម្ម និងហិរញ្ញវត្ថុជាក់លាក់ ដែលអនុម័ត និងយល់ព្រមដោយភ្នាក់ងារភាគច្រើន និងធ្វើការពិចារណាលើព័ត៌មានទីផ្សារ ពេលបច្ចុប្បន្ន។ ក្រុមហ៊ុនក៏ពិនិត្យឡើងវិញជាទៀងទាត់នូវស្ថេរភាពហិរញ្ញវត្ថុរបស់អ្នកធានា រ៉ាប់រងបន្តដែលមានប្រភពពីសាធារណៈ និងប្រភពផ្សេងៗ និងនិន្នាការនៃចំនួនទឹកប្រាក់ដែល ទទួលបានពីអ្នកធានារ៉ាប់រងបន្ត។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

25. ការគ្រប់គ្រងហានិភ័យធានារ៉ាប់រងនិងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

25.2 ហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

ខ) ហានិភ័យឥណទាន (តពីទំព័រមុន)

ព័ត៌មានលំអិតស្តីពីគុណភាពឥណទាន តាមប្រភេទទ្រព្យសកម្មសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ទាំងអស់ដែលប្រឈមនឹងហានិភ័យឥណទាននាកាលបរិច្ឆេទនៃតារាងតុល្យការមានដូចខាងក្រោម៖

	2025		
	មិនទាន់ដល់ កាលកំណត់	ហួសកាលកំណត់ និងត្រូវបានអ៊ីមកែ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ			
ធានារ៉ាប់រងត្រូវទទួល	801,276	(53,628)	747,648
ទ្រព្យសកម្មធានារ៉ាប់រងបន្ត	2,972,356	-	2,972,356
ការប្រាក់ត្រូវទទួល	377,408	-	377,408
ប្រាក់តម្កល់លើការជួល	18,000	-	18,000
ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី	8,642,987	-	8,642,987
សាច់ប្រាក់ក្នុងដៃ និងនៅធនាគារ	864,579	-	864,579
សរុប	13,676,606	(53,628)	13,622,978
សមមូលពាន់រៀល			
(កំណត់សម្គាល់លេខ 2.4)	55,884,219	(215,209)	55,669,010

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

25. ការគ្រប់គ្រងហានិភ័យធានារ៉ាប់រងនិងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

25.2 ហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

ខ) ហានិភ័យឥណទាន (តពីទំព័រមុន)

	2024		
	មិនទាន់ដល់ កាលកំណត់	ហួសកាលកំណត់ និងត្រូវបានអ៊ីមកែ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ			
ធានារ៉ាប់រងត្រូវទទួល	239,668	(34,236)	205,432
ទ្រព្យសកម្មធានារ៉ាប់រងបន្ត	2,257,079	-	2,257,079
ការប្រាក់ត្រូវទទួល	386,432	-	386,432
ប្រាក់តម្កល់លើការជួល	18,000	-	18,000
ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី	8,527,247	-	8,527,247
សាច់ប្រាក់ក្នុងដៃ និងនៅធនាគារ	1,232,437	-	1,232,437
សរុប	12,660,863	(34,236)	12,626,627
សមមូលពាន់រៀល			
(កំណត់សម្គាល់លេខ 2.4)	50,959,974	(137,800)	50,822,174

គ) ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួលគឺជាហានិភ័យដែលក្រុមហ៊ុននឹងប្រឈមការលំបាក ក្នុងការ
រៃអង្គាសថវិកាដើម្បីអនុវត្តកាតព្វកិច្ចហិរញ្ញវត្ថុ។

ហានិភ័យលំហូរសាច់ប្រាក់គឺជាហានិភ័យដែលលំហូរសាច់ប្រាក់ នាពេលអនាគតទាក់ទងនឹង
ឧបករណ៍ហិរញ្ញវត្ថុនឹងមានការប្រែប្រួល។ ក្នុងករណីដែលបំណុលហិរញ្ញវត្ថុមានអត្រាប្រែប្រួល
អត្រាប្រែប្រួលនេះ គឺជាលទ្ធផល នៃការផ្លាស់ប្តូរអត្រាការប្រាក់ប្រសិទ្ធភាពនៃឧបករណ៍
ហិរញ្ញវត្ថុជាទូទៅមិនទាក់ទងនឹងការផ្លាស់ប្តូរថ្លៃដើម។

ក្នុងរយៈពេលខ្លី ក្រុមហ៊ុនផ្ដោតលើការធានាសាច់ប្រាក់ងាយស្រួល និងបង្កើនស្ថានភាព
ហិរញ្ញវត្ថុនិងប្រភពមូលនិធិដើម្បីទ្រទ្រង់អាជីវកម្មដែលកំពុងរីកចម្រើន។

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

25. ការគ្រប់គ្រងហានិភ័យធានារ៉ាប់រងនិងហានិភ័យហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

25.2 ហានិភ័យហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

គ) ហានិភ័យសាច់ប្រាក់ងាយស្រួលនិងលំហូរសាច់ប្រាក់ (តំបន់ទំព័រមុន)

ទាក់ទងនឹងទ្រព្យសកម្មហិរញ្ញវត្ថុដែលទទួលបានប្រាក់ចំណូល ទម្រង់កាលកំណត់នៃកិច្ចសន្យា គិតត្រឹមការិយបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុមានដូចខាងក្រោម៖

	2025			
	លំហូរសាច់ប្រាក់		លំហូរសាច់ប្រាក់	
	តម្លៃយោង		តាមកិច្ចសន្យា	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មធានារ៉ាប់រងបន្ត	2,972,356	2,972,356	2,972,356	-
ធានារ៉ាប់រងត្រូវទទួល	801,276	801,276	801,276	-
ការប្រាក់ត្រូវទទួល	377,408	377,408	377,408	-
ប្រាក់តម្កល់លើការជួល	18,000	18,000	-	18,000
ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី	8,642,987	8,642,987	8,642,987	-
សាច់ប្រាក់ក្នុងដៃ និងនៅធនាគារ	866,573	866,573	866,573	-
សរុប	13,678,600	13,678,600	13,660,600	18,000
ពាន់រៀល (កំណត់សម្គាល់លេខ 2.4)	54,892,221	54,892,221	54,819,987	72,234

	2024			
	លំហូរសាច់ប្រាក់		លំហូរសាច់ប្រាក់	
	តម្លៃយោង		តាមកិច្ចសន្យា	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មធានារ៉ាប់រងបន្ត	2,257,079	2,257,079	2,257,079	-
ធានារ៉ាប់រងត្រូវទទួល	239,668	239,668	239,668	-
ការប្រាក់ត្រូវទទួល	386,432	386,432	386,432	-
ប្រាក់តម្កល់លើការជួល	18,000	18,000	-	18,000
ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី	8,527,247	8,527,247	8,527,247	-
សាច់ប្រាក់ក្នុងដៃ និងនៅធនាគារ	1,234,401	1,234,401	1,234,401	-
សរុប	12,662,827	12,662,827	12,644,827	18,000
ពាន់រៀល (កំណត់សម្គាល់លេខ 2.4)	50,967,879	50,967,879	50,895,429	72,450

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

25. ការគ្រប់គ្រងហានិភ័យធានារ៉ាប់រងនិងហានិភ័យហិរញ្ញវត្ថុ (តំពីទំព័រមុន)

25.2 ហានិភ័យហិរញ្ញវត្ថុ (តំពីទំព័រមុន)

គ) ហានិភ័យសាច់ប្រាក់ងាយស្រួលនិងលំហូរសាច់ប្រាក់ (តំពីទំព័រមុន)

ខាងក្រោមនេះជាកិច្ចសន្យាមានអាយុកាល នៃបំណុលហិរញ្ញវត្ថុ និងការប៉ាន់ស្មានពេលវេលា លំហូរសាច់ប្រាក់ដែលកើតឡើងពីបំណុល។

	2025			
	លំហូរសាច់ប្រាក់		លំហូរសាច់ប្រាក់	
	តាមកិច្ចសន្យា		តាមកិច្ចសន្យា	
	តិចជាង១ឆ្នាំ		ច្រើនជាង១ឆ្នាំ	
	តម្លៃយោង ដុល្លារអាមេរិក	តាមកិច្ចសន្យា ដុល្លារអាមេរិក	តិចជាង១ឆ្នាំ ដុល្លារអាមេរិក	ច្រើនជាង១ឆ្នាំ ដុល្លារអាមេរិក
បំណុលកិច្ចសន្យាធានារ៉ាប់រង	1,091,981	1,091,981	1,091,981	-
បំណុលធានារ៉ាប់រង	3,026,579	3,026,579	3,026,579	-
បំណុលភតិសន្យា	84,998	84,998	84,998	210,000
បំណុលផ្សេងៗ	694,157	694,157	694,157	-
សរុប	4,897,715	4,897,715	4,897,715	210,000
ពាន់រៀល (កំណត់សម្គាល់លេខ 2.4)	19,654,528	19,654,528	19,654,528	842,730

	2024			
	លំហូរសាច់ប្រាក់		លំហូរសាច់ប្រាក់	
	តាមកិច្ចសន្យា		តាមកិច្ចសន្យា	
	តិចជាង១ឆ្នាំ		ច្រើនជាង១ឆ្នាំ	
	តម្លៃយោង ដុល្លារអាមេរិក	តាមកិច្ចសន្យា ដុល្លារអាមេរិក	តិចជាង១ឆ្នាំ ដុល្លារអាមេរិក	ច្រើនជាង១ឆ្នាំ ដុល្លារអាមេរិក
បំណុលកិច្ចសន្យាធានារ៉ាប់រង	948,112	948,112	948,112	-
បំណុលធានារ៉ាប់រង	2,418,657	2,418,657	2,418,657	-
បំណុលភតិសន្យា	42,998	42,998	42,998	-
បំណុលផ្សេងៗ	700,106	700,106	700,106	-
សរុប	4,109,873	4,109,873	4,109,873	-
ពាន់រៀល (កំណត់សម្គាល់លេខ 2.4)	16,542,239	16,542,239	16,542,239	-

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

26. ការវិភាគរាយការណ៍នៃទ្រព្យសកម្ម និងបំណុល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥			
	កំឡុងពេល១២ខែ		សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ការធានារ៉ាប់រងត្រូវទទួល	801,276	-	801,276	3,215,521
ទ្រព្យសកម្មធានារ៉ាប់រងបន្ត	2,972,356	-	2,972,356	11,928,065
ទ្រព្យសកម្មផ្សេងៗ	386,432	18,000	404,432	1,622,986
ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី	8,642,987	-	8,642,987	34,684,307
សាច់ប្រាក់ក្នុងដៃ និងនៅធនាគារ	866,573	-	866,573	3,477,557
	13,669,624	18,000	13,687,624	54,928,436
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ				
ប្រាក់តម្កល់តាមច្បាប់	-	700,000	700,000	2,809,100
ទ្រព្យ និងបរិក្ខារ	-	241,623	241,623	969,633
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	-	434,097	434,097	1,742,031
ទ្រព្យសកម្មធានារ៉ាប់រងបន្ត	2,269,769	-	2,269,769	9,108,583
ចំណាយពន្យារ	131,944	-	131,944	529,491
ទ្រព្យសកម្មផ្សេងៗ	218,606	-	218,606	877,265
	2,620,319	1,375,720	3,996,039	16,036,103
	16,289,943	1,393,720	17,683,663	70,964,539
ដក៖ សំវិធានធនសម្រាប់បាត់បង់តម្លៃនៃធានារ៉ាប់រង				
ត្រូវទទួល			(53,628)	(215,209)
លៃសំបង្គរ			(486,883)	(1,953,861)
			17,143,152	68,795,469
ទ្រព្យសកម្មសរុប				
បំណុលហិរញ្ញវត្ថុ				
បំណុលកិច្ចសន្យាធានារ៉ាប់រង	1,091,981	-	1,091,981	4,382,120
គណនីធានារ៉ាប់រងត្រូវទូទាត់	3,069,522	-	3,069,522	12,317,992
បំណុលភតិសន្យា	185,778	-	185,778	745,527
បំណុលផ្សេងៗ	694,157	-	694,157	2,785,652
	5,041,438	-	5,041,438	20,231,291
បំណុលមិនមែនហិរញ្ញវត្ថុ				
បំណុលកិច្ចសន្យាធានារ៉ាប់រង	2,600,837	-	2,600,837	10,437,160
ចំណូលពន្យារ	359,142	-	359,142	1,441,237
បំណុលពន្ធលើប្រាក់ចំណូល	63,115	-	63,115	253,280
	3,023,094	-	3,023,094	12,131,677
	8,064,532	-	8,064,532	32,362,968
ដក៖ បាត់បង់តម្លៃបាត់បង់នៃបុព្វលាភត្រូវទទួលពីអ្នកធានារ៉ាប់រងបន្ត				
			(42,943)	(172,330)
			8,021,589	32,190,638

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

26. ការវិភាគលុយកាលនៃទ្រព្យសកម្ម និងបំណុល (តំបន់ព័រមុន)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
	កំឡុងពេល១២ខែ		សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.4)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ការធានារ៉ាប់រងត្រូវទទួល	239,668	-	239,668	964,664
ទ្រព្យសកម្មធានារ៉ាប់រងបន្ត	2,257,079	-	2,257,079	9,084,743
ទ្រព្យសកម្មផ្សេងៗ	389,354	18,000	407,354	1,639,600
ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី	8,527,247	-	8,527,247	34,322,169
សាច់ប្រាក់ក្នុងដៃ និងនៅធនាគារ	1,234,401	-	1,234,401	4,968,464
	12,647,749	18,000	12,665,749	50,979,640
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ				
ប្រាក់តម្កល់តាមច្បាប់	-	700,000	700,000	2,817,500
ទ្រព្យ និងបរិក្ខារ	-	111,017	111,017	446,843
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	-	214,051	214,051	861,555
ទ្រព្យសកម្មធានារ៉ាប់រងបន្ត	2,445,762	-	2,445,762	9,844,192
ចំណាយពន្យារ	136,660	-	136,660	550,057
ទ្រព្យសកម្មផ្សេងៗ	336,367	-	336,367	1,353,877
	2,918,789	1,025,068	3,943,857	15,874,024
	15,566,538	1,043,068	16,609,606	66,853,664
ដក៖ សិទ្ធិធានាសម្រាប់បាត់បង់តម្លៃនៃធានា				
រ៉ាប់រងត្រូវទទួល			(34,236)	(137,800)
រំលស់បង្គរ			(275,247)	(1,107,869)
			16,300,123	65,607,995
ទ្រព្យសកម្មសរុប				
បំណុលហិរញ្ញវត្ថុ				
បំណុលកិច្ចសន្យាធានារ៉ាប់រង	948,112	-	948,112	3,816,151
គណនីធានារ៉ាប់រងត្រូវទូទាត់	2,443,483	-	2,443,483	9,835,019
បំណុលភតិសន្យា	41,487	-	41,487	166,985
បំណុលផ្សេងៗ	700,106	-	700,106	2,817,925
	4,133,188	-	4,133,188	16,636,080
បំណុលមិនមែនហិរញ្ញវត្ថុ				
បំណុលកិច្ចសន្យាធានារ៉ាប់រង	2,836,469	-	2,836,469	11,416,788
ចំណូលពន្យារ	360,943	-	360,943	1,452,796
បំណុលពន្ធលើប្រាក់ចំណូល	64,580	-	64,580	259,936
	3,261,992	-	3,261,992	13,129,520
	7,395,180	-	7,395,180	29,765,600
ដក៖ បាត់បង់តម្លៃបាត់បង់នៃបុព្វលាភត្រូវទទួលពី				
អ្នកធានារ៉ាប់រងបន្ត			(24,826)	(99,925)
			7,370,354	29,665,675

ក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ភីអិលស៊ី

(លេខចុះបញ្ជី 00036519)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

27. យថាហេតុ

បទបញ្ញត្តិ

ក្រុមហ៊ុនដែលបើកអាជីវកម្មធានារ៉ាប់រង តែងតែមានជាប់ទាក់ទងនឹងនីតិវិធីផ្លូវច្បាប់ ក្រោមសកម្មភាពអាជីវកម្មជាប្រក្រតី។ ខណៈពេលដែល ក្រុមហ៊ុនមិនត្រូវបានតម្រូវឱ្យមានការព្យាករណ៍ និងកំណត់លទ្ធផលចុងក្រោយនូវរាល់នីតិវិធីផ្លូវច្បាប់ រួមបញ្ចូលទាំងបណ្តឹងដែលនៅសល់ទាំងអស់ គណៈគ្រប់គ្រងមានជំនឿថា រាល់នីតិវិធីផ្លូវច្បាប់ទាំងអស់ ពុំមានផលប៉ះពាល់ជាសារវន្ត ដល់របាយការណ៍លទ្ធផល និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឡើយ។

សារពើពន្ធ

ប្រព័ន្ធពន្ធដារនៅកម្ពុជា ត្រូវបានកែប្រែច្បាប់ជាញឹកញាប់ ហើយប្រភេទពន្ធមួយចំនួន មានភាពមិនច្បាស់លាស់ មានការបកស្រាយផ្សេងៗ នៅក្នុងចំណោមអាជ្ញាធរ និងយុត្តាធិការពន្ធដារ។ អាជ្ញាធរ និងយុត្តាធិការពន្ធដារ ត្រូវបានផ្តល់សិទ្ធិដោយច្បាប់ក្នុង ការត្រួតពិនិត្យ និងតាមដានលើការបង់ពន្ធរួមបញ្ចូលផងដែរនូវការដាក់ពិន័យ និងដាក់បន្ទុកជាប្រាក់។

កត្តាទាំងនេះ អាចធ្វើឱ្យប្រទេសកម្ពុជាមានហានិភ័យពន្ធខ្ពស់ជាងបណ្តាប្រទេសដទៃ។ គណៈគ្រប់គ្រងជឿជាក់ថា ក្រុមហ៊ុនបានបង់ពន្ធគ្រប់គ្រាន់ ដោយផ្អែកតាមបំណកស្រាយច្បាប់ពន្ធដាររបស់ក្រុមហ៊ុន។

28. ព្រឹត្តិការណ៍តំបន់ព័រមុនរបស់បរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

ក្រៅពីព័ត៌មាន ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ នាកាលបរិច្ឆេទនៃរបាយការណ៍ ពុំមានព្រឹត្តិការណ៍សំខាន់ៗផ្សេងៗ ដែលកើតឡើងបន្ទាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលនឹងតម្រូវឱ្យមានការកែតម្រូវ ឬ លាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នោះទេ។